



អគ្គិសនីកម្ពុជា នាយកដ្ឋានមូលនិធិអគ្គិសនីភារតូបនីយកម្មជនបទ

របាយការណ៍

ស្តីពី

ការរុញច្រានផ្តល់នូវការអភិវឌ្ឍអគ្គិសនីឆ្ពោះទៅប្រជាពលរដ្ឋនៅជនបទ
សម្រាប់ឆ្នាំ២០១៩



រៀបចំដោយនាយកដ្ឋានមូលនិធិអគ្គិសនីភារតូបនីយកម្មជនបទ
២០២០



www.ref.gov.kh



admin@ref.gov.kh

**សារពី
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី
អគ្គនាយកអគ្គិសនីកម្ពុជា**



យើងខ្ញុំមានមោទនភាព សូមបង្ហាញជូននូវរបាយការណ៍ប្រចាំឆ្នាំ២០១៩ ដែលនាយកដ្ឋានមូលនិធិអគ្គិសនីភារៈបន្ថែមកម្ពុជានៃអគ្គិសនីកម្ពុជា (បន្ទាប់ពីនេះទៅហៅកាត់ថា "ម.អ.ជ.") ទទួលបាន ក្នុងការរុញផ្តែផ្តាំពីការអភិវឌ្ឍអគ្គិសនីឆ្ពោះទៅប្រជាពលរដ្ឋនៅជនបទ។ ម.អ.ជ. បានបង្កើតឡើង ដើម្បីជំរុញការអភិវឌ្ឍអគ្គិសនីភារៈបន្ថែមកម្ពុជា សំដៅធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋនៅជនបទក្នុងព្រះរាជាណាចក្រកម្ពុជាទទួលបានអគ្គិសនីប្រើប្រាស់គ្រប់គ្នា។

ក្នុងឆ្នាំ២០១៩ អគ្គិសនីកម្ពុជាបានផ្តល់ថវិកាជំនួយចំនួន ៨៤ លានដុល្លារអាមេរិក ដល់ ម.អ.ជ. សម្រាប់អនុវត្តន៍កម្មវិធីរុញផ្តែផ្តាំនៃការអភិវឌ្ឍអគ្គិសនីឆ្ពោះទៅប្រជាពលរដ្ឋនៅជនបទ។

ថវិកាជំនួយនេះ ម.អ.ជ. បានយកទៅប្រើប្រាស់ជាប្រយោជន៍ដល់គ្រួសារនៅជនបទទូទាំងព្រះរាជាណាចក្រកម្ពុជា តាមរយៈការអនុវត្តកម្មវិធីចំនួន៦ រួមមាន៖

ទី១-កម្មវិធីផ្តល់ចរន្តអគ្គិសនីដល់គ្រួសារក្រីក្រ៖ គោលបំណងនៃកម្មវិធីនេះ គឺជួយដល់គ្រួសារក្រីក្ររស់នៅតំបន់ជនបទ ដើម្បីឲ្យពួកគាត់អាចទទួលបានការតភ្ជាប់ចរន្តអគ្គិសនីពីប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី ដោយការផ្តល់ប្រាក់កម្ចីអនុគ្រោះគ្មានការប្រាក់ឲ្យគ្រួសារជនបទខ្លីយកទៅបង់ថ្លៃភ្ជាប់ចរន្ត ថ្លៃប្រាក់កក់ឲ្យអ្នកផ្គត់ផ្គង់ ចំណាយលើការទិញ និងរាយខ្សែពីចំណុចភ្ជាប់ចរន្តមកដល់ផ្ទះរបស់ខ្លួន និងចំណាយលើការរៀបចំខ្សែបណ្តាញ និងឧបករណ៍អគ្គិសនីក្នុងផ្ទះដើម្បីតភ្ជាប់ចរន្តអគ្គិសនីចូលផ្ទះ។ ក្នុងឆ្នាំ២០១៩ មានគ្រួសារជនបទចំនួន 460គ្រួសារ ស្មើនឹង 2,116នាក់ បានទទួលផលប្រយោជន៍ដោយផ្ទាល់ ក្រោមកម្មវិធីនេះ។

ទី២-កម្មវិធីប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យតាមផ្ទះ៖ គោលបំណងនៃកម្មវិធីនេះ គឺជួយសម្រួលឲ្យគ្រួសារជនបទនៅតំបន់ដាច់ស្រយាល ដែលខ្សែបណ្តាញអគ្គិសនីមិនទាន់អាចពង្រីកទៅដល់ក្នុងរយៈពេលយូរ អាចទទួលបានអគ្គិសនីប្រើប្រាស់ តាមរយៈប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យតាមផ្ទះ។ ម.អ.ជ. ផ្តល់ប្រាក់ឧបត្ថម្ភធនចំនួន ១០០ ដុល្លារអាមេរិកក្នុង១ប្រព័ន្ធ សម្រាប់ប្រព័ន្ធមានអានុភាព ៨០វ៉ាត់ និងចំនួន ២០០ ដុល្លារអាមេរិក ក្នុង១ប្រព័ន្ធ សម្រាប់ប្រព័ន្ធមានអានុភាព ២០០វ៉ាត់ មានឆ្នាំងដាំបាយអគ្គិសនីចំណុះ ៣លីត្រ ដល់គ្រួសារជនបទដែលបានទិញ ដើម្បីជួយកាត់បន្ថយការទូទាត់ថ្លៃទិញប្រព័ន្ធមួយផ្នែក ហើយអ្នកទិញត្រូវបង់ថ្លៃសល់ពីការឧបត្ថម្ភធននេះ រំលស់ប្រចាំខែដោយគ្មានការប្រាក់មក ម.អ.ជ. វិញ ក្នុងរយៈពេល ៤ឆ្នាំ។ ក្រោយពេលសងរំលស់អស់ជាស្ថាពរ ប្រព័ន្ធនេះនឹងក្លាយជាកម្មសិទ្ធិរបស់អ្នកទិញ។ ក្នុងឆ្នាំ២០១៩ មានគ្រួសារជនបទចំនួន 18,000គ្រួសារ ស្មើនឹង 82,800នាក់ បានទទួលផលប្រយោជន៍ដោយផ្ទាល់ ក្រោមកម្មវិធីនេះ។

ទី៣-កម្មវិធីជួយទុនសម្រាប់ពង្រីក និងកែលម្អការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ជនបទ៖ គោលបំណងនៃកម្មវិធីនេះ គឺជួយសម្រួលដល់អ្នកផ្គត់ផ្គង់អគ្គិសនីនៅជនបទដែលមានអាជ្ញាបណ្ណស្របច្បាប់ អាចមានទុនសម្រាប់ធ្វើការវិនិយោគពង្រីក និងកែលម្អការផ្គត់ផ្គង់អគ្គិសនីឲ្យពេញដែនអាជ្ញាបណ្ណចែកចាយរបស់ខ្លួន ដើម្បីឲ្យប្រជាពលរដ្ឋគ្រប់គ្រួសារអាចតភ្ជាប់ចរន្តប្រើប្រាស់តាមលទ្ធភាពរបស់ខ្លួន។ ក្នុងឆ្នាំ២០១៩ អ្នកកាន់អាជ្ញាបណ្ណចំនួន១៤៤ ស្មើនឹង 2,036.98km បានទទួលផលប្រយោជន៍ដោយផ្ទាល់ ក្រោមកម្មវិធីនេះ។

ទី៤-កម្មវិធីផ្តល់ថវិកាឧបត្ថម្ភធនប៉ះប៉ូវបង្កប់ថ្លៃលក់អគ្គិសនីដល់អ្នកកាន់អាជ្ញាបណ្ណធ្វើអាជីវកម្មអគ្គិសនី ដែលបានភ្ជាប់ប្រភពអគ្គិសនីជាមួយបណ្តាញជាតិ ដើម្បីបន្ថយថ្លៃលក់អគ្គិសនីដល់គ្រួសារក្រីក្រនៅតំបន់ជនបទ ក្នុងក្របខណ្ឌនៃផែនការយុទ្ធសាស្ត្របន្ថយអត្រា និងគម្លាតថ្លៃលក់អគ្គិសនីក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ឆ្នាំ២០១៥ ដល់ឆ្នាំ២០២០ តាមបណ្តាខេត្តនិងរាជធានី៖ គោលបំណងនៃកម្មវិធីនេះ គឺផ្តល់ថវិកាឧបត្ថម្ភធនប៉ះប៉ូវបង្កប់ថ្លៃលក់អគ្គិសនីដល់អ្នកកាន់អាជ្ញាបណ្ណធ្វើអាជីវកម្មអគ្គិសនី ដែលបានភ្ជាប់ប្រភពអគ្គិសនីជាមួយបណ្តាញជាតិ ដើម្បីបន្ថយថ្លៃលក់អគ្គិសនីដល់គ្រួសារក្រីក្រនៅតំបន់ជនបទ ក្នុងក្របខណ្ឌនៃផែនការយុទ្ធសាស្ត្របន្ថយអត្រា និងគម្លាតថ្លៃលក់អគ្គិសនីក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់ឆ្នាំ២០១៥ ដល់ឆ្នាំ២០២០ តាមបណ្តាខេត្តនិងរាជធានី។ ក្នុងឆ្នាំ២០១៩ ម.អ.ជ. បានផ្តល់ថវិកាឧបត្ថម្ភធនប៉ះប៉ូវបង្កប់ថ្លៃលក់អគ្គិសនីដល់អ្នកកាន់អាជ្ញាបណ្ណចំនួន ៣១៦តំបន់អាជ្ញាបណ្ណដែលក្នុងនោះ ៣១៥តំបន់អាជ្ញាបណ្ណ បានទទួលថវិកាឧបត្ថម្ភធន និង ១តំបន់អាជ្ញាបណ្ណ ពុំទាន់ស្នើសុំថវិកានៅឡើយ និងដល់អ្នកកាន់អាជ្ញាបណ្ណធ្វើសេវាកម្មអគ្គិសនីនៅក្នុងបរិវេណផ្សារចំនួន ៤៩តំបន់ផ្សារ ដែលក្នុងនោះ ២៧តំបន់ផ្សារ បានទទួលថវិកាឧបត្ថម្ភធន និង ២២តំបន់ផ្សារ ពុំទាន់ស្នើសុំថវិកានៅឡើយ។

ទី៥-កម្មវិធីផ្តល់ចរន្តអគ្គិសនីដល់គ្រួសារក្រីក្រមានប័ណ្ណសមធម៌៖ គោលបំណងនៃកម្មវិធីនេះ គឺជួយដល់គ្រួសារក្រីក្រមានប័ណ្ណសមធម៌នៅជនបទ អាចទទួលបានការភ្ជាប់ចរន្តអគ្គិសនីពីប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី ដោយ ម.អ.ជ. ផ្តល់ថវិកាឧបត្ថម្ភធនចំនួន ១០០ ដុល្លារអាមេរិក ក្នុង១គ្រួសារ តាមរយៈអ្នកកាន់អាជ្ញាបណ្ណសម្រាប់ចំណាយលើសម្ភារ និងឈ្នួលពលកម្ម ដើម្បីភ្ជាប់ចរន្តអគ្គិសនីចូលផ្ទះ។ ក្នុងឆ្នាំ២០១៩ មានគ្រួសារជនបទក្រីក្រមានប័ណ្ណសមធម៌ចំនួន 2,019គ្រួសារ ស្មើនឹង 8,287នាក់ បានទទួលផលប្រយោជន៍ដោយផ្ទាល់ ក្រោមកម្មវិធីនេះ។

ទី៦-កម្មវិធីផ្តល់ការផ្គត់ផ្គង់អគ្គិសនី ដើម្បីបូមទឹកធ្វើកសិកម្ម៖ គោលបំណងនៃកម្មវិធីនេះ គឺជួយដល់គ្រួសារជនបទទទួលបានការផ្គត់ផ្គង់អគ្គិសនីពីប្រព័ន្ធបណ្តាញជាតិផ្ទាល់ សម្រាប់ការបូមទឹកធ្វើកសិកម្មនៅតម្លៃអនុគ្រោះត្រឹមតែ ៤៨០រៀលក្នុង១គីឡូវ៉ាត់ម៉ោង សម្រាប់ការប្រើប្រាស់អគ្គិសនីបូមទឹកធ្វើកសិកម្មនៅពេលយប់ពីម៉ោង ៩:០០យប់ដល់ម៉ោង ៧:០០ព្រឹក និងនៅតម្លៃធម្មតាសម្រាប់ការប្រើប្រាស់អគ្គិសនីបូមទឹកធ្វើកសិកម្មនៅពេលថ្ងៃពីម៉ោង ៧:០០ព្រឹកដល់ម៉ោង ៩:០០យប់។ ក្នុងឆ្នាំ២០១៩ ម.អ.ជ. បានសាងសង់ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី ដើម្បីបូមទឹកធ្វើកសិកម្ម MV និង LV សរុបចំនួន 76.295km ។

លទ្ធផលនៃកិច្ចខំប្រឹងប្រែងខាងលើ បានផ្តល់នូវប្រយោជន៍ដោយផ្ទាល់ និងដោយប្រយោលជាច្រើនជូនដល់ប្រជាជនរាប់លានគ្រួសារ ដែលប្រការនេះបានឆ្លុះបញ្ចាំងឲ្យឃើញពីភាពរឹងមាំ និងការរីកចម្រើនយ៉ាងពិតប្រាកដក្នុងការរួមចំណែកការអភិវឌ្ឍប្រទេសកម្ពុជា ដើម្បីស្ថាបនាបាននូវគ្រឹះដ៏រឹងមាំសម្រាប់កិច្ចអភិវឌ្ឍន៍ឲ្យមាននិរន្តរភាពសេដ្ឋកិច្ចនិងសង្គមជាតិ។ របាយការណ៍នេះ បានរៀបចំឡើងជាកាសាខ្មែរ និងកាសាអង់គ្លេស។

យើងខ្ញុំសូមសំដែងនូវសេចក្តីសោមនស្សរីករាយ ជាពិសេសជូនចំពោះសមាជិកក្រុមប្រឹក្សាភិបាលអគ្គិសនីកម្ពុជាសម្រាប់ការចូលរួមចំណែក ការគាំទ្រ និងការណែនាំកន្លងមក ក្នុងការរុញផ្ទៃផ្កាពីការអភិវឌ្ឍអគ្គិសនីឆ្ពោះទៅប្រជាពលរដ្ឋនៅជនបទឲ្យបានទទួលនូវផលប្រយោជន៍គ្រប់ៗគ្នាពីការអភិវឌ្ឍអគ្គិសនីរបស់អគ្គិសនីកម្ពុជា។ **Fo**

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី
អគ្គនាយកអគ្គិសនីកម្ពុជា

កែវ រតនៈ

មាតិកា

		ទំព័រ
ជំពូកទី១	គោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យថាមពលអគ្គិសនី និងគោលនយោបាយពាក់ព័ន្ធជាមួយការអភិវឌ្ឍន៍តំបន់ជនបទ និងការប្រើប្រាស់ថាមពលកកើតឡើងវិញ	៨
	១.១ គោលនយោបាយវិស័យថាមពលរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៦ នៃរដ្ឋសភា	៨
	១.២ យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យថាមពលអគ្គិសនីរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៦ នៃរដ្ឋសភា	៨
ជំពូកទី២	ព័ត៌មានស្តីពីមូលនិធិអគ្គិសនីភាវូបនីយកម្មជនបទ	១០
	២.១ ការបង្កើតមូលនិធិអគ្គិសនីភាវូបនីយកម្មជនបទ	១០
	២.២ រចនាសម្ព័ន្ធគ្រប់គ្រង	១០
	២.៣ បណ្ណាល័យ	១០
	២.៤ អាសយដ្ឋាន	១១
	២.៥ ប្រភពមូលនិធិ	១២
	២.៦ ថវិកាជំនួយដែល ម.អ.ជ. បានទទួល និងប្រើប្រាស់	១២
ជំពូកទី៣	ព័ត៌មានស្តីពីគោលបំណង បេសកកម្ម និងកម្មវិធីរុញផ្តែផ្តាំនៃការអភិវឌ្ឍអគ្គិសនីឆ្ពោះទៅរកប្រជាពលរដ្ឋនៅជនបទរបស់មូលនិធិអគ្គិសនីភាវូបនីយកម្មជនបទ	១៤
	៣.១ គោលបំណង	១៤
	៣.២ បេសកកម្ម	១៤
	៣.៣ កម្មវិធីរុញផ្តែផ្តាំនៃការអភិវឌ្ឍអគ្គិសនីឆ្ពោះទៅប្រជាពលរដ្ឋនៅជនបទ	១៥
	៣.៣.១ កម្មវិធីផ្តល់ចរន្តអគ្គិសនីដល់គ្រួសារក្រីក្រ	១៥
	៣.៣.២ កម្មវិធីប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យតាមផ្ទះ	១៥
	៣.៣.៣ កម្មវិធីជួយទុនសម្រាប់ពង្រីក និងកែលម្អការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ជនបទ	១៥
	៣.៣.៤ កម្មវិធីផ្តល់ថវិកាឧបត្ថម្ភធនប៉ះប៉ូវបង្រួបបង្រួមលក់អគ្គិសនីដល់អ្នកកាន់អាជ្ញាបណ្ណធ្វើអាជីវកម្មអគ្គិសនី ដែលបានភ្ជាប់ប្រភពអគ្គិសនីជាមួយប្រព័ន្ធបណ្តាញជាតិ ដើម្បីបន្ថយថ្លៃលក់អគ្គិសនីដល់គ្រួសារក្រីក្រនៅតំបន់ជនបទ ក្នុងក្របខណ្ឌនៃផែនការយុទ្ធសាស្ត្របន្ថយអត្រា និងគម្លាតថ្លៃលក់អគ្គិសនីក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ឆ្នាំ ២០១៥ ដល់ឆ្នាំ២០២០ តាមបណ្តាខេត្តនិងរាជធានី	១៥
	៣.៣.៥ កម្មវិធីផ្តល់ចរន្តអគ្គិសនីដល់គ្រួសារក្រីក្រមានប័ណ្ណសមធម៌	១៥

៣.៣.៦	កម្មវិធីផ្តល់ការផ្គត់ផ្គង់អគ្គិសនីសម្រាប់បូមទឹកធ្វើកសិកម្ម	១៦
៣.៤	លក្ខណៈវិនិច្ឆ័យសម្រាប់ការអនុវត្តកម្មវិធីនីមួយៗ	១៦
៣.៤.១	លក្ខណៈវិនិច្ឆ័យសម្រាប់កម្មវិធីផ្តល់ចរន្តអគ្គិសនីដល់គ្រួសារក្រីក្រ .	១៦
៣.៤.២	លក្ខណៈវិនិច្ឆ័យសម្រាប់កម្មវិធីប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ តាមផ្ទះ:	១៧
៣.៤.៣	លក្ខណៈវិនិច្ឆ័យសម្រាប់កម្មវិធីជួយទុនពង្រីក និងកែលម្អការ ផ្គត់ផ្គង់អគ្គិសនីនៅតំបន់ជនបទ	១៨
៣.៤.៤	លក្ខណៈវិនិច្ឆ័យសម្រាប់កម្មវិធីផ្តល់ថវិកាឧបត្ថម្ភធនប៉ះប៉ូវបង្កប់ថ្លៃ លក់អគ្គិសនី ដល់អ្នកកាន់អាជ្ញាបណ្ណធ្វើអាជីវកម្មអគ្គិសនី ដែល បានភ្ជាប់ប្រភពអគ្គិសនីជាមួយប្រព័ន្ធបណ្តាញជាតិ ដើម្បីបន្ថយថ្លៃ លក់អគ្គិសនីដល់គ្រួសារក្រីក្រនៅតំបន់ជនបទ ក្នុងក្របខណ្ឌនៃ ផែនការយុទ្ធសាស្ត្របន្ថយអត្រា និងគម្លាតថ្លៃលក់អគ្គិសនី ក្នុង ព្រះរាជាណាចក្រកម្ពុជា សម្រាប់ឆ្នាំ២០១៥ ដល់ឆ្នាំ២០២០ តាម បណ្តាខេត្ត និងរាជធានី	២២
៣.៤.៥	លក្ខណៈវិនិច្ឆ័យសម្រាប់កម្មវិធីផ្តល់ចរន្តអគ្គិសនីដល់គ្រួសារក្រីក្រ មានប័ណ្ណសមធម៌	២២
៣.៤.៦	លក្ខណៈវិនិច្ឆ័យសម្រាប់កម្មវិធីផ្តល់ការផ្គត់ផ្គង់អគ្គិសនី សម្រាប់ បូមទឹកធ្វើកសិកម្ម	២៤
៣.៥	ការតែងតាំង ម.អ.ជ. ជាភ្នាក់ងារឯករាជ្យ ដើម្បីធ្វើជាសាក្សី និងវាយតម្លៃការ ធ្វើតេស្តរោងចក្រអគ្គិសនីដើរដោយ Solar Photovoltaic (PV)	២៤

**ជំពូកទី៤ ព័ត៌មានស្តីពីវឌ្ឍនភាព សមិទ្ធផល និងការវិភាគពីកម្មវិធីនីមួយៗ
ដែលបានអនុវត្តដោយមូលនិធិអគ្គិសនីតាមបន្តិយកម្មជនបទ**

៤.១	កម្មវិធីផ្តល់ចរន្តអគ្គិសនីដល់គ្រួសារក្រីក្រ	២៥
៤.១.១	វឌ្ឍនភាព សមិទ្ធផល និងការវិភាគពីកម្មវិធី	២៥
៤.១.២	សកម្មភាពចុះពិនិត្យការអនុវត្តកម្មវិធីផ្តល់ចរន្តអគ្គិសនីដល់ គ្រួសារក្រីក្រ	២៦
៤.២	កម្មវិធីប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យតាមផ្ទះ (SHS)	២៧
៤.២.១	វឌ្ឍនភាព សមិទ្ធផល និងការវិភាគពីកម្មវិធី	២៧
៤.២.២	បញ្ហាប្រឈមក្នុងការអនុវត្តកម្មវិធីប្រព័ន្ធ SHS	៣០
៤.៣	កម្មវិធីជួយទុនសម្រាប់ពង្រីក និងកែលម្អការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ជនបទ ..	៣១
៤.៣.១	វឌ្ឍនភាព សមិទ្ធផល និងការវិភាគពីកម្មវិធី	៣១
៤.៣.២	សកម្មភាពចុះពិនិត្យការអនុវត្តកម្មវិធីជួយទុនសម្រាប់ពង្រីក និងកែ លម្អការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ជនបទ	៣៥
៤.៤	កម្មវិធីផ្តល់ថវិកាឧបត្ថម្ភធនប៉ះប៉ូវបង្កប់ថ្លៃលក់អគ្គិសនីដល់អ្នកកាន់អាជ្ញាបណ្ណ ធ្វើអាជីវកម្មអគ្គិសនី ដែលបានភ្ជាប់ប្រភពអគ្គិសនីជាមួយប្រព័ន្ធបណ្តាញជាតិ	

	ដើម្បីបន្ថយថ្លៃលក់អគ្គិសនីដល់គ្រួសារក្រីក្រនៅតំបន់ជនបទក្នុងក្របខណ្ឌនៃ ផែនការយុទ្ធសាស្ត្របន្ថយអត្រា និងគម្លាតថ្លៃលក់អគ្គិសនីក្នុងព្រះរាជាណាចក្រ កម្ពុជាសម្រាប់ឆ្នាំ២០១៥ ដល់ឆ្នាំ២០២០ តាមបណ្តាខេត្ត និងរាជធានី	៣៧
៤.៥	កម្មវិធីផ្តល់ចរន្តអគ្គិសនីដល់គ្រួសារក្រីក្រមានប័ណ្ណសមធម៌.....	៤៦
	៤.៥.១ វឌ្ឍនភាព សមិទ្ធផល និងការវិភាគពីកម្មវិធី	៤៦
	៤.៥.២ សកម្មភាពចុះពិនិត្យការអនុវត្តកម្មវិធីផ្តល់ចរន្តអគ្គិសនីដល់ គ្រួសារក្រីក្រ	៤៧
៤.៦	កម្មវិធីផ្តល់ការផ្គត់ផ្គង់អគ្គិសនីសម្រាប់បូមទឹកធ្វើកសិកម្ម	៤៨
	៤.៦.១ វឌ្ឍនភាព សមិទ្ធផល និងការវិភាគពីកម្មវិធី	៤៨
	៤.៦.២ សកម្មភាពចុះពិនិត្យការសាងសង់ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី ដើម្បីបូមទឹកធ្វើកសិកម្ម	៤៩

**ជំពូកទី៥ ព័ត៌មានស្តីពីការតែងតាំង ម.អ.ជ. ភ្នាក់ងារឯករាជ្យ ដើម្បីធ្វើជា
សាក្សី និងវាយតម្លៃការធ្វើតេស្តរោងចក្រអគ្គិសនីដើរដោយ Solar
Photovoltaic (PV) អនុត្រាត 80MW**

ឧបសម្ព័ន្ធទី១	: ព័ត៌មានសង្ខេបស្តីពីចំនួនគ្រួសារជនបទគ្រោងតភ្ជាប់ចរន្តអគ្គិសនីជាប់កិច្ចសន្យា ចំនួនគ្រួសារជនបទបានតភ្ជាប់ចរន្តថ្មី និងស្ថានភាពបច្ចុប្បន្ន ក្រោមថវិកាផ្តល់ដោយ អគ្គិសនីកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ីម៉ង់ ក្រោមកម្មវិធីផ្តល់ចរន្តអគ្គិសនីដល់ គ្រួសារក្រីក្រ ក្នុងឆ្នាំ២០១៩	៥១
ឧបសម្ព័ន្ធទី២	: បញ្ជីឈ្មោះភូមិតាមខេត្តនីមួយៗដែលគ្របដណ្តប់ ក្រោមថវិកាផ្តល់ដោយអគ្គិសនី កម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ីម៉ង់ ក្រោមកម្មវិធីផ្តល់ចរន្តអគ្គិសនីដល់គ្រួសារក្រីក្រ ក្នុងឆ្នាំ២០១៩	៥២
ឧបសម្ព័ន្ធទី៣	: ផែនទីបង្ហាញពីខេត្តអនុវត្តកម្មវិធីផ្តល់ចរន្តអគ្គិសនីដល់គ្រួសារក្រីក្រ ក្រោមថវិកា ផ្តល់ដោយអគ្គិសនីកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ីម៉ង់ ក្នុងឆ្នាំ២០១៩	៥៣
ឧបសម្ព័ន្ធទី៤	: បញ្ជីឈ្មោះភូមិបានតម្លើងប្រព័ន្ធ SHS ចំនួន 18,000 ប្រព័ន្ធ ក្នុងឆ្នាំ២០១៩	៥៤
ឧបសម្ព័ន្ធទី៥	: ផែនទីបង្ហាញពីខេត្តបានតម្លើងប្រព័ន្ធ SHS ចំនួន 18,000 ប្រព័ន្ធ ក្នុងឆ្នាំ២០១៩	៦០
ឧបសម្ព័ន្ធទី៦	: ព័ត៌មានសង្ខេបស្តីពីការចុះកិច្ចសន្យាតាមខេត្តនីមួយៗ ក្រោមថវិកាផ្តល់ដោយ អគ្គិសនីកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ីម៉ង់ ក្រោមកម្មវិធីជួយទុនសម្រាប់ពង្រីក និងកែលម្អការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ជនបទ ក្នុងឆ្នាំ២០១៩	៦១
ឧបសម្ព័ន្ធទី៧	: ព័ត៌មានសង្ខេបស្តីពីប្រវែងខ្សែបណ្តាញគ្រោងសាងសង់ជាប់កិច្ចសន្យា ប្រវែងខ្សែ បណ្តាញបានសាងសង់រួច និងស្ថានភាពបច្ចុប្បន្ន តាមខេត្តនីមួយៗ ក្រោមថវិកាផ្តល់ ដោយអគ្គិសនីកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ីម៉ង់ ក្រោមកម្មវិធីជួយទុនសម្រាប់ ពង្រីក និងកែលម្អការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ជនបទ ក្នុងឆ្នាំ២០១៩	៧៤
ឧបសម្ព័ន្ធទី៨	: បញ្ជីឈ្មោះភូមិតាមខេត្តនីមួយៗដែលគ្របដណ្តប់ តាមខេត្តនីមួយៗ ក្រោមថវិកា ផ្តល់ដោយអគ្គិសនីកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ីម៉ង់ ក្រោមកម្មវិធីជួយទុនសម្រាប់ ពង្រីក និងកែលម្អការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ជនបទ ក្នុងឆ្នាំ២០១៩	៨៥

ឧបសម្ព័ន្ធទី៩	: ផែនទីបង្ហាញពីខេត្តដែលបានអនុវត្តកម្មវិធីជួយទុនសម្រាប់ពង្រីក និងកែលម្អការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ជនបទ ក្រោមថវិកាផ្តល់ដោយអគ្គិសនីកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ីម៉ង់ ក្នុងឆ្នាំ២០១៩	១០៦
ឧបសម្ព័ន្ធទី១០	: ព័ត៌មានសង្ខេបស្តីពីចុះកិច្ចសន្យាតាមខេត្តនីមួយៗ ក្រោមកម្មវិធីផ្តល់ចរន្តអគ្គិសនីដល់គ្រួសារក្រីក្រមានប័ណ្ណសមធម៌ ក្នុងឆ្នាំ២០១៩	១០៧
ឧបសម្ព័ន្ធទី១១	: ព័ត៌មានសង្ខេបស្តីពីចំនួនគ្រួសារជនបទគ្រោងតភ្ជាប់ចរន្តអគ្គិសនីជាប់កិច្ចសន្យាចំនួនគ្រួសារជនបទបានតភ្ជាប់ចរន្តថ្មី និងស្ថានភាពបច្ចុប្បន្ន ក្រោមកម្មវិធីផ្តល់ចរន្តអគ្គិសនីដល់គ្រួសារក្រីក្រមានប័ណ្ណសមធម៌ ក្នុងឆ្នាំ២០១៩	១០៩
ឧបសម្ព័ន្ធទី១២	: បញ្ជីឈ្មោះភូមិតាមខេត្តនីមួយៗដែលគ្របដណ្តប់ តាមខេត្តនីមួយៗ ក្រោមថវិកាផ្តល់ដោយអគ្គិសនីកម្ពុជា ក្រោមកម្មវិធីផ្តល់ចរន្តអគ្គិសនីដល់គ្រួសារក្រីក្រមានប័ណ្ណសមធម៌ ក្នុងឆ្នាំ២០១៩	១១១
ឧបសម្ព័ន្ធទី១៣	: ផែនទីបង្ហាញពីខេត្តដែលបានអនុវត្តកម្មវិធីផ្តល់ចរន្តអគ្គិសនីដល់គ្រួសារក្រីក្រមានប័ណ្ណសមធម៌ ក្រោមថវិកាផ្តល់ដោយអគ្គិសនីកម្ពុជា ក្នុងឆ្នាំ២០១៩	១១៧

បញ្ជីតារាង

		ទំព័រ
តារាងទី១	: ព័ត៌មានស្តីពីចំនួនគ្រួសារជនបទគ្រោងតភ្ជាប់ចរន្តអគ្គិសនីជាប់កិច្ចសន្យា និងចំនួនគ្រួសារជនបទបានតភ្ជាប់ចរន្តថ្មីតាមខេត្តនីមួយៗ ក្រោមថវិកាផ្តល់ដោយអគ្គិសនីកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ីម៉ង់ ក្រោមកម្មវិធីផ្តល់ចរន្តអគ្គិសនីដល់គ្រួសារក្រីក្រ ក្នុងឆ្នាំ២០១៩	២៥
តារាងទី២	: ចំនួនភូមិសរុប និងចំនួនភូមិដែលគ្រួសារជនបទក្រីក្របានតភ្ជាប់ចរន្តអគ្គិសនីប្រើប្រាស់តាមខេត្តនីមួយៗ ក្រោមថវិកាផ្តល់ដោយអគ្គិសនីកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ីម៉ង់ ក្រោមកម្មវិធីផ្តល់ចរន្តអគ្គិសនីដល់គ្រួសារក្រីក្រ ក្នុងឆ្នាំ២០១៩	២៦
តារាងទី៣	: ព័ត៌មានស្តីពីចំនួនប្រព័ន្ធ SHS ចំនួន 18,000ប្រព័ន្ធ ដែលបានតម្លើងជូនគ្រួសារជនបទតាមខេត្តនីមួយៗ ក្នុងឆ្នាំ២០១៩	២៨
តារាងទី៤	: ចំនួនភូមិសរុប និងចំនួនភូមិបានតម្លើងប្រព័ន្ធ SHS ចំនួន 18,000 ប្រព័ន្ធ តាមខេត្តនីមួយៗ ក្នុងឆ្នាំ២០១៩	២៩
តារាងទី៥	: ព័ត៌មានសង្ខេបស្តីពីប្រវែងខ្សែបណ្តាញគ្រោងសាងសង់ជាប់កិច្ចសន្យា ប្រវែងខ្សែបណ្តាញបានសាងសង់រួច តាមខេត្តនីមួយៗ ក្រោមថវិកាផ្តល់ដោយអគ្គិសនីកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ីម៉ង់ ក្រោមកម្មវិធីជួយទុនពង្រីក និងកែលម្អការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ជនបទ ក្នុងឆ្នាំ២០១៩	៣២
តារាងទី៦	: ចំនួនភូមិសរុប និងចំនួនភូមិបានទទួលការផ្គត់ផ្គង់អគ្គិសនី តាមខេត្តនីមួយៗ ក្រោមថវិកាផ្តល់ដោយអគ្គិសនីកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ីម៉ង់ ក្រោមកម្មវិធីជួយទុនពង្រីក និងកែលម្អការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ជនបទ ក្នុងឆ្នាំ២០១៩	៣៤
តារាងទី៧	: ព័ត៌មានសង្ខេបស្តីពីចំនួនអតិថិជន និងបរិមាណថាមពលដែល ម.អ.ជ. បានទូទាត់ថវិកាឧបត្ថម្ភធនប៉ះប៉ូវថ្លៃលក់អគ្គិសនី ជូនអ្នកកាន់អាជ្ញាប័ណ្ណ ក្នុងឆ្នាំ២០១៩ (ខួបឆ្នាំ២០១៨)	៣៨
តារាងទី៨	: ព័ត៌មានសង្ខេបស្តីពីចំនួនអតិថិជន និងបរិមាណថាមពលដែល ម.អ.ជ. បានទូទាត់ថវិកាឧបត្ថម្ភធនប៉ះប៉ូវថ្លៃលក់អគ្គិសនី ជូនអ្នកកាន់អាជ្ញាប័ណ្ណ ក្នុងឆ្នាំ២០១៩ (ខួបឆ្នាំ២០១៩)	៤២
តារាងទី៩	: ព័ត៌មានស្តីពីចំនួនគ្រួសារជនបទគ្រោងតភ្ជាប់ចរន្តអគ្គិសនីជាប់កិច្ចសន្យា និងចំនួនគ្រួសារជនបទ បានតភ្ជាប់ចរន្តថ្មីតាមខេត្តនីមួយៗ ក្រោមកម្មវិធីផ្តល់ចរន្តអគ្គិសនីដល់គ្រួសារក្រីក្រមានប័ណ្ណសមធម៌ ក្នុងឆ្នាំ២០១៩	៤៦
តារាងទី១០	: ចំនួនភូមិសរុប និងចំនួនភូមិបានទទួលការផ្គត់ផ្គង់អគ្គិសនី តាមខេត្តនីមួយៗ ក្រោមកម្មវិធីផ្តល់ចរន្តអគ្គិសនីដល់គ្រួសារក្រីក្រមានប័ណ្ណសមធម៌ ក្នុងឆ្នាំ២០១៩	៤៧

ជំពូកទី១
គោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យ
ថាមពលអគ្គិសនី និងគោលនយោបាយពាក់ព័ន្ធជាមួយការអភិវឌ្ឍតំបន់ជនបទ
និងការប្រើប្រាស់ថាមពលកកើតឡើងវិញ

១.១ គោលនយោបាយវិស័យថាមពលរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៦ នៃរដ្ឋសភា

ថាមពលអគ្គិសនី គឺជាផលិតផលមួយមានសារៈសំខាន់ណាស់សម្រាប់សង្គម និងសេដ្ឋកិច្ច។ ថាមពលអគ្គិសនីមិនត្រឹមតែជាផលិតផលមួយសម្រាប់បំពេញជីវភាពរស់នៅប៉ុណ្ណោះទេ តែក៏ជាផលិតផលមួយចាំបាច់សម្រាប់ជំរុញការអភិវឌ្ឍវិស័យផ្សេងៗទៀតរបស់ប្រទេសជាតិផងដែរ។ ដូច្នេះការអភិវឌ្ឍវិស័យថាមពលអគ្គិសនី គឺជាគន្លឹះដ៏សំខាន់សម្រាប់ជំរុញឲ្យមានកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍវិស័យផ្សេងៗ ការអភិវឌ្ឍតំបន់ជនបទ និងការបង្កើនសុខដុមនីយភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ។ នៅក្នុងអាណត្តិទី៦ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជាមានមហិច្ឆតាគ្រប់គ្រង និងជំរុញការអភិវឌ្ឍវិស័យថាមពលអគ្គិសនីដើម្បី "ឈានទៅសម្រេចឲ្យបានការផ្គត់ផ្គង់ថាមពលអគ្គិសនីមួយគ្រប់គ្រាន់មានចីរភាព អាចទុកចិត្តបាន មានគុណភាព និងមានថ្លៃសមរម្យ សម្រាប់អ្នកប្រើប្រាស់គ្រប់ប្រភេទ នៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា"។

ក្នុងនីតិកាលទី៦ នៃរដ្ឋសភា ក្នុងក្របខណ្ឌនៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ចំពោះការអភិវឌ្ឍវិស័យថាមពលអគ្គិសនី រាជរដ្ឋាភិបាលនឹងផ្ដោតអាទិភាពលើ៖

- អាទិភាពទី១- បន្តបញ្ជុះថ្លៃអគ្គិសនីឲ្យអ្នកប្រើប្រាស់ ពង្រីកវិសាលភាពគ្របដណ្តប់នៃបណ្តាញផ្គត់ផ្គង់អគ្គិសនីរបស់ប្រព័ន្ធបណ្តាញជាតិឲ្យបានគ្រប់ទីកន្លែងទូទាំងប្រទេស បង្កើនស្ថិរភាព និងគុណភាពនៃការផ្គត់ផ្គង់អគ្គិសនី (ចតុកោណយុទ្ធសាស្ត្រទី២-មុំទី១)។
- អាទិភាពទី២- បន្តពង្រីកការតបណ្តាញអគ្គិសនីដែលមានថ្លៃអគ្គិសនីទាបជូនកម្មករ និយោជិត សិស្សនិស្សិត នៅតាមផ្ទះជួល (ចតុកោណយុទ្ធសាស្ត្រទី៣-មុំទី១)។
- អាទិភាពទី៣- បន្តជំរុញការអភិវឌ្ឍនៅតំបន់ជនបទឲ្យរស់រវើក ដោយបន្តវិនិយោគលើការពង្រីកវិសាលភាពគ្របដណ្តប់នៃការផ្គត់ផ្គង់អគ្គិសនីដែលមានថ្លៃសមរម្យ មានស្ថិរភាព និងមានគុណភាពឲ្យដល់តំបន់ជនបទ (ចតុកោណយុទ្ធសាស្ត្រទី៤-មុំទី១)។
- អាទិភាពទី៤- បន្តលើកទឹកចិត្ត និងបង្កើនការវិនិយោគលើប្រភពថាមពលស្អាត និងថាមពលកកើតឡើងវិញពិសេសប្រភពថាមពលពន្លឺព្រះអាទិត្យ ទន្ទឹមនឹងការកាត់បន្ថយការផលិតថាមពលពីប្រភពមិនស្អាត ដើម្បីធានាសន្តិសុខថាមពលរយៈពេលវែង (ចតុកោណយុទ្ធសាស្ត្រទី៤-មុំទី៤)។

១.២ យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យថាមពលអគ្គិសនីរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៦ នៃរដ្ឋសភា

ក្នុងគោលបំណង "ឈានទៅសម្រេចឲ្យបានការផ្គត់ផ្គង់ថាមពលអគ្គិសនីមួយគ្រប់គ្រាន់ មានចីរភាព អាចទុកចិត្តបាន មានគុណភាព និងមានថ្លៃសមរម្យ សម្រាប់អ្នកប្រើប្រាស់គ្រប់ប្រភេទ នៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា" ក្រសួងរ៉ែ និងថាមពលដែលជាស្ថាប័នទទួលបន្ទុកវិស័យថាមពលរបស់រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្ត្រចំនួន ៩ចំណុច ដូចខាងក្រោម៖

- ទី១ - ធ្វើបច្ចុប្បន្នកម្មផែនការមេអភិវឌ្ឍវិស័យអគ្គិសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជាឡើងវិញ។
- ទី២ - បន្តអភិវឌ្ឍសមត្ថភាពផលិត បញ្ជូន និងចែកចាយ សំដៅធ្វើយ៉ាងណាឲ្យកម្ពុជាមានប្រភពអគ្គិសនីគ្រប់គ្រាន់ ទាន់តាមកំណើននៃសេចក្តីត្រូវការប្រើប្រាស់ ឲ្យការផ្គត់ផ្គង់ប្រភពអគ្គិសនីពីបណ្តាញជាតិអាចគ្របដណ្តប់គ្រប់ទីកន្លែងទូទាំងប្រទេស រួមទាំងតំបន់ជនបទ និងឲ្យការចែកចាយអគ្គិសនីអាចគ្របដណ្តប់គ្រប់ភូមិទូទាំងប្រទេស។ ក្នុងគោលបំណងកាត់បន្ថយភាពក្រីក្រ លើកកម្ពស់កម្រិតជីវភាពរស់នៅ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រជាជននៅតំបន់ជនបទ នៅក្នុងនីតិកាលទី៦ នៃរដ្ឋសភានេះ រាជរដ្ឋាភិបាលកម្ពុជានឹងបន្តជំរុញការអភិវឌ្ឍនៅតំបន់ជនបទឲ្យរស់រវើក ដោយបន្តវិនិយោគលើការពង្រីកភាពគ្របដណ្តប់នៃការផ្គត់ផ្គង់អគ្គិសនី ដែលមានថ្លៃសមរម្យ មានស្ថិរភាព និងមានគុណភាពឲ្យដល់តំបន់ជនបទនៅទូទាំងប្រទេស។
- ទី៣ - ជំរុញការភ្ជាប់បណ្តាញផ្គត់ផ្គង់អគ្គិសនីឲ្យទីតាំងត្រូវការប្រើប្រាស់អគ្គិសនី ជាពិសេសលំនៅដ្ឋានដែលមិនទាន់មានអគ្គិសនីប្រើប្រាស់ ទាំងនៅក្នុងតំបន់ទីប្រជុំជន និងទាំងនៅតំបន់ជនបទ ដើម្បីសម្រេចគោលដៅឲ្យគ្រួសារជាង ៩០% មានអគ្គិសនីប្រើប្រាស់នៅឆ្នាំ២០២៣។
- ទី៤ - កែលម្អការផ្តល់សេវាផ្គត់ផ្គង់អគ្គិសនី ក្នុងគោលដៅធ្វើយ៉ាងណាឲ្យការផ្គត់ផ្គង់មានភាពគ្រប់គ្រាន់ និងមាន ២៤ម៉ោង មានគុណភាព សុវត្ថិភាព និងអាចទុកចិត្តបាន មានថ្លៃសមរម្យ និងមានភាពយុត្តិធម៌ក្នុងការវាស់វែង និងកត់ត្រាបរិមាណផ្គត់ផ្គង់នៅគ្រប់ទីកន្លែង ទាំងនៅតំបន់ទីប្រជុំជន និងទាំងនៅតំបន់ជនបទ។
- ទី៥ - រៀបចំ និងអនុវត្តផែនការបន្ថយថ្លៃអគ្គិសនី ព្រមទាំងសិក្សារកលទ្ធភាពបន្ថយថ្លៃអគ្គិសនីបន្ថែមទៀតក្នុងគោលដៅសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជំរុញការវិនិយោគនៅកម្ពុជា។
- ទី៦ - ពង្រឹងយន្តការស្ថាប័ន ដើម្បីធ្វើយ៉ាងណាឲ្យទំនាក់ទំនង គ្នានាទី ការកិច្ច ឋានានុក្រម និងឯករាជ្យភាពរវាងស្ថាប័ន និងអង្គការក្នុងវិស័យថាមពល ប្រព្រឹត្តទៅដោយច្បាស់លាស់ និងមានប្រសិទ្ធភាព។
- ទី៧ - ទាក់ទាញឲ្យឯកជនចូលរួមវិនិយោគជាមួយអគ្គិសនីកម្ពុជា ដើម្បីធ្វើយ៉ាងណាឲ្យមានការវិនិយោគគ្រប់គ្រាន់ ដោយបើកឲ្យឯកជនចូលរួមធ្វើអាជីវកម្មអគ្គិសនី ប៉ុន្តែរក្សាការគ្រប់គ្រងរបស់អគ្គិសនីកម្ពុជាលើអាជីវកម្មក្នុងបណ្តាញជាតិដែលជាស្នូលនៃអាជីវកម្មទាំងមូល។
- ទី៨ - ប្រើប្រាស់មូលនិធិអគ្គិសនីការុបនីយកម្មជនបទក្នុងការធ្វើ Cross-Subsidy បន្ថយគម្លាតថ្លៃ និងក្នុងការផ្ទេរទុនទៅជួយអភិវឌ្ឍនៅតំបន់ជនបទដាច់ស្រយាល ដើម្បីធានាសមធម៌ក្នុងការទទួលបានសេវាអគ្គិសនីរវាងតំបន់ទីប្រជុំជន និងតំបន់ជនបទ។
- ទី៩ - កាត់បន្ថយផលប៉ះពាល់បរិស្ថានធម្មជាតិ និងសង្គមឲ្យបានជាអតិបរមា ចូលរួមប្រើប្រាស់ប្រភពថាមពលស្អាត និងចីរភាពក្នុងកម្រិតដែលមិនប៉ះពាល់ដុំ ចូលរួមក្នុងកិច្ចសហប្រតិបត្តិការវិស័យថាមពលក្នុងក្របខណ្ឌតំបន់ និងក្របខណ្ឌអន្តរជាតិ។

ជំពូកទី២
ព័ត៌មានស្តីពីមូលនិធិអគ្គិសនីភារាបនីយកម្មជនបទ

២.១ ការបង្កើតនាយកដ្ឋានមូលនិធិអគ្គិសនីភារាបនីយកម្មជនបទ

ម.អ.ជ. ដំបូងឡើយបង្កើតឡើងតាមព្រះរាជក្រឹត្យលេខ នស/រកត/១២០៤/០៤៨ ចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០០៤ ដើម្បីជំរុញការអភិវឌ្ឍអគ្គិសនីភារាបនីយកម្មជនបទ។ ក្នុងឆ្នាំដំបូងនៃប្រតិបត្តិការការងារ ម.អ.ជ. បានប្រើប្រាស់ថវិកាដែលបានផ្តល់ដោយធនាគារពិភពលោក ក្រោមគម្រោងអគ្គិសនីភារាបនីយកម្មជនបទ និងខ្សែបញ្ជូន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ បន្ទាប់ពីគម្រោងអគ្គិសនីភារាបនីយកម្មជនបទ និងខ្សែបញ្ជូនបានបញ្ចប់នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១២ និងពុំមានថវិកាសម្រាប់ដំណើរការស្ថាប័ននេះ។ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១២ ព្រះរាជក្រឹត្យថ្មីមួយទៀតលេខ នស/រកត/០៨១២/៧៣៤ ធ្វើវិសោធនកម្មមាត្រាខ្លះនៃព្រះរាជក្រឹត្យចាស់ ដោយផ្ទេរ ម.អ.ជ. ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់អគ្គិសនីកម្ពុជា ដើម្បីឲ្យកម្ពុជាខ្លួនឯងអាចម្ចាស់ការបន្តប្រតិបត្តិការការងាររបស់ ម.អ.ជ. ផង និងក៏នៅតែអាចទទួលនូវអំណោយ និងជំនួយនានាពីខាងក្រៅមកជួយអភិវឌ្ឍន៍អគ្គិសនីភារាបនីយកម្មជនបទកម្ពុជាបានផង។ តាមព្រះរាជក្រឹត្យថ្មីនេះ អគ្គិសនីកម្ពុជាបានបង្កើតនាយកដ្ឋានថ្មី^១ មួយហៅថា "នាយកដ្ឋានមូលនិធិអគ្គិសនីភារាបនីយកម្មជនបទ (ម.អ.ជ.)" ។

នេះជាជំហានដ៏ធំមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍអគ្គិសនីភារាបនីយកម្មជនបទ ដែលនឹងទាក់ទាញ និងលើកទឹកចិត្តផ្នែកឯកជនឲ្យចូលរួមវិនិយោគក្នុងការធ្វើសេវាកម្មអគ្គិសនីនៅតំបន់ជនបទ ដើម្បីជួយជំរុញការអភិវឌ្ឍនៅតំបន់ជនបទ និងដើម្បីអាចផ្តល់លទ្ធភាពឲ្យប្រជាជនក្រីក្រនៅតំបន់ជនបទកាន់តែច្រើនគ្រួសារមានអគ្គិសនីយកទៅប្រើប្រាស់សម្រាប់បំភ្លឺ ប្រកបរបរអាជីវកម្ម សិប្បកម្ម និងប្រើជាផលប្រយោជន៍ដទៃទៀត ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាដើម្បីជាផលប្រយោជន៍ទូទៅដល់សង្គមជាតិ។

២.២ រចនាសម្ព័ន្ធគ្រប់គ្រង

ម.អ.ជ. ប្រតិបត្តិការស្របតាមលក្ខន្តិកៈរបស់អគ្គិសនីកម្ពុជា និងមានលក្ខណៈសង្គមកិច្ច និងមានគណនីជាចំដោយឡែក។

២.៣ បណ្ណាល័យ

ម.អ.ជ. ក៏មានបណ្ណាល័យសម្រាប់សាធារណជន ដែលមានបំណងចង់យល់ដឹងពីកម្មវិធីរបស់ ម.អ.ជ. របាយការណ៍ និងការរុញផ្តួចផ្តើមនៃការអភិវឌ្ឍអគ្គិសនីឆ្ពោះទៅប្រជាពលរដ្ឋនៅជនបទក្នុងព្រះរាជាណាចក្រកម្ពុជា។


¹ សេចក្តីសម្រេចលេខ ០៨៩៨សស.អក.រប ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១២ ស្តីពីការកំណត់ថ្នាក់អង្គការមូលនិធិអគ្គិសនីភារាបនីយកម្មជនបទក្នុងអង្គការលេខ និងរចនាសម្ព័ន្ធគ្រប់គ្រងអគ្គិសនីកម្ពុជា។



២.៤ អាសយដ្ឋាន

អាសយដ្ឋាន ម.អ.ជ. ស្ថិតនៅអាគារលេខ២០៥ ផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌបូស្សីកែវ រាជធានីភ្នំពេញ។ គេហទំព័ររបស់ ម.អ.ជ. គឺ www.ref.gov.kh ។





២.៥ ប្រភពមូលនិធិ

ប្រភពមូលនិធិដល់ ម.អ.ជ.^២ មានដូចខាងក្រោម៖

១. កញ្ចប់ថវិកាសង្គមកិច្ចដែលបានគ្រោងក្នុងបញ្ជីថ្លៃលក់អគ្គិសនីរបស់អគ្គិសនីកម្ពុជា និងអំណោយដទៃទៀតរបស់អគ្គិសនីកម្ពុជា ប្រសិនបើមាន។
២. អំណោយ និងជំនួយឥតសំណងដែលប្រភព និងលក្ខខណ្ឌនៃការផ្តល់ត្រូវបានទទួលការឯកភាពពីក្រសួងរ៉ែ និងថាមពល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
៣. ថវិកាពីរាជរដ្ឋាភិបាលកម្ពុជា។

២.៦ វិធានការចំណូលនៃ ម.អ.ជ. បានទទួល និងប្រើប្រាស់

ក្នុងឆ្នាំ២០១៩ ម.អ.ជ. ទទួលបានថវិកាពីអគ្គិសនីកម្ពុជាចំនួន ៨៤ លានដុល្លារអាមេរិក សម្រាប់អនុវត្តកម្មវិធីរៀបចំផ្ទៃផ្ទៃនៃការអភិវឌ្ឍអគ្គិសនីឆ្ពោះទៅប្រជាពលរដ្ឋនៅជនបទ។ ថវិកាទទួលបានពីអគ្គិសនីកម្ពុជាក៏សម្រាប់ចំណាយប្រតិបត្តការរបស់ ម.អ.ជ. ផងដែរ។

ថវិកាទទួលបាននេះ ម.អ.ជ. បានយកទៅប្រើប្រាស់ក្នុងការអនុវត្តកម្មវិធីរៀបចំផ្ទៃផ្ទៃនៃការអភិវឌ្ឍអគ្គិសនីឆ្ពោះទៅប្រជាពលរដ្ឋនៅជនបទ ដូចខាងក្រោម៖

^២ ព្រះរាជក្រឹត្យលេខ នស/រកត/០៨១២/៧៣៤ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០១២ ស្តីពីវិសោធនកម្មលើមាត្រា២ មាត្រា៥ និងមាត្រា៧ នៃព្រះរាជក្រឹត្យលេខ នស/រកត/១២០៤/០៤៨ ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០០៤ ស្តីពីការបង្កើត ម.អ.ជ. និងលើមាត្រា៥ថ្មីនៃព្រះរាជក្រឹត្យលេខ នស/រកត/០១០៨/០៦៤ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០០៨ ស្តីពីវិសោធនកម្មមាត្រា៥ នៃព្រះរាជក្រឹត្យលេខ នស/រកត/១២០៤/០៤៨ ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០០៤ ស្តីពីការបង្កើត ម.អ.ជ.។

១. កម្មវិធីផ្តល់ចរន្តអគ្គិសនីដល់គ្រួសារក្រីក្រ។
២. កម្មវិធីប្រព័ន្ធជាមពលពន្លឺព្រះអាទិត្យតាមផ្ទះ។
៣. កម្មវិធីជួយទុនសម្រាប់ពង្រីក និងកែលម្អការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ជនបទ។
៤. កម្មវិធីផ្តល់ថវិកាឧបត្ថម្ភធនប៉ះប៉ូវបង្កប់ថ្លៃលក់អគ្គិសនី ដល់អ្នកកាន់អាជ្ញាបណ្ណធ្វើអាជីវកម្មអគ្គិសនី ដែលបានភ្ជាប់ប្រភពអគ្គិសនីជាមួយប្រព័ន្ធបណ្តាញជាតិ ដើម្បីបន្ថយថ្លៃលក់អគ្គិសនីដល់គ្រួសារក្រីក្រ នៅតំបន់ជនបទ ក្នុងក្របខណ្ឌនៃផែនការយុទ្ធសាស្ត្របន្ថយអត្រា និងគម្លាតថ្លៃលក់អគ្គិសនីនៅក្នុងព្រះ រាជាណាចក្រកម្ពុជាសម្រាប់ឆ្នាំ២០១៥ ដល់ឆ្នាំ២០២០ តាមបណ្តាខេត្តនិងរាជធានី។
៥. កម្មវិធីផ្តល់ចរន្តអគ្គិសនីដល់គ្រួសារក្រីក្រមានប័ណ្ណសមធម៌។
៦. កម្មវិធីផ្តល់ការផ្គត់ផ្គង់អគ្គិសនីសម្រាប់បូមទឹកធ្វើកសិកម្ម។

ជំពូកទី៣
ព័ត៌មានស្តីពីគោលបំណង បេសកកម្ម និងកម្មវិធីវិញ្ញាបនបត្រនៃការអភិវឌ្ឍអគ្គិសនីឆ្ពោះ
ទៅប្រជាពលរដ្ឋនៅជនបទរបស់មូលនិធិអគ្គិសនីភាគច្រើន

៣.១ គោលបំណង

គោលបំណងរបស់ ម.អ.ជ.^៣ មានដូចខាងក្រោម៖

១. ជំរុញឲ្យមានសមធម៌ក្នុងការទទួលសេវាកម្មអគ្គិសនី ដោយជួយឲ្យប្រជាជននៅជនបទទទួលបានអគ្គិសនី ប្រើប្រាស់តាមថ្លៃ ដែលអាចជាវបានសម្រាប់សេដ្ឋកិច្ច សង្គម និងលំនៅដ្ឋាន រួមចំណែកកាត់បន្ថយភាព ក្រីក្រ។
២. ជំរុញ និងលើកទឹកចិត្តផ្នែកឯកជនឲ្យចូលរួមវិនិយោគធ្វើសេវាកម្មអគ្គិសនីនៅតំបន់ជនបទ ប្រកបដោយ ចីរភាព ជាពិសេសក្នុងការអនុវត្តបច្ចេកវិទ្យាថ្មី និងថាមពលកើតឡើងវិញដែលមានលក្ខណៈបច្ចេកទេស និង៣ណិជ្ជកម្មសមស្រប។

៣.២ បេសកកម្ម

ម.អ.ជ. មានបេសកកម្ម ដូចខាងក្រោម៖

១. ជម្រុញវិសាលភាពអគ្គិសនីការ៉ូបនីយកម្មជនបទប្រកបដោយសមភាព ដោយសម្រួលឲ្យប្រជាពលរដ្ឋ ជនបទទទួលបានអគ្គិសនីប្រើប្រាស់ជាលក្ខណៈសេដ្ឋកិច្ច សង្គមកិច្ច និងគ្រួសារ។
២. ផ្តល់ការគាំទ្រដល់ការរៀបចំ និងអនុវត្តគម្រោងអគ្គិសនីការ៉ូបនីយកម្មជនបទ។
៣. ផ្តល់ការគាំទ្រ និងជួយសម្រួលដល់គ្រួសារក្រីក្ររស់នៅតំបន់ជនបទ អាចទទួលបានការភ្ជាប់ចរន្ត អគ្គិសនីពីប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី ដោយការផ្តល់ប្រាក់កម្ចីអនុគ្រោះគ្មានការប្រាក់។
៤. ផ្តល់ការគាំទ្រ និងជួយសម្រួលឲ្យគ្រួសារជនបទរស់នៅតំបន់ដាច់ស្រយាល ដែលខ្សែបណ្តាញអគ្គិសនី មិនទាន់អាចពង្រីកទៅដល់ក្នុងរយៈពេលយូរ អាចទទួលបានអគ្គិសនីប្រើប្រាស់តាមរយៈប្រព័ន្ធថាមពល ពន្លឺព្រះអាទិត្យតាមផ្ទះ។
៥. ផ្តល់ការគាំទ្រ និងជួយសម្រួលឲ្យអ្នកផ្គត់ផ្គង់អគ្គិសនីឯកជននៅតំបន់ជនបទដែលមានអាជ្ញាប័ណ្ណស្រប ច្បាប់ អាចមានទុនសម្រាប់ធ្វើការវិនិយោគពង្រីកហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់អគ្គិសនីឲ្យពេញដែនអាជ្ញាប័ណ្ណ ចែកចាយរបស់ខ្លួន ដើម្បីឲ្យប្រជាពលរដ្ឋគ្រប់គ្រួសារអាចភ្ជាប់ចរន្តប្រើប្រាស់តាមលទ្ធភាពរបស់ខ្លួន។
៦. ផ្តល់ថវិកាឧបត្ថម្ភធនប៉ះប៉ូវបង្កប់ថ្លៃលក់អគ្គិសនីដល់អ្នកកាន់អាជ្ញាប័ណ្ណធ្វើអាជីវកម្មអគ្គិសនី ដែលបាន ភ្ជាប់ប្រភពអគ្គិសនីជាមួយប្រព័ន្ធបណ្តាញជាតិ ដើម្បីបន្ថយថ្លៃលក់អគ្គិសនីដល់គ្រួសារក្រីក្រនៅតំបន់ ជនបទ ក្នុងក្របខណ្ឌនៃផែនការយុទ្ធសាស្ត្របន្ថយអត្រា និងគម្លាតថ្លៃលក់អគ្គិសនីក្នុងព្រះរាជាណាចក្រ កម្ពុជាសម្រាប់ឆ្នាំ២០១៥ ដល់ឆ្នាំ២០២០ តាមបណ្តាខេត្តនិងរាជធានី និង
៧. ផ្តល់ការគាំទ្រ និងជួយសម្រួលដល់គ្រួសារក្រីក្ររស់នៅតំបន់ជនបទទទួលបានការផ្គត់ផ្គង់អគ្គិសនីពីប្រព័ន្ធ បណ្តាញជាតិផ្ទាល់ សម្រាប់ការបូមទឹកធ្វើកសិកម្មនៅតម្លៃអនុគ្រោះសម្រាប់ការប្រើប្រាស់អគ្គិសនីនៅពេល យប់ចាប់ពីម៉ោង ៩:០០យប់ ដល់ម៉ោង ៧:០០ព្រឹក និងនៅតម្លៃធម្មតាសម្រាប់ការប្រើប្រាស់អគ្គិសនីនៅ ពេលថ្ងៃចាប់ពីម៉ោង ៧:០០ព្រឹក ដល់ម៉ោង ៩:០០យប់។

^៣ មាត្រា៣ នៃព្រះរាជក្រឹត្យលេខ នស/រកត/១២០៤/០៤៨ ចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០០៤ ស្តីពីការបង្កើតស្ថាប័ន ម.អ.ជ.។

៨. ជម្រុញការធ្វើពាណិជ្ជកម្មបច្ចេកវិទ្យាថាមពលកើតឡើងវិញ ដែលត្រូវបានទទួលស្គាល់ជាលក្ខណៈបច្ចេកទេស និងពាណិជ្ជកម្ម។

អាស្រ័យនឹងលក្ខខណ្ឌថវិកាដែល ម.អ.ជ. ទទួលបានពីប្រភពផ្សេងៗ ម.អ.ជ. នឹងប្រើប្រាស់ឲ្យអស់លទ្ធភាពនូវធនធានដែលខ្លួនមាន ដើម្បីសម្រេចឲ្យបាននូវបេសកកម្មខាងលើ។

៣.៣ កម្មវិធីរុញផ្តល់នូវការអភិវឌ្ឍអគ្គិសនីឆ្ពោះទៅរកប្រជាពលរដ្ឋនៅជនបទ

ក្នុងឆ្នាំ២០១៩ ម.អ.ជ. បានអនុវត្តកម្មវិធី ដូចខាងក្រោម៖

៣.៣.១ កម្មវិធីផ្តល់ចរន្តអគ្គិសនីដល់គ្រួសារក្រីក្រ

គោលបំណងនៃកម្មវិធីនេះ គឺជួយដល់គ្រួសារក្រីក្ររស់នៅតំបន់ជនបទ ដើម្បីឲ្យគ្រួសារក្រីក្ររស់នៅតំបន់ជនបទអាចទទួលបានការភ្ជាប់ចរន្តអគ្គិសនីពីប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី ដោយការផ្តល់ឥណទានអនុគ្រោះគ្មានការប្រាក់ឲ្យគ្រួសារជនបទខ្លីយកទៅ៖ ១- បង់ថ្លៃភ្ជាប់ចរន្តអ្នកផ្គត់ផ្គង់ ២- បង់ថ្លៃប្រាក់កក់អ្នកផ្គត់ផ្គង់ ៣- ចំណាយលើការទិញ និងរាយខ្សែពីចំណុចភ្ជាប់ចរន្តមកដល់ផ្ទះរបស់ខ្លួន និង៤- ចំណាយលើការរៀបចំខ្សែបណ្តាញ និងឧបករណ៍អគ្គិសនីក្នុងផ្ទះ ដើម្បីភ្ជាប់ចរន្តអគ្គិសនីចូលផ្ទះ។

៣.៣.២ កម្មវិធីប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យតាមផ្ទះ

គោលបំណងនៃកម្មវិធីនេះ គឺជួយសម្រួលឲ្យគ្រួសារជនបទរស់នៅតំបន់ជាចម្រុះយាល ដែលខ្សែបណ្តាញអគ្គិសនីមិនទាន់អាចពង្រីកទៅដល់ក្នុងរយៈពេលយូរ អាចទទួលបានអគ្គិសនីប្រើប្រាស់តាមរយៈប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យតាមផ្ទះ។

៣.៣.៣ កម្មវិធីជួយទុនសម្រាប់ពង្រីក និងកែលម្អការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ជនបទ

គោលបំណងនៃកម្មវិធីនេះ គឺជួយសម្រួលឲ្យអ្នកផ្គត់ផ្គង់អគ្គិសនីឯកជននៅតំបន់ជនបទ ដែលមានអាជ្ញាបណ្ណស្របច្បាប់ អាចមានទុនសម្រាប់វិនិយោគពង្រីក និងកែលម្អការផ្គត់ផ្គង់អគ្គិសនីឲ្យពេញដែនអាជ្ញាបណ្ណចែកចាយរបស់ខ្លួន ដើម្បីឲ្យប្រជាពលរដ្ឋគ្រប់គ្រួសារអាចមានភ្ជាប់ចរន្តប្រើប្រាស់តាមលទ្ធភាពរបស់ខ្លួន។

៣.៣.៤ កម្មវិធីផ្តល់ថវិកាឧបត្ថម្ភធនប៉ះប៉ូវបង្កប់ថ្លៃលក់អគ្គិសនីដល់អ្នកកាន់អាជ្ញាបណ្ណធ្វើអាជីវកម្មអគ្គិសនីដែលបានភ្ជាប់ប្រភពអគ្គិសនីជាមួយប្រព័ន្ធបណ្តាញជាតិ ដើម្បីបន្ថយថ្លៃលក់អគ្គិសនីដល់គ្រួសារក្រីក្រនៅតំបន់ជនបទក្នុងក្របខណ្ឌនៃផែនការយុទ្ធសាស្ត្របន្ថយអត្រា និងគម្លាតថ្លៃលក់អគ្គិសនី ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់ឆ្នាំ២០១៥ ដល់ឆ្នាំ២០២០ តាមបណ្តាខេត្តនិងរាជធានី

គោលបំណងនៃកម្មវិធីនេះ គឺផ្តល់ថវិកាឧបត្ថម្ភធនប៉ះប៉ូវបង្កប់ថ្លៃលក់អគ្គិសនីដល់អ្នកកាន់អាជ្ញាបណ្ណធ្វើអាជីវកម្មអគ្គិសនី ដែលបានភ្ជាប់ប្រភពអគ្គិសនីជាមួយប្រព័ន្ធបណ្តាញជាតិ ដើម្បីបន្ថយថ្លៃលក់អគ្គិសនីដល់គ្រួសារក្រីក្រនៅតំបន់ជនបទ ក្នុងក្របខណ្ឌនៃផែនការយុទ្ធសាស្ត្របន្ថយអត្រា និងគម្លាតថ្លៃលក់អគ្គិសនីក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់ឆ្នាំ២០១៥ ដល់ឆ្នាំ២០២០ តាមបណ្តាខេត្ត និងរាជធានី។

៣.៣.៥ កម្មវិធីផ្តល់ចរន្តអគ្គិសនីដល់គ្រួសារក្រីក្រមានប័ណ្ណសមធម៌ (P2P for ID Poor HH)

គោលបំណងនៃកម្មវិធីនេះ គឺជួយដល់គ្រួសារក្រីក្រមានប័ណ្ណសមធម៌នៅតំបន់ជនបទ ដោយជួយគ្រួសារមានចំណូលទាប និងងាយរងផលប៉ះពាល់អាចទទួលបានការភ្ជាប់ចរន្តអគ្គិសនីពីប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី ដោយការផ្តល់ថវិកាឧបត្ថម្ភធនចំនួន ១០០ដុល្លារអាមេរិក ក្នុង១គ្រួសារក្រីក្រ តាមរយៈអ្នកកាន់អាជ្ញាបណ្ណសម្រាប់៖ ១- ចំណាយ

លើសម្ភារ និងពលកម្មរាយខ្សែបណ្តាញសេវាកម្មក្នុងប្រវែង ១៥០ម៉ែត្រ ពីចំណុចភ្ជាប់ចរន្តមកដល់ផ្ទះគ្រួសារមានប័ណ្ណ ក្រីក្រ និង ២-ចំណាយលើសម្ភារ និងពលកម្មតម្លើងសម្ភារអគ្គិសនីក្នុងផ្ទះ ដើម្បីភ្ជាប់ចរន្តអគ្គិសនីចូលផ្ទះ។

កម្មវិធីនេះបានទទួលថវិកាជំនួយពីអគ្គិសនីកម្ពុជា (EDC) ចំនួន 150,000 ដុល្លារអាមេរិក សម្រាប់អនុវត្តន៍ ក្នុងខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង និងបណ្តាខេត្តដទៃទៀត។ ចំនួនគោលដៅគ្រួសារក្រីក្រមានប័ណ្ណសមធម៌ គ្រោង ទទួលផលក្រោមកម្មវិធីនេះគឺ 1,500 គ្រួសារ។

៣.៣.៦ កម្មវិធីផ្តល់ការផ្គត់ផ្គង់អគ្គិសនីសម្រាប់បូមទឹកធ្វើកសិកម្ម

គោលបំណងនៃកម្មវិធីនេះ គឺជួយសម្រួលដល់គ្រួសារក្រីក្ររស់នៅតំបន់ជនបទទទួលបានការផ្គត់ផ្គង់អគ្គិសនី ពីប្រព័ន្ធបណ្តាញជាតិផ្ទាល់ សម្រាប់ការបូមទឹកធ្វើកសិកម្ម នៅតម្លៃអនុគ្រោះសម្រាប់ការប្រើប្រាស់អគ្គិសនីនៅពេល យប់ចាប់ពីម៉ោង ៩:០០យប់ ដល់ម៉ោង ៧:០០ព្រឹក និងនៅតម្លៃធម្មតាសម្រាប់ការប្រើប្រាស់អគ្គិសនីនៅពេលថ្ងៃចាប់ពី ម៉ោង ៧:០០ព្រឹក ដល់ម៉ោង ៩:០០យប់។

៣.៤ លក្ខណៈវិនិច្ឆ័យសម្រាប់ការអនុវត្តកម្មវិធីវិនិច្ឆ័យ

៣.៤.១ លក្ខណៈវិនិច្ឆ័យសម្រាប់កម្មវិធីផ្តល់ចរន្តអគ្គិសនីដល់គ្រួសារក្រីក្រ

លក្ខណៈវិនិច្ឆ័យសម្រាប់សហគ្រាសអគ្គិសនីជនបទ និងគ្រួសារជនបទសម្រាប់ការអនុវត្តកម្មវិធីផ្តល់អគ្គិសនី ដល់គ្រួសារក្រីក្រ មានដូចខាងក្រោម៖

ក. លក្ខណៈវិនិច្ឆ័យសម្រាប់សហគ្រាសអគ្គិសនីជនបទ

- មានអាជ្ញាប័ណ្ណធ្វើសេវាកម្មអគ្គិសនីចេញដោយអាជ្ញាធរអគ្គិសនីកម្ពុជា និងអាជ្ញាប័ណ្ណ មានអាណត្តិយ៉ាងតិច ៥ឆ្នាំ។
- អនុវត្តនៅតំបន់ជនបទ និងតំបន់ដែលមានការផ្គត់ផ្គង់អគ្គិសនីពីប្រព័ន្ធបណ្តាញជាតិ។
- មានការកត់ត្រារបាយការណ៍គណនេយ្យត្រឹមត្រូវពីការធ្វើអាជីវកម្មអគ្គិសនី។
- យល់ព្រមប្រមូលប្រាក់បង់សងរំលស់ និងផ្ទេរចូលគណនី ម.អ.ជ. តាមពេលកំណត់។
- យល់ព្រមទទួលខុសត្រូវចំពោះគ្រួសារជនបទ ដែលពុំបង់ប្រាក់សងមក ម.អ.ជ. វិញ លើកលែងតែមានការឯកភាពពី ម.អ.ជ. ឲ្យលុបបំណុល។
- យល់ព្រមអនុវត្ត៖ ១- កិច្ចសន្យារវាង ម.អ.ជ. និងអ្នកកាន់អាជ្ញាប័ណ្ណ ក្នុងការប្រើប្រាស់ ឥណទានអនុគ្រោះគ្មានការប្រាក់ ២-កិច្ចសន្យាខ្ចីឥណទានអនុគ្រោះពី ម.អ.ជ. សម្រាប់ ភ្ជាប់ចរន្តអគ្គិសនីដើម្បីប្រើប្រាស់ ៣-គោលការណ៍សម្រាប់អនុវត្តក្នុងការផ្តល់ឥណទាន អនុគ្រោះដល់គ្រួសារក្រីក្រនៅជនបទសម្រាប់ការភ្ជាប់ចរន្តអគ្គិសនី និងឯកសារចាំបាច់ ពាក់ព័ន្ធនានាជាមួយ ម.អ.ជ.។

ខ. លក្ខណៈវិនិច្ឆ័យសម្រាប់គ្រួសារជនបទ

- គ្រួសារជនបទពុំទាន់ភ្ជាប់ចរន្តអគ្គិសនី។
- គ្រួសារជនបទមានបំណងភ្ជាប់ចរន្តអគ្គិសនី ដែលរស់នៅក្នុងតំបន់មានការផ្គត់ផ្គង់ អគ្គិសនីពីប្រព័ន្ធបណ្តាញជាតិ។
- មានលំនៅដ្ឋានបឋម និងមានសុវត្ថិភាពសម្រាប់ការភ្ជាប់ចរន្តអគ្គិសនី។
- យល់ព្រមសងរំលស់ប្រចាំខែក្នុងរយៈពេលយ៉ាងយូរ ៣៦ខែ។

- ឥណទានអនុគ្រោះគ្មានការប្រាក់ គឺមិនលើសពី 480,000 រៀល ក្នុង១គ្រួសារ។
- យល់ព្រមអនុវត្ត៖ ១-កិច្ចសន្យាខ្ចីឥណទានអនុគ្រោះពី ម.អ.ជ. សម្រាប់តភ្ជាប់ចរន្តអគ្គិសនីដើម្បីប្រើប្រាស់ ២-គោលការណ៍សម្រាប់អនុវត្តក្នុងការផ្តល់ឥណទានអនុគ្រោះដល់គ្រួសារក្រីក្រនៅជនបទសម្រាប់ការតភ្ជាប់ចរន្តអគ្គិសនី និងឯកសារចាំបាច់ពាក់ព័ន្ធនានាជាមួយ ម.អ.ជ.។

៣.៤.២ លក្ខណៈវិនិច្ឆ័យសម្រាប់កម្មវិធីប្រព័ន្ធចាមពលពន្លឺព្រះអាទិត្យតាមផ្ទះ

លក្ខណៈវិនិច្ឆ័យសម្រាប់អនុវត្តកម្មវិធីនេះ មានដូចខាងក្រោម៖

ក. ទិញ-លក់ក្នុងក្របខ័ណ្ឌអនុគ្រោះដល់គ្រួសារជនបទ សម្រាប់ប្រព័ន្ធចាមពលពន្លឺព្រះអាទិត្យតាមផ្ទះ អានុភាព ៨០ភ័ត់

- តំបន់ជនបទដាច់ស្រយាល ដែលខ្សែបណ្តាញអគ្គិសនីមិនទាន់អាចពង្រីកទៅដល់ក្នុងរយៈពេលយូរ និងជាតំបន់ពុំមានផែនការពង្រីកខ្សែបណ្តាញទៅដល់យ៉ាងតិច ៥ឆ្នាំខាងមុខ។
- លក់ និងតម្លើងប្រព័ន្ធដល់គ្រួសារជនបទ និងវត្តអារាមនៅតំបន់ជនបទទូទាំងប្រទេសកម្ពុជា។ លក់ និងតម្លើងឲ្យក្នុង ១គ្រួសារ ១ប្រព័ន្ធ ឬវត្តអារាមមួយ ១ប្រព័ន្ធ។
- ផ្តល់ប្រាក់ឧបត្ថម្ភធនចំនួន ១០០ដុល្លារអាមេរិក ក្នុង១ប្រព័ន្ធ ដល់អ្នកទិញ ដើម្បីជួយកាត់បន្ថយការទូទាត់ថ្លៃទិញប្រព័ន្ធមួយផ្នែក។
- អ្នកទិញត្រូវបង់តម្លៃសល់នៃថ្លៃប្រព័ន្ធ (តម្លៃសល់ ជាថ្លៃនៅសល់បន្ទាប់ពីកាត់បន្ថយប្រាក់ឧបត្ថម្ភធន ១០០ដុល្លារអាមេរិក ក្នុង១ប្រព័ន្ធ) មក ម.អ.ជ. រីឯក្នុងរយៈពេល ៤ឆ្នាំ។ ចំពោះវត្តអារាម គឺតម្រូវឲ្យបង់តម្លៃសល់នៃថ្លៃប្រព័ន្ធផ្តាច់តែម្តង។ ក្រោយពេលបង់សងគ្រប់ចំនួន ប្រព័ន្ធនេះនឹងក្លាយជាកម្មសិទ្ធិរបស់អ្នកទិញ។
- អ្នកទិញអាចជ្រើសរើសជម្រើសបង់តម្លៃសល់នៃថ្លៃប្រព័ន្ធ ក្នុងចំណោមជម្រើសចំនួន ៣ គឺ៖ ជម្រើស ទី១-បង់គ្រប់ចំនួនតែម្តងនៃតម្លៃសល់ ឬជម្រើសទី២-បង់សងរំលស់តម្លៃសល់រៀងរាល់ ៦ខែម្តង រហូតដល់គ្រប់ចំនួនសម្រាប់រយៈពេល ៤ឆ្នាំ ឬជម្រើសទី៣- បង់សងរំលស់តម្លៃសល់រៀងរាល់ ២ខែម្តង រហូតដល់គ្រប់ចំនួនសម្រាប់រយៈពេល ៤ឆ្នាំ។
- ពុំតម្រូវឲ្យអ្នកទិញបង់ប្រាក់ជាមុនឡើយ។ ការបង់ប្រាក់លើកទី១ គឺត្រូវបង់នៅថ្ងៃដាក់ឲ្យដំណើរការប្រើប្រាស់ប្រព័ន្ធដែលបានតម្លើង។ ការបង់នេះ គឺត្រូវបង់ឲ្យអ្នកលក់ ឬឲ្យតំណាងស្របច្បាប់របស់អ្នកលក់។
- ការបង់រំលស់នេះ ពុំត្រូវបានអនុញ្ញាតឲ្យគិតការប្រាក់ឡើយ។
- ការដឹកជញ្ជូនពីឃ្នាំងទៅតម្លើង ការតម្លើង ការប្រមូលប្រាក់សងរំលស់ និងការថែទាំប្រព័ន្ធដល់ទីតាំង អ្នកទិញ អនុវត្តតាមរយៈក្រុមហ៊ុនក្នុងស្រុកមួយ។
- ចំណាយលើការដឹកជញ្ជូនពីឃ្នាំងទៅតម្លើង ការតម្លើង ការប្រមូលប្រាក់សងរំលស់ និងការថែទាំប្រព័ន្ធដល់ទីតាំងអ្នកទិញ ជាបន្ទុករបស់ ម.អ.ជ.។
- អ្នកទិញត្រូវយល់ព្រមអនុវត្តកិច្ចសន្យា និងឯកសារផ្លូវច្បាប់នានាជាមួយ ម.អ.ជ.។

ខ. ទិញ-លក់ក្នុងក្របខ័ណ្ឌអនុគ្រោះដល់គ្រួសារជនបទ សម្រាប់ឆ្នាំដាំបាយដោយប្រព័ន្ធ ថាមពលពន្លឺព្រះអាទិត្យតាមផ្ទះ អានុភាព ២០០វ៉ាត់ និងអានុភាព ៣២៥វ៉ាត់

- តំបន់ជនបទជាប់ស្រយាល ដែលខ្សែបណ្តាញអគ្គិសនីមិនទាន់អាចពង្រីកទៅដល់ក្នុង រយៈពេលយូរ និងជាតំបន់ពុំមានផែនការពង្រីកខ្សែបណ្តាញទៅដល់យ៉ាងតិច ៥ឆ្នាំ ខាងមុខ។
- លក់ និងតម្លើងប្រព័ន្ធដល់គ្រួសារជនបទ និងវត្តអារាមនៅតំបន់ជនបទទូទាំងប្រទេស កម្ពុជា។ លក់ និងតម្លើងឲ្យក្នុង ១គ្រួសារ ១ប្រព័ន្ធ ឬវត្តអារាមមួយ ១ប្រព័ន្ធ។
- ផ្តល់ប្រាក់ឧបត្ថម្ភធនចំនួន ២០០ដុល្លារអាមេរិក ក្នុង១ប្រព័ន្ធ ដល់អ្នកទិញ ដើម្បីជួយ កាត់បន្ថយការទូទាត់ថ្លៃទិញប្រព័ន្ធមួយផ្នែក។
- អ្នកទិញត្រូវបង់តម្លៃសល់នៃថ្លៃប្រព័ន្ធ (តម្លៃសល់ ជាថ្លៃនៅសល់បន្ទាប់ពីកាត់បន្ថយ ប្រាក់ឧបត្ថម្ភធន ២០០ដុល្លារអាមេរិក ក្នុង១ប្រព័ន្ធ) មក ម.អ.ជ. វិញក្នុងរយៈពេល ៤ឆ្នាំ។ ចំពោះវត្តអារាម គឺតម្រូវឲ្យបង់តម្លៃសល់នៃថ្លៃប្រព័ន្ធផ្តាច់តែម្តង។ ក្រោយពេល បង់សងគ្រប់ចំនួន ប្រព័ន្ធនេះនឹងក្លាយជាកម្មសិទ្ធិរបស់អ្នកទិញ។
- អ្នកទិញអាចជ្រើសរើសជម្រើសបង់តម្លៃសល់នៃថ្លៃប្រព័ន្ធ ក្នុងចំណោមជម្រើសចំនួន ៣ គឺ៖ ជម្រើស ទី១-បង់គ្រប់ចំនួនតែម្តងនៃតម្លៃសល់ ឬជម្រើសទី២-បង់សងរំលស់ តម្លៃសល់រៀងរាល់ ៦ខែម្តង រហូតដល់គ្រប់ចំនួនសម្រាប់រយៈពេល ៤ឆ្នាំ ឬជម្រើសទី ៣- បង់សងរំលស់តម្លៃសល់រៀងរាល់ ២ខែម្តង រហូតដល់គ្រប់ចំនួនសម្រាប់រយៈពេល ៤ឆ្នាំ។
- ពុំតម្រូវឲ្យអ្នកទិញបង់ប្រាក់ជាមុនឡើយ។ ការបង់ប្រាក់លើកទី១ គឺត្រូវបង់នៅថ្ងៃដាក់ ឲ្យដំណើរការប្រើប្រាស់ប្រព័ន្ធដែលបានតម្លើង។ ការបង់នេះ គឺត្រូវបង់ឲ្យអ្នកលក់ ឬ ឲ្យតំណាងស្របច្បាប់របស់អ្នកលក់។
- ការបង់រំលស់នេះ ពុំត្រូវបានអនុញ្ញាតឲ្យគិតការប្រាក់ឡើយ។
- ការដឹកជញ្ជូនពីឃ្នាំងទៅតម្លើង ការតម្លើង ការប្រមូលប្រាក់សងរំលស់ និងការថែទាំ ប្រព័ន្ធដល់ទីតាំងអ្នកទិញ អនុវត្តតាមរយៈក្រុមហ៊ុនក្នុងស្រុកមួយ។
- ចំណាយលើការដឹកជញ្ជូនពីឃ្នាំងទៅតម្លើង ការតម្លើង ការប្រមូលប្រាក់សងរំលស់ និង ការថែទាំប្រព័ន្ធដល់ទីតាំងអ្នកទិញ ជាបន្ទុករបស់ ម.អ.ជ.។
- អ្នកទិញត្រូវយល់ព្រមអនុវត្តកិច្ចសន្យា និងឯកសារផ្លូវច្បាប់នានាជាមួយ ម.អ.ជ.។

គ. ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យតាមផ្ទះអានុភាព ១០០វ៉ាត់ គឺផ្តល់ជាអំណោយដល់គ្រួសារក្រីក្រ រស់នៅតំបន់ជាប់ស្រយាល។

៣.៤.៣ លក្ខណៈវិនិច្ឆ័យសម្រាប់កម្មវិធីជួយទុនពង្រីក និងកែលម្អការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ជនបទ
 លក្ខណៈវិនិច្ឆ័យសម្រាប់ការអនុវត្តកម្មវិធីនេះចែកចេញជា ៣តំបន់ ផ្អែកលើដងស៊ីតេប្រជាពលរដ្ឋ ដូចខាងក្រោម៖

តំបន់ទី១- តំបន់មានប្រជាពលរដ្ឋរស់នៅច្រើន ដែលមានប្រសិទ្ធភាពសេដ្ឋកិច្ច
 ម.អ.ជ. ផ្តល់ការធានាលើការខ្ចីឥណទានពីធនាគារក្នុងស្រុករបស់អ្នកកាន់អាជ្ញាប័ណ្ណអគ្គិសនីនៅ

តំបន់ជនបទ ដើម្បីយកទៅវិនិយោគលើការអភិវឌ្ឍការផ្គត់ផ្គង់អគ្គិសនីឲ្យពេញដែនអាជ្ញាបណ្ណ
ចែកចាយរបស់ខ្លួន។

លក្ខណៈវិនិច្ឆ័យសម្រាប់តំបន់ទី១ មានដូចខាងក្រោម៖

១. អ្នកកាន់អាជ្ញាបណ្ណត្រូវមានអាជ្ញាបណ្ណធ្វើសេវាកម្មអគ្គិសនី ដែលមានសុពលភាពចេញ
ដោយអាជ្ញាធរអគ្គិសនីកម្ពុជា និងអាជ្ញាបណ្ណត្រូវមានអាណត្តិយ៉ាងតិច ៥ឆ្នាំ ចាប់ពីកាល
បរិច្ឆេទខ្ចីប្រាក់។
២. អ្នកកាន់អាជ្ញាបណ្ណត្រូវមានការកត់ត្រារបាយការណ៍គណនេយ្យត្រឹមត្រូវ លើការធ្វើអាជីវកម្ម
អគ្គិសនី។
៣. ប្រាក់កម្ចីនេះ សម្រាប់តែការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់អគ្គិសនីនៅតំបន់ជនបទ
ដែលភ្ជាប់ពីប្រព័ន្ធបណ្តាញជាតិ ឬការផ្គត់ផ្គង់អគ្គិសនីពីប្រព័ន្ធបណ្តាញទោល។
៤. អ្នកកាន់អាជ្ញាបណ្ណអាចប្រើប្រាស់ប្រាក់កម្ចីនេះ សម្រាប់វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ
ផ្គត់ផ្គង់អគ្គិសនីតង់ស្យុងមធ្យម (Medium Voltage - MV) និងតង់ស្យុងទាប (Low
Voltage - LV) ក្នុងដែនអាជ្ញាបណ្ណរបស់ខ្លួន ទាំងសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ
អគ្គិសនីថ្មី និងទាំងសម្រាប់ការកែលម្អហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីដែលមានស្រាប់ នៅក្នុង
ដែនអាជ្ញាបណ្ណរបស់ខ្លួន។
៥. អ្នកកាន់អាជ្ញាបណ្ណត្រូវយល់ព្រមចុះកិច្ចសន្យា និងឯកសារផ្លូវច្បាប់នានាជាមួយអគ្គិសនី
កម្ពុជាសម្រាប់ការធានាលើការខ្ចីប្រាក់ពីធនាគារ និងជាមួយធនាគារសម្រាប់ការខ្ចីប្រាក់។
៦. អ្នកកាន់អាជ្ញាបណ្ណត្រូវមានការឯកភាពពីអាជ្ញាធរអគ្គិសនីកម្ពុជាលើលក្ខខណ្ឌ ដែលខ្លួនត្រូវ
អនុវត្តន៍ជាមួយអគ្គិសនីកម្ពុជាក្នុងកិច្ចសន្យាធានាការខ្ចីប្រាក់ពីធនាគារ រាប់ទាំងការយល់
ព្រមផ្ទេរអាជ្ញាបណ្ណឲ្យអគ្គិសនីកម្ពុជា ក្នុងករណីដែលខ្លួនមិនបានសងប្រាក់តាមការកំណត់។
៧. ប្រភពថវិកា គឺពីធនាគារក្នុងស្រុក។

**តំបន់ទី២- តំបន់មានប្រជាពលរដ្ឋរស់នៅមធ្យម ដែលការធ្វើអាជីវកម្មផ្គត់ផ្គង់អគ្គិសនីអាចពុំ
ចំណេញ ប្រសិនបើអ្នកផ្គត់ផ្គង់អគ្គិសនីត្រូវបង់ការប្រាក់លើដើមទុនវិនិយោគ**

ម.អ.ជ. ផ្តល់ថវិកាជួយទុនគ្មានការប្រាក់សម្រាប់វិនិយោគលើការអភិវឌ្ឍការផ្គត់ផ្គង់អគ្គិសនីនៅ
តំបន់ជនបទដែលមានដង់ស៊ីតេប្រជាពលរដ្ឋរស់នៅមធ្យម។

លក្ខណៈវិនិច្ឆ័យសម្រាប់តំបន់ទី២ មានដូចខាងក្រោម៖

១. អ្នកកាន់អាជ្ញាបណ្ណត្រូវមានអាជ្ញាបណ្ណធ្វើសេវាកម្មអគ្គិសនី ដែលមានសុពលភាពចេញ
ដោយអាជ្ញាធរអគ្គិសនីកម្ពុជា និងអាជ្ញាបណ្ណត្រូវមានអាណត្តិយ៉ាងតិច ៥ឆ្នាំ ចាប់ពីកាល
បរិច្ឆេទខ្ចីប្រាក់។
២. អ្នកកាន់អាជ្ញាបណ្ណត្រូវមានការកត់ត្រារបាយការណ៍គណនេយ្យត្រឹមត្រូវ លើការធ្វើអាជីវកម្ម
អគ្គិសនី។
៣. ប្រាក់កម្ចីនេះ សម្រាប់តែវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់អគ្គិសនីនៅ
តំបន់ជនបទដែលផ្គត់ផ្គង់អគ្គិសនីពីប្រព័ន្ធបណ្តាញប៉ុណ្ណោះ។
៤. អ្នកកាន់អាជ្ញាបណ្ណអាចប្រើប្រាស់ប្រាក់កម្ចីនេះ សម្រាប់វិនិយោគលើការអភិវឌ្ឍហេដ្ឋា-
រចនាសម្ព័ន្ធផ្គត់ផ្គង់អគ្គិសនី MV និង LV នៅក្នុងដែនអាជ្ញាបណ្ណរបស់ខ្លួន ទាំងសម្រាប់ការ

អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីថ្មី និងទាំងសម្រាប់ការកែលម្អហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី ដែលមានស្រាប់នៅក្នុងដែនអាជ្ញាបណ្ណរបស់ខ្លួន។

- ៥. អ្នកកាន់អាជ្ញាបណ្ណត្រូវដាក់ពាក្យស្នើសុំប្រាក់កម្ចីនេះ ពី ម.អ.ជ. ដោយមានភ្ជាប់ជាមួយនូវ
 - (i)- ផែនការអភិវឌ្ឍន៍គម្រោងលម្អិត (ii)- បញ្ជីប៉ាន់ស្មានតម្លៃសម្ភារអគ្គិសនីសម្រាប់ការអភិវឌ្ឍគម្រោង (iii)- ច្បាប់ចម្លងឯកសារអាជ្ញាបណ្ណ និងការកែសម្រួលពាក់ព័ន្ធទាំងអស់ (iv)- របាយការណ៍ចំណូល-ចំណាយ-បញ្ជីអចលនទ្រព្យ និងដើមទុនដែលបានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី (v)- លិខិតស្នើសុំការឯកភាពពីអាជ្ញាធរអគ្គិសនីកម្ពុជា ក្នុងការផ្ទេរអាជីវកម្មអគ្គិសនីដែលមានក្នុងអាជ្ញាបណ្ណឲ្យទៅអគ្គិសនីកម្ពុជា ក្នុងករណីអ្នកកាន់អាជ្ញាបណ្ណមិនបានសងប្រាក់ ដូចមានក្នុងកិច្ចសន្យារវាង ម.អ.ជ. និងអ្នកកាន់អាជ្ញាបណ្ណ និង (vi)- ឯកសារដទៃទៀតដែល ម.អ.ជ. តម្រូវឲ្យអ្នកកាន់អាជ្ញាបណ្ណផ្តល់សម្រាប់ការពិនិត្យលើសំណើសុំប្រាក់កម្ចីនេះ។
- ៦. ម.អ.ជ. ពិនិត្យពាក្យស្នើសុំ និងអនុម័តពីចំនួនទឹកប្រាក់កម្ចីសមស្រប ដែលត្រូវផ្តល់ឲ្យតាមដំណាក់កាលនីមួយៗ និងចុះហត្ថលេខាលើកិច្ចសន្យាសម្រាប់ការទូទាត់ប្រាក់ និងការសងប្រាក់មកវិញ ដោយធ្វើការពិគ្រោះយោបល់ជាមួយអាជ្ញាធរអគ្គិសនីកម្ពុជា។ ចំនួនទឹកប្រាក់កម្ចីនេះមិនលើសពី 300,000 (បីរយពាន់) ដុល្លារអាមេរិក។ អ្នកកាន់អាជ្ញាបណ្ណត្រូវចេញដើមទុនវិនិយោគលើគម្រោងយ៉ាងតិច 20% នៃថ្លៃដើមវិនិយោគលើគម្រោង។ ម.អ.ជ. ត្រូវមានការឯកភាពពីអាជ្ញាធរអគ្គិសនីកម្ពុជាលើលក្ខខណ្ឌនានា ក្នុងការផ្ទេរអាជ្ញាបណ្ណរបស់អ្នកកាន់អាជ្ញាបណ្ណឲ្យទៅអគ្គិសនីកម្ពុជា ក្នុងករណីអ្នកខ្លីមិនបានសងប្រាក់តាមការកំណត់ដែលអ្នកកាន់អាជ្ញាបណ្ណបានឯកភាព ដូចមានក្នុងកិច្ចសន្យារវាង ម.អ.ជ. និងអ្នកកាន់អាជ្ញាបណ្ណ។
- ៧. អ្នកកាន់អាជ្ញាបណ្ណត្រូវដាក់ពាក្យស្នើសុំមក ម.អ.ជ. ដោយភ្ជាប់នូវរបាយការណ៍វឌ្ឍនភាពមកជាមួយ ដើម្បីស្នើសុំទូទាត់ប្រាក់កម្ចីនេះ។ ម.អ.ជ. ផ្ទៀងផ្ទាត់វឌ្ឍនភាពការងារ និងធ្វើការផ្តល់តាមដំណាក់កាលៗ ដោយផ្អែកលើវឌ្ឍនភាពការងារ។ ម.អ.ជ. ត្រូវចេញលិខិតទទួលស្គាល់ពីចំនួនទឹកប្រាក់កម្ចី ដែល ម.អ.ជ. បានទទួលមកវិញ នៅពេលអ្នកកាន់អាជ្ញាបណ្ណបានបង់រំលស់សងប្រាក់កម្ចីមក ម.អ.ជ. វិញគ្រប់ចំនួន។
- ៨. ប្រាក់កម្ចីដែលបានផ្តល់ក្រោមយន្តការនេះ ពុំមានគិតការប្រាក់ឡើយ។
- ៩. ចំនួនទឹកប្រាក់កម្ចីនេះ គឺមិនលើសពី 300,000 (បីរយពាន់) ដុល្លារអាមេរិក ក្នុង ១គម្រោង។ អ្នកកាន់អាជ្ញាបណ្ណអាចស្នើសុំអនុវត្តគម្រោងថ្មីទៀតបាន ពេលចាំបាច់។
- ១០. ករណីអ្នកកាន់អាជ្ញាបណ្ណមានអាជ្ញាបណ្ណហើយ ចំនួនទឹកប្រាក់កម្ចីនេះ គឺមិនលើសពី 50% នៃតម្លៃហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីដែលមានស្រាប់របស់អ្នកកាន់អាជ្ញាបណ្ណ យោងតាមការវាយតម្លៃរបស់អាជ្ញាធរអគ្គិសនីកម្ពុជា។ ក្នុងករណីអ្នកកាន់អាជ្ញាបណ្ណថ្មី ចំនួនទឹកប្រាក់កម្ចី គឺមិនលើសពី 60% នៃតម្លៃហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី ដែលបានស្នើសុំរបស់អ្នកកាន់អាជ្ញាបណ្ណ យោងតាមការវាយតម្លៃរបស់អាជ្ញាធរអគ្គិសនីកម្ពុជា។
- ១១. រយៈពេលសងប្រាក់មក ម.អ.ជ. វិញ គឺមិនលើសពី ៨ឆ្នាំ ឬ មិនលើសពីអាណត្តិអាជ្ញាបណ្ណគិតចាប់ពីកាលបរិច្ឆេទដាក់ពាក្យខ្ចីប្រាក់។
- ១២. អ្នកកាន់អាជ្ញាបណ្ណត្រូវយល់ព្រមអនុវត្តកិច្ចសន្យា និងឯកសារផ្សេងៗច្បាប់នានាជាមួយ ម.អ.ជ.។
- ១៣. ប្រភពថវិកា គឺពីអគ្គិសនីកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ីម៉ង់។

**តំបន់ទី៣- តំបន់មានប្រជាពលរដ្ឋរស់នៅតិចតួច ដែលការធ្វើអាជីវកម្មផ្គត់ផ្គង់អគ្គិសនីមិនចំណេញ
លុះត្រាតែមានការផ្តល់ប្រាក់ឧបត្ថម្ភធនមួយផ្នែក លើដើមទុនវិនិយោគហេដ្ឋារចនា ស
ម្ព័ន្ធអគ្គិសនី**

ម.អ.ជ. ផ្តល់ប្រាក់ឧបត្ថម្ភធនមួយផ្នែកពីលើថវិកាជួយទុនគ្មានការប្រាក់សម្រាប់ពង្រីក និងកែលម្អការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ជនបទ។ ទឹកប្រាក់សរុបទាំងប្រាក់ឧបត្ថម្ភ និងថវិកាជួយទុនគ្មានការប្រាក់ ហៅថា "ប្រាក់ជំនួយ"។

លក្ខណៈវិនិច្ឆ័យសម្រាប់តំបន់ទី៣ មានដូចខាងក្រោម៖

១. អ្នកកាន់អាជ្ញាបណ្ណត្រូវមានអាជ្ញាបណ្ណធ្វើសេវាកម្មអគ្គិសនី ដែលមានសុពលភាពចេញដោយអាជ្ញាធរអគ្គិសនីកម្ពុជា និងអាជ្ញាបណ្ណត្រូវមានអាណត្តិយ៉ាងតិច ៥ឆ្នាំ ចាប់ពីកាលបរិច្ឆេទខ្ចីប្រាក់។
២. អ្នកកាន់អាជ្ញាបណ្ណ ត្រូវមានការកត់ត្រារបាយការណ៍គណនេយ្យត្រឹមត្រូវលើការធ្វើអាជីវកម្មអគ្គិសនី។
៣. ប្រាក់ជំនួយនេះ សម្រាប់តែវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់អគ្គិសនីនៅតំបន់ជនបទ ដែលផ្គត់ផ្គង់អគ្គិសនីពីប្រព័ន្ធបណ្តាញប៉ុណ្ណោះ និងដែលត្រូវបានវាយតម្លៃដោយ ម.អ.ជ. ថាជាតំបន់អនុគ្រោះ។
៤. អ្នកកាន់អាជ្ញាបណ្ណអាចប្រើប្រាស់ប្រាក់ជំនួយនេះ សម្រាប់វិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់អគ្គិសនី MV និង LV នៅក្នុងដែនអាជ្ញាបណ្ណរបស់ខ្លួន។
៥. អ្នកកាន់អាជ្ញាបណ្ណត្រូវដាក់ពាក្យស្នើសុំប្រាក់ជំនួយពី ម.អ.ជ. ដោយមានភ្ជាប់ជាមួយនូវ
 - (i)- ផែនការអភិវឌ្ឍគម្រោងលម្អិត (ii)- បញ្ជីប៉ាន់ស្មានតម្លៃសម្ភារអគ្គិសនីសម្រាប់ការអភិវឌ្ឍគម្រោង (iii)- ច្បាប់ចម្លងឯកសារអាជ្ញាបណ្ណ និងការកែសម្រួលពាក់ព័ន្ធទាំងអស់ (iv)- របាយការណ៍ចំណូល-ចំណាយ-បញ្ជីអចលនទ្រព្យ និងដើមទុនដែលបានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី (v)- លិខិតស្នើសុំការឯកភាពពីអាជ្ញាធរអគ្គិសនីកម្ពុជា ក្នុងការផ្ទេរអាជីវកម្មអគ្គិសនីដែលមានក្នុងអាជ្ញាបណ្ណឲ្យទៅអគ្គិសនីកម្ពុជា ក្នុងករណីអ្នកកាន់អាជ្ញាបណ្ណមិនបានសងប្រាក់ ដូចមានក្នុងកិច្ចសន្យារវាង ម.អ.ជ. និងអ្នកកាន់អាជ្ញាបណ្ណ និង (vi)- ឯកសារដទៃទៀតដែល ម.អ.ជ. តម្រូវឲ្យអ្នកកាន់អាជ្ញាបណ្ណផ្តល់ សម្រាប់ការពិនិត្យលើសំណើសុំប្រាក់ជំនួយនេះ។
៦. ម.អ.ជ. ពិនិត្យពាក្យស្នើសុំ និងអនុម័តពីចំនួនទឹកប្រាក់ជំនួយសមស្របដែលត្រូវផ្តល់ឲ្យតាមដំណាក់កាលនីមួយៗ និងចុះហត្ថលេខាលើកិច្ចសន្យាសម្រាប់ការទូទាត់ប្រាក់ និងការសងប្រាក់មកវិញ ដោយធ្វើការពិគ្រោះយោបល់ជាមួយអាជ្ញាធរអគ្គិសនីកម្ពុជា។ ចំនួនទឹកប្រាក់ជំនួយនេះ មិនលើសពី 300,000(បីរយពាន់) ដុល្លារអាមេរិក។ អ្នកកាន់អាជ្ញាបណ្ណត្រូវចេញដើមទុនវិនិយោគលើគម្រោងយ៉ាងតិច 20% នៃថ្លៃដើមវិនិយោគលើគម្រោង។ ម.អ.ជ. ត្រូវមានការឯកភាពពីអាជ្ញាធរអគ្គិសនីកម្ពុជាលើលក្ខខណ្ឌនានា ក្នុងការផ្ទេរអាជ្ញាបណ្ណរបស់អ្នកកាន់អាជ្ញាបណ្ណឲ្យទៅអគ្គិសនីកម្ពុជា ក្នុងករណីអ្នកខ្ចីមិនបានសងប្រាក់តាមការកំណត់ដែលអ្នកកាន់អាជ្ញាបណ្ណបានឯកភាព ដូចមានក្នុងកិច្ចសន្យារវាង ម.អ.ជ. និងអ្នកកាន់អាជ្ញាបណ្ណ។

៧. អ្នកកាន់អាជ្ញាបណ្ណត្រូវដាក់ពាក្យស្នើសុំមក ម.អ.ជ. ដោយមានភ្ជាប់នូវរបាយការណ៍វឌ្ឍន- ភាពមកជាមួយ ដើម្បីស្នើសុំទូទាត់ប្រាក់ជំនួយ។ ម.អ.ជ. ផ្ទៀងផ្ទាត់វឌ្ឍនភាពការងារ និងធ្វើការផ្តល់តាមដំណាក់កាលៗ ដោយផ្អែកលើវឌ្ឍនភាពការងារ។ ម.អ.ជ. ត្រូវចេញលិខិតទទួលស្គាល់ពីចំនួនទឹកប្រាក់កម្ចីដែល ម.អ.ជ. បានទទួលមកវិញ នៅពេលអ្នកកាន់អាជ្ញាបណ្ណបានបង់រំលស់សងប្រាក់កម្ចីមក ម.អ.ជ. វិញគ្រប់ចំនួន។ ទឹកប្រាក់ដែល ម.អ.ជ. បានឧបត្ថម្ភនៅក្នុងប្រាក់ជំនួយនេះ មិនតម្រូវឲ្យសងវិញទេ។
៨. ប្រាក់កម្ចីដែលបានផ្តល់ក្រោមយន្តការនេះ ពុំមានគិតការប្រាក់ឡើយ។
៩. ចំនួនទឹកប្រាក់ជំនួយ គឺមិនលើសពី 300,000 (បីរយពាន់) ដុល្លារអាមេរិក ក្នុង ១គម្រោង។ អ្នកកាន់អាជ្ញាបណ្ណអាចស្នើសុំអនុវត្តគម្រោងថ្មីទៀតបានពី ម.អ.ជ. ពេលចាំបាច់។
១០. ករណីអ្នកកាន់អាជ្ញាបណ្ណមានអាជ្ញាបណ្ណហើយ ចំនួនទឹកប្រាក់ឧបត្ថម្ភធន គឺមិនលើសពី 30% នៃតម្លៃគម្រោង និងចំនួនទឹកប្រាក់កម្ចី គឺមិនលើសពី 50% នៃតម្លៃហេដ្ឋារចនាសម្ព័ន្ធ អគ្គិសនីដែលមានស្រាប់របស់អ្នកកាន់អាជ្ញាបណ្ណ យោងតាមការវាយតម្លៃរបស់អាជ្ញាធរ អគ្គិសនីកម្ពុជា។ ក្នុងករណីអ្នកកាន់អាជ្ញាបណ្ណថ្មី ចំនួនទឹកប្រាក់ឧបត្ថម្ភធន គឺមិនលើសពី 30% នៃតម្លៃគម្រោង និងចំនួនទឹកប្រាក់កម្ចី គឺមិនលើសពី 50% នៃតម្លៃហេដ្ឋារចនាសម្ព័ន្ធ អគ្គិសនីដែលបានស្នើសុំរបស់អ្នកកាន់អាជ្ញាបណ្ណ យោងតាមការវាយតម្លៃរបស់អាជ្ញាធរ អគ្គិសនីកម្ពុជា។
១១. រយៈពេលសងប្រាក់មក ម.អ.ជ. វិញ គឺមិនលើសពី ៨ឆ្នាំ ឬ មិនលើសពីអាណត្តិអាជ្ញាបណ្ណ គិតចាប់ពីកាលបរិច្ឆេទដាក់ពាក្យខ្ចីប្រាក់។
១២. អ្នកកាន់អាជ្ញាបណ្ណត្រូវយល់ព្រមអនុវត្តកិច្ចសន្យា និងឯកសារផ្លូវច្បាប់នានាជាមួយ ម.អ.ជ.។
១៣. ប្រភពថវិកា គឺពីអគ្គិសនីកម្ពុជា និងធនាគារអភិវឌ្ឍន៍អាណ្លឺម៉ង់។

៣.៤.៤ លក្ខណៈវិនិច្ឆ័យសម្រាប់កម្មវិធីផ្តល់ថវិកាឧបត្ថម្ភធនប៉ះប៉ូវបង្កប់ថ្លៃលក់អគ្គិសនី ដល់អ្នកកាន់ អាជ្ញាបណ្ណធ្វើអាជីវកម្មអគ្គិសនីដែលបានភ្ជាប់ប្រភពអគ្គិសនីជាមួយប្រព័ន្ធបណ្តាញជាតិ ដើម្បីបន្ថយ ថ្លៃលក់អគ្គិសនីដល់គ្រួសារក្រីក្រនៅតំបន់ជនបទ ក្នុងក្របខណ្ឌនៃផែនការយុទ្ធសាស្ត្របន្ថយអត្រា និងគម្លាតថ្លៃលក់អគ្គិសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់ឆ្នាំ២០១៥ ដល់ឆ្នាំ២០២០ តាម បណ្តាខេត្ត និងរាជធានី

កម្មវិធីអនុវត្តន៍សម្រាប់តែការផ្គត់ផ្គង់អគ្គិសនីពីប្រព័ន្ធបណ្តាញជាតិ ដូចនេះលក្ខណៈវិនិច្ឆ័យគឺ ផ្អែកតាមសេចក្តីសម្រេចរបស់អាជ្ញាធរអគ្គិសនីកម្ពុជាជាបន្តបន្ទាប់⁴។

៣.៤.៥ លក្ខណៈវិនិច្ឆ័យសម្រាប់កម្មវិធីផ្តល់ចរន្តអគ្គិសនីដល់គ្រួសារក្រីក្រមានប័ណ្ណសមធម៌
 លក្ខណៈវិនិច្ឆ័យសម្រាប់ការអនុវត្តកម្មវិធីនេះ មានដូចខាងក្រោម៖

- ក សម្រាប់អ្នកកាន់អាជ្ញាបណ្ណ**
- មានអាជ្ញាបណ្ណធ្វើសេវាកម្មអគ្គិសនីចេញដោយអាជ្ញាធរអគ្គិសនីកម្ពុជា។

⁴ សេចក្តីសម្រេចស្តីពីការកំណត់នីតិវិធីសម្រាប់អនុវត្តការឧបត្ថម្ភធន ដើម្បីបន្ថយថ្លៃអគ្គិសនីរវាងអាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា លេខ០១១ស.១៦អអក ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦។

- កម្មវិធីអនុវត្តនៅតំបន់ជនបទក្នុងខេត្តពោធិ៍សាត់ បាត់ដំបង ឧត្តរមានជ័យ ខេត្តកំពង់ឆ្នាំង ខេត្តស្ទឹងត្រែង និងបណ្តាខេត្តដទៃទៀត និងអ្នកកាន់អាជ្ញាប័ណ្ណទទួលការផ្គត់ផ្គង់អគ្គិសនីពីប្រព័ន្ធបណ្តាញជាតិ។
- យល់ព្រមតភ្ជាប់ចរន្តកម្លាំងតែ ៥ ឬ ១០អំពែរប៉ុណ្ណោះ ដល់អ្នកទទួលផល។
- យល់ព្រមផ្តល់ និងតម្លើងសម្ភារអគ្គិសនីក្នុងផ្ទះ ដូចខាងក្រោម៖
 - ប្រអប់ចែកចាយចរន្តដ៏មានជើង DIN (ចង្កាក់ជើងឌីស្យង់ទ័រ) ឬ ប្រអប់ឈើចំនួន ១កំប្លោ
 - ឌីស្យង់ទ័រពីរប៉ូល កម្លាំង ១០អំពែរ ចំនួន ១គ្រាប់
 - ឈ្នាប់ចរន្តសម្រាប់សិកបន្តចរន្តចេញពី ភ្លើង កម្លាំង ១០អំពែរ ចំនួន ១គ្រាប់
 - កន្ទុយអំពូលបំភ្លឺ ចំនួន ២គ្រាប់
 - កុងតាក់ចំនួន ២គ្រាប់
 - អំពូលបំភ្លឺ LED ចំនួន២ អានុភាពអប្បបរមា ៥វ៉ាត់ ភ្ជួចពន្លឺអប្បបរមា 70 lumen ក្នុង១វ៉ាត់
 - ខ្សែចម្លងទង់ដែងស្រោម PVC មុខកាត់ 2x1.5mm² ប្រវែង ២០ម៉ែត្រ ធន់សីតុណ្ហភាព 110°C
 - គ្រាប់ Clip វាយក៏បខ្សែចម្លង។
- យល់ព្រមផ្តល់ និងតម្លើងខ្សែបណ្តាញសេវាកម្ម ដូចខាងក្រោម៖
 - ផ្តល់ និងតម្លើងខ្សែបណ្តាញសេវាកម្មពីចំណុចភ្ជាប់ចរន្តនាឡិកាស្ទង់លើបង្គោលមកដល់ផ្ទះ៖ ខ្សែចម្លងទង់ដែងស្រោម PVC មុខកាត់ 2x2.5mm² ឬខ្សែចម្លងអាណូយមីញ៉ូមស្រោម PVC មុខកាត់ 2x25mm² (ករណីខ្សែបណ្តាញសេវាកម្មមិនលើស ១០០ម៉ែត្រ ខ្សែចម្លងអាណូយមីញ៉ូមមុខកាត់ 2x10mm² អាចទទួលយកបាន)។
 - តម្លើងបង្គោលឈើទ្រខ្សែចម្លងកម្ពស់អប្បបរមាពី៤ ទៅ ៥ម៉ែត្រ និងគម្លាតអតិបរមាពី ២០ ទៅ ៣០ម៉ែត្រ។ បង្គោលនេះត្រូវដាំចូលក្នុងដីឲ្យបានរឹងមាំ។
- ធានាថា សម្ភារអគ្គិសនីសម្រាប់ការតភ្ជាប់ចរន្ត ជាសម្ភារថ្មីទាំងអស់។ ការតភ្ជាប់ចរន្តអគ្គិសនី ដែលប្រើសម្ភារមិនថ្មី គឺពុំអាចទទួលប្រាក់ឧបត្ថម្ភធនឡើយ។
- យល់ព្រមអនុវត្ត៖ ១-កិច្ចសន្យារវាង ២ភាគី (ម.អ.ជ. និងអ្នកកាន់អាជ្ញាប័ណ្ណ) ថវិកាឧបត្ថម្ភធន (ជំនួយឥតសំណង) សម្រាប់តភ្ជាប់ចរន្តអគ្គិសនីប្រើប្រាស់ ក្រោមគម្រោងជំនួយផ្អែកលើទិន្នផល ២-កិច្ចសន្យារវាង ៣ភាគី (ម.អ.ជ. អ្នកកាន់អាជ្ញាប័ណ្ណ និងអ្នកទទួលផល) សម្រាប់តភ្ជាប់ចរន្តអគ្គិសនីប្រើប្រាស់ ក្រោមគម្រោងជំនួយផ្អែកលើទិន្នផល និង៣-ឯកសារចាំបាច់ពាក់ព័ន្ធនានាជាមួយ ម.អ.ជ.។

ខ សម្រាប់គ្រួសារក្រីក្រមានប័ណ្ណសមធម៌ (អ្នកទទួលផល)

- គ្រួសារក្រីក្រមានប័ណ្ណសមធម៌ ដែលបានកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រពីក្រសួងផែនការ។

- គ្រួសារជនបទពុំទាន់តភ្ជាប់ចរន្តអគ្គិសនី។
- គ្រួសារជនបទមានបំណងតភ្ជាប់ចរន្តអគ្គិសនី ដែលរស់នៅក្នុងតំបន់មានការផ្គត់ផ្គង់អគ្គិសនីពីប្រព័ន្ធបណ្តាញជាតិក្នុងខេត្តគោលដៅ រួមមានខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង និងបណ្តាខេត្តដទៃទៀត។
- គ្រួសារក្រីក្រត្រូវការខ្សែបណ្តាញសេវាកម្មមិនលើសពី ១៥០ម៉ែត្រ ពីចំណុចភ្ជាប់ចរន្ត (នាឡិកាស្ទង់លើបង្គោល) មកផ្ទះ។
- លំនៅដ្ឋានបិតបែរ និងមានសុវត្ថិភាពសម្រាប់ការតភ្ជាប់ចរន្តអគ្គិសនី។
- យល់ព្រមបង់ថ្លៃភ្ជាប់ចរន្ត និងថ្លៃប្រាក់កក់ធានាថ្លៃប្រើប្រាស់អគ្គិសនីសម្រាប់ការតភ្ជាប់ចរន្តកម្លាំង៥ ឬ ១០អំពែរប៉ូណ្តោះ។
- យល់ព្រមផ្តល់បង្គោលឈើទ្រខ្សែចម្លងកម្ពស់អប្បបរមាពី ៤ ទៅ ៥ម៉ែត្រ និងគម្លាតអតិបរមាពី បង្គោលមួយទៅបង្គោលមួយទៀតពី ២០ ទៅ ៣០ម៉ែត្រ។
- យល់ព្រមអនុវត្តកិច្ចសន្យារវាង ៣ភាគី (ម.អ.ជ. អ្នកកាន់អាជ្ញាប័ណ្ណ និងអ្នកទទួលផល) សម្រាប់តភ្ជាប់ចរន្តអគ្គិសនីប្រើប្រាស់ ក្រោមគម្រោងជំនួយផ្នែកលើទិន្នផល និងឯកសារចាំបាច់ពាក់ព័ន្ធនានាជាមួយ ម.អ.ជ.។

៣.៤.៦ លក្ខណៈវិនិច្ឆ័យសម្រាប់កម្មវិធីផ្តល់ការផ្គត់ផ្គង់អគ្គិសនីសម្រាប់បូមទឹកធ្វើកសិកម្ម

កម្មវិធីអនុវត្តន៍សម្រាប់តែការផ្គត់ផ្គង់អគ្គិសនីពីប្រព័ន្ធបណ្តាញជាតិ ដូចនេះលក្ខណៈវិនិច្ឆ័យ គឺផ្អែកតាមសេចក្តីសម្រេច និងនីតិវិធីសម្រាប់ផ្តល់ការផ្គត់ផ្គង់អគ្គិសនីសម្រាប់បូមទឹកធ្វើកសិកម្ម⁵ របស់អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជាជាបន្តបន្ទាប់។

៣.៥ ការតែងតាំង ម.អ.ជ. ជាភ្នាក់ងារឯករាជ្យ ដើម្បីធ្វើជាសាក្សី និងវាយតម្លៃការធ្វើតេស្តរោងចក្រអគ្គិសនីដើរដោយ Solar Photovoltaic (PV)

ក្នុងឆ្នាំ២០១៩ ម.អ.ជ. បានទទួលការតែងតាំងជាភ្នាក់ងារឯករាជ្យ ដើម្បីធ្វើជាសាក្សី និងវាយតម្លៃការធ្វើតេស្តរោងចក្រអគ្គិសនីដើរដោយ Solar PV អានុភាព 80MW នៅខេត្តកំពង់ស្ពឺ។

⁵ នីតិវិធីសម្រាប់ផ្តល់ការផ្គត់ផ្គង់អគ្គិសនីសម្រាប់បូមទឹកធ្វើកសិកម្មឆ្នាំ២០១៦។

ជំពូកទី៤
ព័ត៌មានស្តីពីវឌ្ឍនភាព សមិទ្ធផល និងការវិភាគពីកម្មវិធីនីមួយៗ ដែលបានអនុវត្ត
ដោយមូលនិធិអគ្គិសនីភាគច្រើនបន្តិចបន្តួច

ព័ត៌មានស្តីពីវឌ្ឍនភាព សមិទ្ធផល និងការវិភាគពីកម្មវិធីនីមួយៗ ដែល ម.អ.ជ. បានអនុវត្តក្នុងឆ្នាំ២០១៩ មានដូចខាងក្រោម៖

៤.១ កម្មវិធីផ្តល់ចរន្តអគ្គិសនីដល់គ្រួសារក្រីក្រ

៤.១.១ វឌ្ឍនភាព សមិទ្ធផល និងការវិភាគពីកម្មវិធី

ក្នុងឆ្នាំ២០១៩ ម.អ.ជ. បានបន្តអនុវត្តកិច្ចសន្យាចំនួន១ ដែលចុះហត្ថលេខាជាមួយសេវាករក្នុងឆ្នាំ២០១៨ សម្រាប់ការតភ្ជាប់ចរន្តថ្មីដល់គ្រួសារជនបទ។ កិច្ចសន្យានេះ ប្រើថវិកាផ្តល់ដោយធនាគារអភិវឌ្ឍន៍អាស៊ីម៉ង់ (KfW)។ ចំនួនគ្រួសារជនបទគ្រោងតភ្ជាប់ចរន្តអគ្គិសនីក្រោមកិច្ចសន្យានេះមានចំនួន ៥០០គ្រួសារ និងសមិទ្ធផលទទួលបាន ក្នុងឆ្នាំ២០១៩ មានចំនួនគ្រួសារជនបទបានតភ្ជាប់ចរន្តថ្មីចំនួន ៤៦០គ្រួសារ។

កិច្ចសន្យាខាងលើ អនុវត្តសម្រេចបានតែចំនួន ៤៦០គ្រួសារប៉ុណ្ណោះ ក្នុងរយៈពេលនៃកិច្ចសន្យា និងកិច្ចសន្យា ត្រូវបានបញ្ចប់ ស្របតាមសុពលភាពនៃអាណត្តិកិច្ចសន្យា។ ព័ត៌មានស្តីពីចំនួនគ្រួសារជនបទគ្រោងតភ្ជាប់ចរន្តអគ្គិសនី ជាប់កិច្ចសន្យា និងចំនួនគ្រួសារជនបទបានតភ្ជាប់ចរន្តថ្មីតាមខេត្តនីមួយៗ ក្រោមថវិកាផ្តល់ដោយអគ្គិសនីកម្ពុជា និង ធនាគារអភិវឌ្ឍន៍អាស៊ីម៉ង់ ក្រោមកម្មវិធីផ្តល់ចរន្តអគ្គិសនីដល់គ្រួសារក្រីក្រក្នុងឆ្នាំ២០១៩ មានបង្ហាញជូនក្នុង តារាងទី១ ខាងក្រោម។

តារាងទី១៖ ព័ត៌មានស្តីពីចំនួនគ្រួសារជនបទគ្រោងតភ្ជាប់ចរន្តអគ្គិសនីជាប់កិច្ចសន្យា និងចំនួនគ្រួសារ ជនបទបានតភ្ជាប់ចរន្តថ្មីតាមខេត្តនីមួយៗ ក្រោមថវិកាផ្តល់ដោយអគ្គិសនីកម្ពុជា និងធនាគារ អភិវឌ្ឍន៍អាស៊ីម៉ង់ ក្រោមកម្មវិធីផ្តល់ចរន្តអគ្គិសនីដល់គ្រួសារក្រីក្រ ក្នុងឆ្នាំ២០១៩

ល.រ	ខេត្ត	ចំនួនគ្រួសារជនបទគ្រោង តភ្ជាប់ចរន្តជាប់កិច្ចសន្យា (គ្រួសារ)		ចំនួនគ្រួសារជនបទបាន តភ្ជាប់ចរន្តថ្មី (គ្រួសារ)	
		ក្រោមថវិកាផ្តល់ ដោយអគ្គិសនី កម្ពុជា	ក្រោមថវិកាផ្តល់ ដោយធនាគារ អភិវឌ្ឍន៍អាស៊ីម៉ង់	ក្រោមថវិកាផ្តល់ ដោយអគ្គិសនី កម្ពុជា	ក្រោមថវិកាផ្តល់ ដោយធនាគារ អភិវឌ្ឍន៍អាស៊ីម៉ង់
១	ក្រចេះ	-	500	-	460
	សរុប	-	500	-	460

ព័ត៌មានសង្ខេបស្តីពីចំនួនគ្រួសារជនបទគ្រោងតភ្ជាប់ចរន្តអគ្គិសនីជាប់កិច្ចសន្យា ចំនួនគ្រួសារជនបទបានត ភ្ជាប់ចរន្តថ្មី និងស្ថានភាពបច្ចុប្បន្ន ក្រោមថវិកាផ្តល់ដោយអគ្គិសនីកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ីម៉ង់ ក្រោមកម្មវិធីនេះ ក្នុងឆ្នាំ២០១៩ មានបង្ហាញជូនក្នុង ឧបសម្ព័ន្ធទី១។

ក្នុងឆ្នាំ២០១៩ គ្រួសារជនបទបានទទួលផលដោយផ្ទាល់ ក្រោមកម្មវិធីនេះមានចំនួន 460គ្រួសារ។ តាម របាយការណ៍ចុងក្រោយស្តីពីអង្កេតចន្លោះជំរឿននៃប្រជាពលរដ្ឋកម្ពុជាឆ្នាំ២០១៣ ចំនួនមនុស្សក្នុង១គ្រួសារនៅជនបទ ជាមធ្យមគឺ 4.6នាក់ ដូច្នេះចំនួនប្រជាពលរដ្ឋបានទទួលផលដោយផ្ទាល់ពីកម្មវិធីនេះ គឺចំនួន 2,116 នាក់។

កម្មវិធីផ្តល់ចរន្តអគ្គិសនីដល់គ្រួសារក្រីក្រនេះ ផ្តល់នូវកម្លាំងរុញច្រានយ៉ាងខ្លាំងដល់គ្រួសារនៅតំបន់ជនបទ បានទទួលចរន្តអគ្គិសនីប្រើប្រាស់។

បញ្ហាប្រឈមក្នុងការអនុវត្តកម្មវិធីនេះ គ្រួសារជនបទបានធ្វើចំណាកស្រុក និងសេវាកម្មមិនចង់សងជំនួស ពេលអ្នកខ្ចីពុំសងប្រាក់កម្ចីសម្រាប់ការតភ្ជាប់ចរន្តនេះ។

ចំនួនភូមិសរុប និងចំនួនភូមិដែលគ្រួសារជនបទក្រីក្របានតភ្ជាប់ចរន្តអគ្គិសនីប្រើប្រាស់ តាមខេត្តនីមួយៗ ក្រោមថវិកាផ្តល់ដោយអគ្គិសនីកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ីម៉ង់ ក្រោមកម្មវិធីផ្តល់ចរន្តអគ្គិសនីដល់គ្រួសារក្រីក្រ ក្នុងឆ្នាំ២០១៩ មានបង្ហាញជូនក្នុង **តារាងទី២** ខាងក្រោម។

តារាងទី២៖ ចំនួនភូមិសរុប និងចំនួនភូមិដែលគ្រួសារជនបទក្រីក្របានតភ្ជាប់ចរន្តអគ្គិសនីប្រើប្រាស់តាម ខេត្តនីមួយៗ ក្រោមថវិកាផ្តល់ដោយអគ្គិសនីកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ីម៉ង់ ក្រោមកម្មវិធី ផ្តល់ចរន្តអគ្គិសនីដល់គ្រួសារក្រីក្រ ក្នុងឆ្នាំ២០១៩

ល.រ	ខេត្ត	ចំនួនភូមិសរុប (ជំរឿន)	ចំនួនភូមិត្របដណ្តប់	
			ក្រោមថវិកាផ្តល់ដោយ អគ្គិសនីកម្ពុជា	ក្រោមថវិកាផ្តល់ដោយធនាគារ អភិវឌ្ឍន៍អាស៊ីម៉ង់
១	ក្រចេះ	253	-	17
	សរុប	253	-	17

បញ្ជីឈ្មោះភូមិតាមខេត្តនីមួយៗដែលត្របដណ្តប់ ក្រោមថវិកាផ្តល់ដោយអគ្គិសនីកម្ពុជា និងធនាគារអភិវឌ្ឍន៍ អាស៊ីម៉ង់ ក្រោមកម្មវិធីផ្តល់ចរន្តអគ្គិសនីដល់គ្រួសារក្រីក្រ ក្នុងឆ្នាំ២០១៩ មានបង្ហាញជូនក្នុង **ឧបសម្ព័ន្ធទី២**។

ផែនទីបង្ហាញពីខេត្តដែលបានអនុវត្តកម្មវិធីផ្តល់ចរន្តអគ្គិសនីដល់គ្រួសារក្រីក្រ ក្រោមថវិកាផ្តល់ដោយអគ្គិសនី កម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ីម៉ង់ ក្នុងឆ្នាំ២០១៩ មានបង្ហាញជូនក្នុង **ឧបសម្ព័ន្ធទី៣**។

៤.១.២ សកម្មភាពចុះពិនិត្យការអនុវត្តកម្មវិធីផ្តល់ចរន្តអគ្គិសនីដល់គ្រួសារក្រីក្រ

ដើម្បីធានាថា ការអនុវត្តកម្មវិធីផ្តល់ចរន្តអគ្គិសនីដល់គ្រួសារក្រីក្រឲ្យប្រព្រឹត្តទៅប្រកបដោយតម្លាភាព និង ត្រឹមត្រូវ និយោជិត ម.អ.ជ. បានចុះផ្ទៀងផ្ទាត់ការតភ្ជាប់ចរន្តអគ្គិសនីថ្មីដល់គ្រួសារជនបទគ្រប់សេវាកម្មទាំងអស់ ដែល បានអនុវត្តកម្មវិធីនេះ។ រូបភាពសកម្មភាពមួយចំនួនស្តីពីការចុះផ្ទៀងផ្ទាត់ការតភ្ជាប់ចរន្តអគ្គិសនីថ្មីដល់គ្រួសារជនបទ មានបង្ហាញជូនដូចខាងក្រោម។

រូបភាពចុះពិនិត្យផ្ទៀងផ្ទាត់ការតភ្ជាប់ចរន្តអគ្គិសនីថ្មីដល់គ្រួសារជនបទរបស់សហគ្រាស ហាង ពៅ កាន់អាជ្ញាបណ្ណលេខ ២១៧អ ធ្វើសេវាកម្មអគ្គិសនីផ្នែកខ្លះនៃស្រុកព្រែកប្រសព្វ ខេត្តក្រចេះ





៤.២ កម្មវិធីប្រព័ន្ធនូវថាមពលពន្លឺព្រះអនិក្សតាមផ្ទះ (SHS)

ការអនុវត្តកម្មវិធីនេះ ម.អ.ជ. ត្រូវមានក្រុមហ៊ុនឯកជនចំនួន២ សម្រាប់ផ្តល់សេវាកម្ម រួមមាន៖ (១)- ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារប្រព័ន្ធ SHS និង (២)- ក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូន តម្លើង ប្រមូលប្រាក់សងរំលស់ និងថែទាំប្រព័ន្ធ SHS។

៤.២.១ វឌ្ឍនភាព សមិទ្ធផល និងការវិភាគពីកម្មវិធី

ក្នុងឆ្នាំ២០១៩ ម.អ.ជ. បានអនុវត្តកម្មវិធីប្រព័ន្ធ SHS ចំនួន ៤ប្រភេទ រួមមាន៖ (i)- ប្រព័ន្ធ SHS-80Wp ចំនួន 5,000ប្រព័ន្ធ (ii)- ប្រព័ន្ធ SHS-10Wp ចំនួន 2,000ប្រព័ន្ធ (iii)- ប្រព័ន្ធ SHS-200Wp ចំនួន 1,850ប្រព័ន្ធ និង (iv)- ប្រព័ន្ធ SHS-325Wp និងឆ្នាំងដាំបាយអគ្គិសនី ៤លីត្រ ចំនួន 1,000ប្រព័ន្ធ។ ប្រព័ន្ធ SHS-80Wp, ប្រព័ន្ធ SHS-200Wp និងប្រព័ន្ធ SHS-325Wp និងឆ្នាំងដាំបាយអគ្គិសនី ៤លីត្រ សម្រាប់លក់ និងតម្លើងជូនគ្រួសារជនបទនៅតំបន់ជាច្រើនស្រយាល។ ចំពោះប្រព័ន្ធ SHS-10Wp ផ្តល់ជាអំណោយ និងតម្លើងជូនគ្រួសារជនបទនៅតំបន់ជាច្រើនស្រយាល។

ក្នុងឆ្នាំ២០១៨ ម.អ.ជ. បានអនុវត្តកម្មវិធីប្រព័ន្ធ SHS ចំនួន ៣ប្រភេទ រួមមាន៖ (i)- ប្រព័ន្ធ SHS-80Wp ចំនួន 12,000ប្រព័ន្ធ (ii)- ប្រព័ន្ធ SHS-10Wp ចំនួន 5,000ប្រព័ន្ធ និង (iii)- ប្រព័ន្ធ SHS-200Wp និងឆ្នាំងដាំបាយអគ្គិសនី ៣លីត្រ DC ចំនួន 1,000 ប្រព័ន្ធ សរុបចំនួន 18,000 ប្រព័ន្ធ។ ប៉ុន្តែដោយសារការយឺតយ៉ាវពេលដំណើរការលទ្ធកម្ម ទើបប្រព័ន្ធទាំងនេះបានបន្តក្នុងឆ្នាំ២០១៩។

- កម្មវិធីប្រព័ន្ធ SHS-80Wp ចំនួន 12,000 ប្រព័ន្ធ, ប្រព័ន្ធ SHS-10Wp ចំនួន 5,000 ប្រព័ន្ធ និងប្រព័ន្ធ SHS-200Wp និងឆ្នាំងដាំបាយអគ្គិសនី ៣លីត្រ DC ចំនួន 1,000 ប្រព័ន្ធ សរុបចំនួន 18,000 ប្រព័ន្ធ (កម្មវិធីអនុវត្តសម្រាប់ឆ្នាំ២០១៨)

កម្មវិធីប្រព័ន្ធ SHS-80Wp ចំនួន 12,000ប្រព័ន្ធ, ប្រព័ន្ធ SHS-10Wp ចំនួន 5,000ប្រព័ន្ធ និងប្រព័ន្ធ SHS-200Wp និងឆ្នាំងដាំបាយអគ្គិសនី ៣លីត្រ DC ចំនួន 1,000ប្រព័ន្ធ សរុបចំនួន 18,000 ប្រព័ន្ធ ដំបូងគ្រោងអនុវត្តការតម្កើងជូនគ្រួសារជនបទនៅក្នុងឆ្នាំ២០១៨ ប៉ុន្តែដោយសារការយឺតយ៉ាវពេលដំណើរការលទ្ធកម្មទើបប្រព័ន្ធទាំងនេះបានបន្តក្នុងឆ្នាំ២០១៩។

ដើម្បីជួយសម្រួលដល់អ្នកទិញប្រព័ន្ធយកទៅប្រើប្រាស់ និងធានាថាប្រព័ន្ធដែលបានទិញ ដំណើរការជាប្រក្រតី និងដើម្បីប្រមូលថវិកាសង់រំលស់ពីអ្នកទិញ អគ្គិសនីកម្ពុជាបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន B.N.P - Power Green (Cambodia) សម្រាប់ផ្តល់សេវាកម្មដឹកជញ្ជូន តម្កើង ប្រមូល ប្រាក់សងរំលស់ និងថែទាំប្រព័ន្ធ SHS-80Wp ចំនួន 12,000ប្រព័ន្ធ និងប្រព័ន្ធ SHS-200Wp និងឆ្នាំងដាំបាយអគ្គិសនី ៣លីត្រ DC ចំនួន 1,000ប្រព័ន្ធ និងផ្តល់សេវាកម្មដឹកជញ្ជូន និងតម្កើងប្រព័ន្ធ SHS-10Wp ចំនួន 5,000ប្រព័ន្ធ។

ព័ត៌មានស្តីពីចំនួនប្រព័ន្ធ SHS ចំនួន 18,000ប្រព័ន្ធ ដែលបានតម្កើងជូនគ្រួសារជនបទ តាមខេត្តនីមួយៗ ក្នុងឆ្នាំ២០១៩ មានបង្ហាញជូនក្នុង តារាងទី៣ ខាងក្រោម។

តារាងទី៣៖ ព័ត៌មានស្តីពីចំនួនប្រព័ន្ធ SHS ចំនួន 18,000 ប្រព័ន្ធ ដែលបានតម្កើងជូនគ្រួសារជនបទ តាមខេត្តនីមួយៗ ក្នុងឆ្នាំ២០១៩

ល.រ	ខេត្ត	ចំនួនប្រព័ន្ធដែលបានលក់ និងតម្កើង
ប្រព័ន្ធ SHS-80Wp		
១	បាត់ដំបង	1,638
២	កំពង់ឆ្នាំង	616
៣	សៀមរាប	68
៤	ស្ទឹងត្រែង	2,543
៥	ឧត្តរមានជ័យ	7,135
សរុបប្រព័ន្ធ SHS-80Wp		12,000
ប្រព័ន្ធ SHS-200Wp និងឆ្នាំងដាំបាយអគ្គិសនី ៣លីត្រ DC		
១	បាត់ដំបង	211
២	កំពង់ឆ្នាំង	224
៣	ព្រះវិហារ	6
៤	សៀមរាប	234
៥	ឧត្តរមានជ័យ	325
សរុបប្រព័ន្ធ SHS-200Wp		1,000
ប្រព័ន្ធ SHS-10Wp		
១	បាត់ដំបង	1,500
២	កំពង់ឆ្នាំង	500

៣	កំពង់ស្ពឺ	500
៤	កំពត	500
៥	ពោធិ៍សាត់	1,500
៦	ស្ទឹងត្រែង	500
សរុបប្រព័ន្ធ SHS-10Wp		5,000
សរុបរួម		18,000

គ្រួសារជនបទបានទទួលផលដោយផ្ទាល់ពីកម្មវិធីនេះ មានចំនួន 18,000 គ្រួសារ (១គ្រួសារ ១ប្រព័ន្ធ)។ តាមរបាយការណ៍ចុងក្រោយស្តីពីអង្កេតចន្លោះជំរឿននៃប្រជាពលរដ្ឋកម្ពុជាឆ្នាំ២០១៣ ចំនួនមនុស្សក្នុង ១គ្រួសារ នៅជនបទជាមធ្យមគឺ 4.6នាក់ ដូច្នោះចំនួនប្រជាពលរដ្ឋបានទទួលផលដោយផ្ទាល់ពីកម្មវិធីនេះ គឺ 82,800 នាក់។

ចំនួនភូមិសរុប និងចំនួនភូមិបានតម្លើងប្រព័ន្ធ SHS ចំនួន 18,000 ប្រព័ន្ធ តាមខេត្តនីមួយៗ ក្នុងឆ្នាំ២០១៩ មានបង្ហាញជូនក្នុង **តារាងទី៤** ខាងក្រោម។

តារាងទី៤៖ ចំនួនភូមិសរុប និងចំនួនភូមិបានតម្លើងប្រព័ន្ធ SHS ចំនួន 18,000 ប្រព័ន្ធ តាមខេត្តនីមួយៗ ក្នុងឆ្នាំ២០១៩

ល.រ	ខេត្ត	ចំនួនភូមិសរុប (ជំរឿន)	ចំនួនភូមិបានទទួលអគ្គិសនីប្រើប្រាស់ តាមរយៈប្រព័ន្ធ SHS
១	បាត់ដំបង	799	67
២	កំពង់ឆ្នាំង	562	34
៣	ព្រះវិហារ	128	1
៤	សៀមរាប	923	7
៥	ស្ទឹងត្រែង	229	43
៦	ឧត្តរមានជ័យ	245	134
សរុប		2,886	286

បញ្ជីឈ្មោះភូមិដែល ម.អ.ជ. បានតម្លើងប្រព័ន្ធ SHS ចំនួន 18,000 ប្រព័ន្ធ ក្នុងឆ្នាំ២០១៩ មានបង្ហាញជូនក្នុង **ឧបសម្ព័ន្ធទី៤**។

ផែនទីបង្ហាញពីខេត្ត បានតម្លើងប្រព័ន្ធ SHS ចំនួន 18,000 ប្រព័ន្ធ ក្នុងឆ្នាំ២០១៩ មានបង្ហាញជូនក្នុង **ឧបសម្ព័ន្ធទី៥**។

- កម្មវិធីប្រព័ន្ធ SHS-80Wp ចំនួន 5,000 ប្រព័ន្ធ, ប្រព័ន្ធ SHS-10Wp ចំនួន 2,000 ប្រព័ន្ធ, ប្រព័ន្ធ SHS-200Wp ចំនួន 1,850 ប្រព័ន្ធ និងប្រព័ន្ធ SHS-325Wp និងឆ្នាំងដាំបាយអគ្គិសនី ៤លីត្រ ចំនួន 1,000 ប្រព័ន្ធ សរុបចំនួន 9,850 ប្រព័ន្ធ រួមទាំងអំពូល LED 5W ចំនួន 12,000 អំពូល (កម្មវិធីអនុវត្តសម្រាប់ឆ្នាំ២០១៩)

ក្នុងឆ្នាំ២០១៩ អគ្គិសនីកម្ពុជាកំពុងដំណើរការលទ្ធកម្មជ្រើសរើស (i)- ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារប្រព័ន្ធ SHS-80Wp ចំនួន 5,000 ប្រព័ន្ធ, ប្រព័ន្ធ SHS-10Wp ចំនួន 2,000 ប្រព័ន្ធ, ប្រព័ន្ធ SHS-200Wp ចំនួន 1,850 ប្រព័ន្ធ និងប្រព័ន្ធ SHS-325Wp និងឆ្នាំងដាំបាយអគ្គិសនី ៤លីត្រ ចំនួន 1,000 ប្រព័ន្ធ សរុបចំនួន 9,850 ប្រព័ន្ធ រួមទាំងអំពូល

LED 5W ចំនួន 12,000 អំពូល និង (ii)- ក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូន តម្លើង ប្រមូលប្រាក់សងរំលស់ និង ថែទាំប្រព័ន្ធ SHS- 80Wp ចំនួន 5,000 ប្រព័ន្ធ, ប្រព័ន្ធ SHS-200Wp ចំនួន 1,850 ប្រព័ន្ធ និងប្រព័ន្ធ SHS-325Wp និង ឆ្នាំងដាំបាយអគ្គិសនី ៤លីត្រ ចំនួន 1,000 ប្រព័ន្ធ និងផ្តល់សេវាកម្មដឹកជញ្ជូន និងតម្លើងប្រព័ន្ធ SHS-10Wp ចំនួន 2,000 ប្រព័ន្ធ សរុបចំនួន 9,850 ប្រព័ន្ធ។

បន្ទាប់ពីដំណើរការលទ្ធកម្មជ្រើសរើសកម្រុមហ៊ុនទាំង២ ខាងលើរួចរាល់ អគ្គិសនីកម្ពុជានឹងអនុវត្តន៍កម្មវិធីនេះ នៅក្នុងឆ្នាំ២០២០។

៤.២.២ បញ្ហាប្រឈមក្នុងការអនុវត្តកម្មវិធីប្រព័ន្ធ SHS

ក្នុងការអនុវត្តកម្មវិធីនេះ ម.អ.ជ. ជួបបញ្ហាប្រឈម មានដូចខាងក្រោម៖

- អ្នកទិញស្នើសុំពន្យារពេលបង់ប្រាក់ ដោយសារពុំមានប្រាក់បង់។
- អ្នកទិញមានលទ្ធភាពបង់ ប៉ុន្តែស្នាក់ស្នើមិនបង់ ដោយលើកហេតុផលថា អ្នកទិញផ្សេងទៀតមិនបង់។
- អ្នកទិញរុះរើប្រព័ន្ធខុសបច្ចេកទេសធ្វើឲ្យប្រព័ន្ធមិនដំណើរការត្រឹមត្រូវ និងគេចវេសមិនបង់ប្រាក់ ដោយលើកហេតុផលថា ប្រព័ន្ធខូចមិនដំណើរការ។
- អ្នកទិញធ្វើចំណាកស្រុក ដោយទុកឲ្យមនុស្សចាស់ជរា និង/ឬ ក្មេងតូចៗចាំផ្ទះ ពុំមានប្រាក់បង់។
- អ្នកទិញដោះប្រព័ន្ធដោយគ្មានការអនុញ្ញាត និងយកទៅកាន់ទីតាំងថ្មី ដែលជាកន្លែងពិបាកចូលទៅដល់ដូចជាចំការ និងឡើងភ្នំ ពិបាកទាក់ទងទារប្រាក់។
- អ្នកទិញទៅធ្វើស្រែចំការ ដោយចាក់សោរផ្ទះ ហើយចោរបានលួចដោះយកប្រព័ន្ធ (អ្នកទិញខ្លះយល់ព្រមសង និងខ្លះមិនព្រមសងថ្លៃប្រព័ន្ធដែលនៅសល់)។
- អ្នកទិញគេចពីផ្ទះ នៅពេលភ្នាក់ងារប្រមូលប្រាក់ទៅដល់ ឬកំពុងធ្វើដំណើរទៅប្រមូលប្រាក់។
- អ្នកទិញយកលេសពន្យារពេលបង់ប្រាក់ថ្ងៃនេះថ្ងៃនោះ។
- ប្រព័ន្ធខូចដោយភ្លើងឆេះ និងរន្ធបាញ់។ល។ និងអ្នកទិញបដិសេធមិនបង់ប្រាក់ដែលនៅសល់។

ដើម្បីដោះស្រាយបញ្ហាប្រឈមដែលកើតមានឡើង ម.អ.ជ. បានចុះដោះស្រាយដល់ទីតាំង តាមរយៈឈរលើការពិភាក្សាគ្នាជាមិត្តភាពទៅវិញទៅមក។

ថ្វីត្បិតមានបញ្ហាប្រឈម ការអនុវត្តកម្មវិធីនេះចាត់ទុកថា គួរជាទីពេញចិត្ត។

រូបភាពប្រព័ន្ធ SHS ដែលបានតម្លើង ក្រោមកម្មវិធី ម.អ.ជ.





៤.៣ កម្មវិធីជួយទុនសម្រាប់ពង្រីក និងកែលម្អការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ជនបទ

៤.៣.១ វឌ្ឍនភាព សមិទ្ធផល និងការវិភាគពីកម្មវិធី

ក្នុងឆ្នាំ២០១៩ ម.អ.ជ. បានចុះកិច្ចសន្យាចំនួន១៦២ ជាមួយអ្នកកាន់អាជ្ញាបណ្ណចំនួន១៤៤ (អ្នកកាន់អាជ្ញាបណ្ណចំនួន១៦ បានអនុវត្តកិច្ចសន្យាចំនួន២ ក្នុង១អ្នកកាន់អាជ្ញាបណ្ណ និងអ្នកកាន់អាជ្ញាបណ្ណចំនួន១ បានអនុវត្តកិច្ចសន្យាចំនួន៣ក្នុង១អ្នកកាន់អាជ្ញាបណ្ណ) សម្រាប់ជួយទុនពង្រីក និងកែលម្អការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ជនបទ។ ក្នុងចំណោមកិច្ចសន្យាដែលបានចុះហត្ថលេខាទាំងនេះ មានកិច្ចសន្យាចំនួន១១៩ បានចុះហត្ថលេខាជាមួយអ្នកកាន់អាជ្ញាបណ្ណចំនួន១០៥ ក្រោមថវិកាផ្តល់ដោយអគ្គិសនីកម្ពុជា និងកិច្ចសន្យាចំនួន៤៣ បានចុះហត្ថលេខាជាមួយអ្នកកាន់អាជ្ញាបណ្ណចំនួន៣៩ ក្រោមថវិកាផ្តល់ដោយធនាគារអភិវឌ្ឍន៍អាស៊ីម៉ង់។

ព័ត៌មានសង្ខេបស្តីពីចុះកិច្ចសន្យាតាមខេត្តនីមួយៗ ក្រោមថវិកាផ្តល់ដោយអគ្គិសនីកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ីម៉ង់ ក្រោមកម្មវិធីនេះក្នុងឆ្នាំ២០១៩ មានបង្ហាញជូនក្នុង **ឧបសម្ព័ន្ធទី៦**។

ក្នុងចំណោមកិច្ចសន្យាទាំង១៦២ ខាងលើ កិច្ចសន្យាចំនួន១០០ បានអនុវត្តទទួលបានជោគជ័យ ១០០% ក្នុងរយៈពេលកិច្ចសន្យានៃកិច្ចសន្យា ចំណែកកិច្ចសន្យាចំនួន៦២ កំពុងអនុវត្តបន្តនៅឆ្នាំ២០២០។

ព័ត៌មានសង្ខេបស្តីពីប្រវែងខ្សែបណ្តាញគ្រោងសាងសង់ជាប់កិច្ចសន្យា ប្រវែងខ្សែបណ្តាញបានសាងសង់រួច តាមខេត្តនីមួយៗ ក្រោមថវិកាផ្តល់ដោយអគ្គិសនីកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ីម៉ង់ក្រោមកម្មវិធីនេះ ក្នុងឆ្នាំ២០១៩ មានបង្ហាញជូនក្នុង តារាងទី៥ ខាងក្រោម។

តារាងទី៥៖ ព័ត៌មានសង្ខេបស្តីពីប្រវែងខ្សែបណ្តាញគ្រោងសាងសង់ជាប់កិច្ចសន្យា ប្រវែងខ្សែបណ្តាញបាន សាងសង់រួចតាមខេត្តនីមួយៗ ក្រោមថវិកាផ្តល់ដោយអគ្គិសនីកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ីម៉ង់ ក្រោមកម្មវិធីជួយទុនពង្រីក និងកែលម្អការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ជនបទ ក្នុងឆ្នាំ២០១៩

ល.រ	ខេត្ត/រាជធានី	ប្រវែងខ្សែបណ្តាញគ្រោងសាងសង់ជាប់កិច្ចសន្យា (km)		ប្រវែងខ្សែបណ្តាញបានសាងសង់រួច (km)	
		តង់ស្យុងទាប (LV)	តង់ស្យុងមធ្យម (MV)	តង់ស្យុងទាប (LV)	តង់ស្យុងមធ្យម (MV)
ក្រោមថវិកាផ្តល់ដោយអគ្គិសនីកម្ពុជា					
១	បន្ទាយមានជ័យ	10.20	14.10	11.50	22.40
២	បាត់ដំបង	115.11	109.11	80.24	68.70
៣	កំពង់ចាម	180.93	46.99	115.64	33.89
៤	កំពង់ឆ្នាំង	111.37	103.41	51.13	56.13
៥	កំពង់ស្ពឺ	54.53	42.70	30.22	22.55
៦	កំពង់ធំ	78.16	29.13	88.39	30.13
៧	កំពត	51.51	44.61	35.63	21.21
៨	កណ្តាល	67.29	89.81	12.05	11.87
៩	ក្រចេះ	62.37	12.70	32.51	12.70
១០	ព្រះវិហារ	67.47	10.40	21.67	2.40
១១	ព្រៃវែង	83.93	38.71	88.17	34.81
១២	ពោធិ៍សាត់	126.50	16.34	75.97	10.30
១៣	សៀមរាប	91.33	49.47	68.88	30.07
១៤	ស្ទឹងត្រែង	-	-	10.99	7.02
១៥	ស្វាយរៀង	73.78	44.34	43.66	24.48
១៦	តាកែវ	176.27	117.44	123.08	63.43
១៧	ឧត្តរមានជ័យ	75.30	41.74	42.87	26.14
១៨	កែប	20.00	26.00	20.00	26.00
១៩	ប៉ៃលិន	38.84	50.86	-	-

២០	ត្បូងឃ្មុំ	-	-	17.31	-
សរុប I		1,484.89	887.86	969.91	504.23
		2,372.75		1,474.14	
ក្រោមថវិកាផ្តល់ដោយធនាគារអភិវឌ្ឍន៍អាស៊ីម៉ង់					
១	បន្ទាយមានជ័យ	22.87	0.60	28.47	9.60
២	បាត់ដំបង	-	-	23.07	25.10
៣	កំពង់ចាម	19.27	9.43	24.28	6.89
៤	កំពង់ឆ្នាំង	32.97	46.08	24.50	59.46
៥	កំពង់ស្ពឺ	30.22	34.05	16.00	22.00
៦	កំពង់ធំ	14.94	4.70	8.50	-
៧	កណ្តាល	36.73	19.19	24.35	15.76
៨	កោះកុង	-	-	1.00	9.00
៩	ព្រះវិហារ	-	-	15.11	6.50
១០	ព្រៃវែង	27.08	22.32	22.14	19.30
១១	ពោធិ៍សាត់	-	-	4.00	-
១២	រតនគិរី	24.47	0.24	-	-
១៣	សៀមរាប	118.30	6.80	40.92	6.80
១៤	ស្ទឹងត្រែង	30.00	-	30.00	-
១៥	តាកែវ	23.58	5.50	32.65	11.57
១៦	កែប	24.00	16.60	-	-
១៧	ប៉ៃលិន	-	-	10.00	-
១៨	ត្បូងឃ្មុំ	7.50	-	45.18	7.55
សរុប II		463.06	172.51	357.44	205.40
		635.57		562.84	
សរុបរួម		3,008.32		2,036.98	

ព័ត៌មានសង្ខេបស្តីពីប្រវែងខ្សែបណ្តាញគ្រោងសាងសង់ជាប់កិច្ចសន្យា ប្រវែងខ្សែបណ្តាញបានសាងសង់រួច និងស្ថានភាពបច្ចុប្បន្ន តាមខេត្តនីមួយៗ ក្រោមថវិកាផ្តល់ដោយអគ្គិសនីកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ីម៉ង់ ក្រោម កម្មវិធីជួយទុនសម្រាប់ពង្រីក និងកែលម្អការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ជនបទ ក្នុងឆ្នាំ២០១៩ មានបង្ហាញជូនក្នុង ឧបសម្ព័ន្ធទី៧។

ក្នុងឆ្នាំ២០១៩ អ្នកកាន់អាជ្ញាបណ្ណបានទទួលផលដោយផ្ទាល់ក្រោមកម្មវិធីនេះ មានចំនួន១៤៤។

កម្មវិធីនេះបានផ្តល់នូវកម្លាំងរុញច្រានយ៉ាងខ្លាំងដល់សហគ្រាសអគ្គិសនីជនបទ ក្នុងការពង្រីកវិសាលភាព ផ្គត់ផ្គង់អគ្គិសនីក្នុងតំបន់អាជ្ញាបណ្ណរបស់ខ្លួនឲ្យបានពេញលឿន និងគ្រួសារជនបទកាន់តែច្រើនគ្រួសារអាចទទួលបាន នូវសេវាកម្មផ្គត់ផ្គង់អគ្គិសនី ដែលមានគុណភាពពីប្រព័ន្ធបណ្តាញសហគ្រាសអគ្គិសនីជនបទ។

ចំនួនភូមិសរុប និងចំនួនភូមិបានទទួលការផ្គត់ផ្គង់អគ្គិសនី តាមខេត្តនីមួយៗ ក្រោមថវិកាផ្តល់ដោយអគ្គិសនី កម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ីម៉ង់ ក្រោមកម្មវិធីនេះ ក្នុងឆ្នាំ២០១៩ មានបង្ហាញជូនក្នុង តារាងទី៦ ខាងក្រោម។

តារាងទី៦: ចំនួនភូមិសរុប និងចំនួនភូមិបានទទួលការផ្គត់ផ្គង់អគ្គិសនី តាមខេត្តនីមួយៗ ក្រោមថវិកាផ្តល់ ដោយអគ្គិសនីកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ីម៉ង់ ក្រោមកម្មវិធីជួយទុនពង្រីក និងកែលម្អ ការ ផ្គត់ផ្គង់អគ្គិសនីនៅតំបន់ជនបទ ក្នុងឆ្នាំ២០១៩

ល.រ	ខេត្ត	ចំនួនភូមិសរុប (ជំរឿន)	ចំនួនភូមិគ្របដណ្តប់	
			ថវិកាផ្តល់ដោយ អគ្គិសនីកម្ពុជា	ថវិកាផ្តល់ដោយ KfW
១	បន្ទាយមានជ័យ	661	9	20
២	បាត់ដំបង	799	32	6
៣	កំពង់ចាម	916	107	17
៤	កំពង់ឆ្នាំង	562	30	22
៥	កំពង់ស្ពឺ	1,358	27	10
៦	កំពង់ធំ	738	69	6
៧	កំពត	488	23	-
៨	កណ្តាល	912	19	33
៩	កោះកុង	117	-	1
១០	ក្រចេះ	250	30	1
១១	ព្រះវិហារ	229	11	3
១២	ព្រៃវែង	1,137	51	33
១៣	ពោធិ៍សាត់	501	65	1
១៤	សៀមរាប	924	37	20
១៥	ព្រះសីហនុ	111	-	10
១៦	ស្ទឹងត្រែង	128	3	2
១៧	ស្វាយរៀង	690	26	-
១៨	តាកែវ	1,118	83	22
១៩	ឧត្តរមានជ័យ	286	18	-
២០	កែប	18	7	-
២១	ប៉ៃលិន	79	-	1
២២	ត្បូងឃ្មុំ	865	-	27
សរុប		12,887	647	235
សរុបរួម			882	

សំគាល់: ក្នុងចំណោម ៨៨២ភូមិ មាន ៨ភូមិ បានអនុវត្ត ក្រោមថវិកាផ្តល់ដោយអគ្គិសនីកម្ពុជា និងថវិកាផ្តល់ដោយ ធនាគារអភិវឌ្ឍន៍អាស៊ីម៉ង់ត្រួតគ្នា។

បញ្ជីឈ្មោះភូមិតាមខេត្តនីមួយៗដែលគ្របដណ្តប់ តាមខេត្តនីមួយៗ ក្រោមថវិកាផ្តល់ដោយអគ្គិសនីកម្ពុជា និង ធនាគារអភិវឌ្ឍន៍អាស៊ីម៉ង់ ក្រោមកម្មវិធីជួយទុនសម្រាប់ពង្រីក និងកែលម្អការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ជនបទ ក្នុង ឆ្នាំ២០១៩ មានបង្ហាញជូនក្នុង **ឧបសម្ព័ន្ធទី៨**។

ផែនទីបង្ហាញពីខេត្តដែលបានអនុវត្តកម្មវិធីជួយទុនសម្រាប់ពង្រីក និងកែលម្អការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ ជនបទ ក្រោមថវិកាផ្តល់ដោយអគ្គិសនីកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ីម៉ង់ ក្នុងឆ្នាំ២០១៩ មានបង្ហាញជូនក្នុង **ឧបសម្ព័ន្ធទី៩**។

៤.៣.២ សកម្មភាពចុះពិនិត្យការអនុវត្តកម្មវិធីជួយទុនសម្រាប់ពង្រីក និងកែលម្អការផ្គត់ផ្គង់អគ្គិសនីនៅ តំបន់ជនបទ

ដើម្បីធានាថា ការអនុវត្តកម្មវិធីជួយទុនសម្រាប់ពង្រីក និងកែលម្អការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ជនបទ ប្រព្រឹត្ត ទៅត្រឹមត្រូវ និងប្រកបដោយតម្លាភាព និយោជិត ម.អ.ជ. បានចុះផ្ទៀងផ្ទាត់ការសាងសង់គ្រប់សេវាករទាំងអស់ ដែល បានអនុវត្តកម្មវិធីនេះ។ រូបភាពសកម្មមួយចំនួនស្តីពីការចុះផ្ទៀងផ្ទាត់ខ្សែបណ្តាញថ្មី មុនពេលសាងសង់ និងក្រោយ ពេលសាងសង់រួច មានបង្ហាញជូនខាងក្រោម៖

លោក ឈុន លី កាន់អាជ្ញាបណ្ណលេខ ១៧០អ ធ្វើសេវាកម្មអគ្គិសនី នៅឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល

ទីតាំងមុនពេលសាងសង់ខ្សែបណ្តាញអគ្គិសនី





ទីតាំងក្រោយពេលសាងសង់ខ្សែបណ្តាញអគ្គិសនី



**៤.៤ កម្មវិធីផ្តល់ថវិកាឧបត្ថម្ភធនប៉ះប៉ូវបង្កប់ថ្លៃលក់អគ្គិសនីដល់អ្នកកាន់អាជ្ញាបណ្ណ ធ្វើ
អាជីវកម្មអគ្គិសនីដែលបានភ្ជាប់ប្រភពអគ្គិសនីជាមួយប្រព័ន្ធបណ្តាញជាតិ ដើម្បីបន្ថយ
ថ្លៃលក់អគ្គិសនីដល់គ្រួសារក្រីក្រនៅតំបន់ជនបទ ក្នុងក្របខណ្ឌនៃផែនការយុទ្ធសាស្ត្រ
បន្ថយអត្រា និងគម្លាតថ្លៃលក់អគ្គិសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់ឆ្នាំ២០១៥
ដល់ឆ្នាំ២០២០ តាមបណ្តាខេត្ត និងរាជធានី**

ក្នុងឆ្នាំ២០១៩ ម.អ.ជ. ផ្តល់ថវិកាឧបត្ថម្ភធនប៉ះប៉ូវបង្កប់ថ្លៃលក់អគ្គិសនីដល់អ្នកកាន់អាជ្ញាបណ្ណ ដើម្បីបន្ថយ
ថ្លៃលក់អគ្គិសនីដល់គ្រួសារក្រីក្រនៅតំបន់ជនបទ និងអាជីវករលក់ដូរនៅផ្សារ ដូចខាងក្រោម៖

- ១. ចំនួន ៣១៦តំបន់អាជ្ញាបណ្ណ ក្នុងនោះអ្នកកាន់អាជ្ញាបណ្ណចំនួន៣១៥ តំបន់អាជ្ញាបណ្ណបានទទួល
ថវិកា និងចំនួន១ តំបន់អាជ្ញាបណ្ណ ពុំបានទទួលថវិកា ដោយសេវាករពុំស្មើសុំថវិកា និង
- ២. អ្នកកាន់អាជ្ញាបណ្ណធ្វើសេវាកម្មអគ្គិសនីនៅក្នុងបរិវេណផ្សារ ចំនួន ៤៩តំបន់ផ្សារ ក្នុងនោះសេវាករចំនួន
២៧តំបន់ផ្សារ បានទទួលថវិកា និងចំនួន២២ តំបន់ផ្សារ ពុំបានទទួលថវិកា ដោយសេវាករពុំស្មើ
សុំថវិកា។


ព័ត៌មានសង្ខេបស្តីពីចំនួនអតិថិជន និងបរិមាណថាមពលដែល ម.អ.ជ. បានទូទាត់ថវិកាឧបត្ថម្ភធនប៉ះប៉ូវបង្កប់
ថ្លៃលក់អគ្គិសនីជូនអ្នកកាន់អាជ្ញាបណ្ណតាមខេត្តនីមួយៗ ក្នុងឆ្នាំ២០១៩ សម្រាប់ខួបឆ្នាំ២០១៨ មានបង្ហាញជូនក្នុង
តារាងទី៧ និងសម្រាប់ខួបឆ្នាំ២០១៩ មានបង្ហាញជូនក្នុង តារាងទី៨ ខាងក្រោម។

**តារាងទី៧៖ ព័ត៌មានសង្ខេបស្តីពីចំនួនអតិថិជន និងបរិមាណថាមពលដែល ម.អ.ជ. បានទូទាត់ថវិកាឧបត្ថម្ភធនប៉ះប៉ូវថ្លៃលក់អគ្គិសនី
ជូនអ្នកកាន់អាជ្ញាបណ្ណ ក្នុងឆ្នាំ២០១៩ (ឧបឆ្នាំ២០១៨)**

ល.រ	ខេត្ត/ក្រុង	ចំនួនអតិថិជន និងបរិមាណថាមពលដែល ម.អ.ជ. បានទូទាត់ថវិកា ឧបត្ថម្ភធនប៉ះប៉ូវថ្លៃលក់អគ្គិសនី						សរុប	
		អតិថិជន			ថាមពល (kWh)			អតិថិជន	ថាមពល (kWh)
		≤១០kWh/ខែ	១១-៥០kWh/ខែ	>៥០kWh/ខែ	≤១០kWh/ខែ	១១-៥០kWh/ខែ	>៥០kWh/ខែ		
១	បន្ទាយមានជ័យ	13,329	46,191	19,761	63,983	1,256,307	2,460,251	79,281	3,780,541
២	បាត់ដំបង	13,197	53,665	27,854	65,851	1,662,340	3,650,793	94,716	5,378,984
៣	កំពង់ចាម	20,341	83,335	35,506	117,071	2,406,527	4,871,209	139,182	7,394,807
៤	កំពង់ឆ្នាំង	9,700	43,765	20,128	56,732	1,217,066	2,889,634	73,593	4,163,432
៥	កំពង់ស្ពឺ	9,617	55,180	29,541	70,795	2,518,225	5,840,310	94,338	8,429,330
៦	កំពង់ធំ	15,661	46,202	18,661	90,001	1,347,289	3,253,574	80,524	4,690,864
៧	កំពត	14,459	50,090	21,165	108,102	1,990,255	3,558,723	85,714	5,657,080
៨	កណ្តាល	17,070	87,080	78,793	95,218	3,693,215	16,663,490	182,943	20,451,923
៩	កោះកុង	1,282	4,703	3,458	5,780	136,910	711,626	9,443	854,316
១០	ក្រចេះ	3,596	11,063	4,547	20,071	286,546	616,382	19,206	922,999
១១	ភ្នំពេញ	259	1,364	2,456	743	44,036	417,022	4,079	461,801
១២	ព្រះវិហារ	3,645	9,503	5,478	155,918	304,562	1,089,571	18,626	1,550,051
១៣	ព្រៃវែង	21,384	87,664	25,115	156,897	3,602,172	7,929,214	134,163	11,688,283
១៤	ពោធិ៍សាត់	11,026	39,517	18,095	60,865	1,170,774	2,920,178	68,638	4,151,817
១៥	រតនគិរី	509	2,566	2,576	2,387	74,203	467,702	5,651	544,292


១៦	សៀមរាប	12,400	46,843	16,753	131,268	2,700,996	5,233,417	75,996	8,065,681
១៧	ព្រះសីហនុ	1,650	7,740	9,989	5,522	244,598	1,656,516	19,379	1,906,636
១៨	ស្ទឹងត្រែង	404	1,246	1,207	1,963	42,369	283,018	2,857	327,350
១៩	ស្វាយរៀង	1,926	9,524	3,799	11,210	272,260	408,973	15,249	692,443
២០	តាកែវ	16,423	81,332	40,407	81,383	2,548,412	6,132,401	138,162	8,762,196
២១	ឧត្តរមានជ័យ	2,927	9,613	6,245	25,242	371,467	1,729,496	18,785	2,126,205
២២	កែប	705	3,324	3,901	3,024	104,005	770,289	7,930	877,318
២៣	ប៉ៃលិន	589	2,464	2,466	2,351	78,533	520,368	5,519	601,252
២៤	ត្បូងឃ្មុំ	15,165	57,335	28,506	81,469	1,568,506	3,660,595	101,006	5,310,570
សរុប		207,264	841,309	426,407	1,278,884	29,641,573	77,869,714	1,474,980	108,790,171

ក្រាហ្វិកបង្ហាញពីបរិមាណថាមពលប្រើប្រាស់ ≤ 90 kWh/ខែ, ពី $91-50$ kWh/ខែ និង > 50 kWh/ខែ ដែល ម.អ.ជ. បានទូទាត់ថវិកាឧបត្ថម្ភធនប៉ះប៉ូវិថ្លៃលក់អគ្គិសនី ក្នុងឆ្នាំ២០១៩ (%) (ឧបឆ្នាំ២០១៨)



- ថាមពលប្រើប្រាស់ ≤ 90 kWh/ខែ (kWh)
- ថាមពលប្រើប្រាស់ $91-50$ kWh/ខែ (kWh)
- ថាមពលប្រើប្រាស់ > 50 kWh/ខែ (kWh)

ក្រាហ្វិកបង្ហាញពីអតិថិជនប្រើប្រាស់អគ្គិសនី ≤ 90 kWh/ខែ ពី 91-៥0kWh/ខែ និង > 50 kWh/ខែ ដែល ម.អ.ជ. បានទូទាត់ថវិកាឧបត្ថម្ភធនប៉ះប៉ូវថ្លៃលក់អគ្គិសនី ក្នុងឆ្នាំ២០១៩ (%) (ឧបឆ្នាំ២០១៨)




- អតិថិជនប្រើប្រាស់អគ្គិសនី ≤ 90 kWh/ខែ (kWh)
- អតិថិជនប្រើប្រាស់អគ្គិសនីពី 91-៥0kWh/ខែ (kWh)
- អតិថិជនប្រើប្រាស់អគ្គិសនី > 50 kWh/ខែ (kWh)

តារាងទី៨៖ ព័ត៌មានសង្ខេបស្តីពីចំនួនអតិថិជន និងបរិមាណថាមពលដែល ម.អ.ជ. បានទូទាត់ថវិកាឧបត្ថម្ភធនប៉ះប៉ូវថ្លៃលក់អគ្គិសនី ជូនអ្នកកាន់អាជ្ញាបណ្ណ ក្នុងឆ្នាំ២០១៩ (ឧបឆ្នាំ២០១៩)

ល.រ	ខេត្ត/ក្រុង	ចំនួនអតិថិជន និងបរិមាណថាមពលដែល ម.អ.ជ. បានទូទាត់ថវិកា ឧបត្ថម្ភធនប៉ះប៉ូវថ្លៃលក់អគ្គិសនី								សរុប	
		អតិថិជន				ថាមពល (kWh)				អតិថិជន	ថាមពល (kWh)
		≤១០ kWh/ខែ	១១-៥០ kWh/ខែ	៥១-២០០ kWh/ខែ	>២០០ kWh/ខែ	≤១០ kWh/ខែ	១១-៥០ kWh/ខែ	៥១-200 kWh/ខែ	>២០០ kWh/ខែ		
១	បន្ទាយមានជ័យ	11,932	45,767	23,620	3,641	530,170	13,726,280	23,639,502	13,224,155	84,960	51,120,107
២	បាត់ដំបង	12,693	52,062	31,401	7,050	612,067	16,181,110	30,119,034	19,270,814	103,206	66,183,025
៣	កំពង់ចាម	19,362	85,900	40,684	8,502	1,095,869	25,501,892	36,314,453	25,406,842	154,448	88,319,056
៤	កំពង់ឆ្នាំង	8,690	46,427	23,615	5,083	556,126	13,775,322	21,151,770	16,805,917	83,815	52,289,135
៥	កំពង់ស្ពឺ	9,205	51,424	39,392	6,419	427,178	15,948,718	31,753,060	22,072,260	106,440	70,201,216
៦	កំពង់ធំ	15,143	53,911	21,387	6,631	831,758	14,679,909	19,424,083	20,676,435	97,072	55,612,185
៧	កំពត	13,143	49,091	26,486	5,578	710,372	14,345,079	22,478,409	13,737,971	94,298	51,271,831
៨	កណ្តាល	18,981	86,995	86,096	26,075	705,930	27,448,526	78,564,280	72,673,022	218,147	179,391,758
៩	កោះកុង	1,080	4,348	4,081	1,729	46,501	1,434,247	3,998,365	5,246,430	11,238	10,725,543
១០	ក្រចេះ	3,710	12,928	6,088	943	208,723	3,599,034	5,797,000	3,465,825	23,669	13,070,582
១១	ភ្នំពេញ	593	1,431	2,123	14,379	48,933	1,184,812	3,310,516	10,136,306	18,526	14,680,567
១២	ព្រះវិហារ	3,887	11,439	6,152	1,077	136,079	2,433,493	5,356,267	7,622,917	22,555	15,548,756
១៣	ព្រៃវែង	18,927	93,845	37,221	6,678	1,080,793	27,032,923	29,983,661	20,920,531	156,671	79,017,908
១៤	ពោធិ៍សាត់	9,139	40,025	20,532	7,073	492,405	11,549,691	18,346,005	20,409,455	76,769	50,797,556


១៥	រតនគីរី	614	2,702	2,224	1,327	26,744	821,500	2,406,477	3,047,936	6,867	6,302,657
១៦	សៀមរាប	11,639	51,365	22,639	5,264	625,271	14,246,671	20,156,935	16,169,017	90,907	51,197,894
១៧	ព្រះសីហនុ	1,803	6,736	9,716	3,484	59,826	2,512,853	9,611,965	10,851,768	21,739	23,036,412
១៨	ស្ទឹងត្រែង	373	1,401	1,189	352	15,236	399,142	1,227,283	1,523,175	3,315	3,164,836
១៩	ស្វាយរៀង	1,690	10,114	5,104	429	113,276	3,091,242	4,213,358	1,405,082	17,337	8,822,958
២០	តាកែវ	14,468	74,650	51,652	10,826	725,395	25,109,525	44,495,492	26,902,784	151,596	97,233,196
២១	ឧត្តរមានជ័យ	2,822	10,850	6,459	2,493	144,387	3,104,633	6,591,110	10,384,172	22,624	20,224,302
២២	កែប	692	3,361	4,316	1,337	26,515	1,127,943	4,218,586	6,034,759	9,706	11,407,803
២៣	ប៉ៃលិន	659	2,330	2,575	1,042	23,385	766,179	2,863,347	3,992,218	6,606	7,645,129
២៤	ត្បូងឃ្មុំ	14,963	59,121	29,353	6,344	800,577	16,615,441	26,327,055	19,396,364	109,781	63,139,437
	សរុប	196,208	858,223	504,105	133,756	10,043,516	256,636,165	452,348,013	371,376,155	1,692,292	1,090,403,849

ក្រាកិកបង្ហាញពីបរិមាណថាមពលប្រើប្រាស់ ≤ 90 kWh/ខែ, ពី 99-៥0 kWh/ខែ, ពី ៥១-២០០ kWh/ខែ និង > 200 kWh/ខែ ដែល ម.អ.ជ. បានទូទាត់ថវិកាឧបត្ថម្ភធនប៉ះប៉ូវថ្លៃលក់អគ្គិសនី ក្នុងឆ្នាំ២០១៩ (%) (ឧបឆ្នាំ២០១៩)



- ថាមពលប្រើប្រាស់ ≤ 90 kWh/ខែ (kWh)
- ថាមពលប្រើប្រាស់ 99-៥០ kWh/ខែ (kWh)
- ថាមពលប្រើប្រាស់ ៥១-២០០ kWh/ខែ (kWh)
- ថាមពលប្រើប្រាស់ > 200 kWh/ខែ (kWh)

ក្រាហ្វិកបង្ហាញពីអតិថិជនប្រើប្រាស់អគ្គិសនី ≤ 90 kWh/ខែ, ពី 91-150 kWh/ខែ, ពី 151-200 kWh/ខែ និង > 200 kWh/ខែ ដែល ម.អ.ជ. បានទូទាត់ថវិកាឧបត្ថម្ភធនប៉ះប៉ូវថ្លៃលក់អគ្គិសនី ក្នុងឆ្នាំ២០១៩ (%) (ឧបឆ្នាំ២០១៩)



- អតិថិជនប្រើប្រាស់អគ្គិសនី ≤ 90 kWh/ខែ (kWh)
- អតិថិជនប្រើប្រាស់អគ្គិសនីពី 151-200 kWh/ខែ (kWh)
- ថាមពលប្រើប្រាស់ 91-150 kWh/ខែ (kWh)
- ថាមពលប្រើប្រាស់ > 200 kWh/ខែ (kWh)

៤.៥ កម្មវិធីផ្តល់ចរន្តអគ្គិសនីដល់គ្រួសារក្រីក្រមានប័ណ្ណសមធម៌

៤.៥.១ វឌ្ឍនភាព សមិទ្ធផល និងការវិភាគពីកម្មវិធី

ក្នុងឆ្នាំ២០១៩ ម.អ.ជ. បានចុះកិច្ចសន្យាចំនួន២៣ ជាមួយអ្នកកាន់អាជ្ញាប័ណ្ណចំនួន១៩ (អ្នកកាន់អាជ្ញាប័ណ្ណចំនួន៤ បានអនុវត្តកិច្ចសន្យាចំនួន២) សម្រាប់ការតភ្ជាប់ចរន្តថ្មីដល់គ្រួសារជនបទមានប័ណ្ណសមធម៌។ ចំនួនគ្រួសារជនបទគ្រោងតភ្ជាប់ចរន្តអគ្គិសនីក្រោមកិច្ចសន្យាទាំង២៣កិច្ចសន្យានេះមានចំនួន 2,111គ្រួសារ និងសមិទ្ធផលនៃការតភ្ជាប់ចរន្តអគ្គិសនីក្នុងឆ្នាំ២០១៩ ក្រោមកិច្ចសន្យាទាំងនេះ មានចំនួន 2,019 គ្រួសារ។

ព័ត៌មានសង្ខេបស្តីពីចុះកិច្ចសន្យាតាមខេត្តនីមួយៗ ក្រោមកម្មវិធីនេះ ក្នុងឆ្នាំ២០១៩ មានបង្ហាញជូនក្នុង **ឧបសម្ព័ន្ធទី១០។**

ព័ត៌មានស្តីពីចំនួនគ្រួសារជនបទគ្រោងតភ្ជាប់ចរន្តអគ្គិសនីជាប់កិច្ចសន្យា និងចំនួនគ្រួសារជនបទបានតភ្ជាប់ចរន្តថ្មីតាមខេត្តនីមួយៗ ក្រោមកម្មវិធីនេះ ក្នុងឆ្នាំ២០១៩ មានបង្ហាញជូនក្នុង **តារាងទី៩** ខាងក្រោម។

តារាងទី៩៖ ព័ត៌មានស្តីពីចំនួនគ្រួសារជនបទគ្រោងតភ្ជាប់ចរន្តអគ្គិសនីជាប់កិច្ចសន្យា និងចំនួនគ្រួសារជនបទបានតភ្ជាប់ចរន្តថ្មីតាមខេត្តនីមួយៗ ក្រោមកម្មវិធីផ្តល់ចរន្តអគ្គិសនីដល់គ្រួសារក្រីក្រមានប័ណ្ណសមធម៌ ក្នុងឆ្នាំ២០១៩

លរ.	ខេត្ត	ចំនួនគ្រួសារជនបទគ្រោងតភ្ជាប់ចរន្តអគ្គិសនីជាប់កិច្ចសន្យា (គ្រួសារ)	ចំនួនគ្រួសារជនបទបានតភ្ជាប់ចរន្តថ្មី (គ្រួសារ)
១	បាត់ដំបង	78	35
២	កំពង់ចាម	462	100
៣	កំពង់ឆ្នាំង	100	179
៤	កំពង់ធំ	581	576
៥	កណ្តាល	48	-
៦	ក្រចេះ	200	100
៧	ព្រះវិហារ	80	39
៨	ពោធិ៍សាត់	156	709
៩	សៀមរាប	286	161
១០	តាកែវ	120	120
	សរុប	2,111	2,019

ព័ត៌មានសង្ខេបស្តីពីចំនួនគ្រួសារជនបទគ្រោងតភ្ជាប់ចរន្តអគ្គិសនីជាប់កិច្ចសន្យា ចំនួនគ្រួសារជនបទបានតភ្ជាប់ចរន្តថ្មី និងស្ថានភាពបច្ចុប្បន្ន ក្រោមកម្មវិធីនេះ ក្នុងឆ្នាំ២០១៩ មានបង្ហាញជូនក្នុង **ឧបសម្ព័ន្ធទី១១។**

ក្នុងឆ្នាំ២០១៩ គ្រួសារជនបទបានទទួលផលដោយផ្ទាល់ ក្រោមកម្មវិធីនេះមានចំនួន 2,019គ្រួសារ។ តាមរបាយការណ៍ចុងក្រោយស្តីពីអង្កេតចន្លោះជំរឿននៃប្រជាពលរដ្ឋកម្ពុជាឆ្នាំ២០១៣ ចំនួនមនុស្សក្នុង១គ្រួសារ នៅជនបទជាមធ្យមគឺ 4.6នាក់ ដូច្នេះចំនួនប្រជាពលរដ្ឋបានទទួលផលដោយផ្ទាល់ពីកម្មវិធីនេះ គឺចំនួន 9,287នាក់។

កម្មវិធីផ្តល់ចរន្តអគ្គិសនីដល់គ្រួសារក្រីក្រនេះ ផ្តល់នូវកម្លាំងរុញច្រានយ៉ាងខ្លាំងដល់គ្រួសារនៅតំបន់ជនបទ បានទទួលចរន្តអគ្គិសនីប្រើប្រាស់។

ចំនួនភូមិសរុប និងចំនួនភូមិបានទទួលការផ្គត់ផ្គង់អគ្គិសនី តាមខេត្តនីមួយៗ ក្រោមកម្មវិធីផ្តល់ចរន្តអគ្គិសនី ដល់គ្រួសារក្រីក្រមានប័ណ្ណសមធម៌ ក្នុងឆ្នាំ២០១៩ មានបង្ហាញជូនក្នុង តារាងទី១០ ខាងក្រោម។

តារាងទី១០៖ ចំនួនភូមិសរុប និងចំនួនភូមិបានទទួលការផ្គត់ផ្គង់អគ្គិសនី តាមខេត្តនីមួយៗ ក្រោមកម្មវិធីផ្តល់ ចរន្តអគ្គិសនីដល់គ្រួសារក្រីក្រមានប័ណ្ណសមធម៌ ក្នុងឆ្នាំ២០១៩

លរ.	ខេត្ត	ចំនួនភូមិសរុប (ជំរឿន)	ចំនួនភូមិគ្របដណ្តប់
១	បាត់ដំបង	799	7
២	កំពង់ចាម	916	4
៣	កំពង់ឆ្នាំង	562	26
៤	កំពង់ធំ	738	60
៥	កំពត	488	2
៦	ក្រចេះ	250	15
៧	ព្រះវិហារ	229	8
៨	ពោធិ៍សាត់	501	129
៩	សៀមរាប	924	24
១០	តាកែវ	1,118	27
១១	ឧត្តរមានជ័យ	254	1
សរុប		6,779	303

បញ្ជីឈ្មោះភូមិតាមខេត្តនីមួយៗដែលគ្របដណ្តប់ តាមខេត្តនីមួយៗ ក្រោមកម្មវិធីផ្តល់ចរន្តអគ្គិសនីដល់គ្រួសារ ក្រីក្រមានប័ណ្ណសមធម៌ ក្នុងឆ្នាំ២០១៩ មានបង្ហាញជូនក្នុង **ឧបសម្ព័ន្ធទី១២**។

ផែនទីបង្ហាញពីខេត្តដែលបានអនុវត្តកម្មវិធីនេះ ក្នុងឆ្នាំ២០១៩ មានបង្ហាញជូនក្នុង **ឧបសម្ព័ន្ធទី១៣**។

៤.៥.២ សកម្មភាពចុះពិនិត្យការអនុវត្តកម្មវិធីផ្តល់ចរន្តអគ្គិសនីដល់គ្រួសារក្រីក្រ

ដើម្បីធានាថា ការអនុវត្តកម្មវិធី ID-Poor P2P ឲ្យប្រព្រឹត្តទៅប្រកបដោយតម្លាភាព និងត្រឹមត្រូវ និយោជិត ម.អ.ជ. បានចុះផ្ទៀងផ្ទាត់ការតភ្ជាប់ចរន្តអគ្គិសនីថ្មីដល់គ្រួសារជនបទគ្រប់សេវាករទាំងអស់ ដែលបានអនុវត្តកម្មវិធី នេះ។ រូបភាពសកម្មមួយចំនួនស្តីពីការចុះផ្ទៀងផ្ទាត់ការតភ្ជាប់ចរន្តអគ្គិសនីថ្មីដល់គ្រួសារជនបទ មានបង្ហាញជូនដូច ខាងក្រោម។

លោក ហុង សេងត្រី (គម្រោងទី៣) កាន់អាជ្ញាបណ្ណលេខ ៤០០អ ធ្វើសេវាកម្មអគ្គិសនីនៅផ្នែកខ្លះ នៃស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម



៤.៦ កម្មវិធីផ្តល់ការផ្គត់ផ្គង់អគ្គិសនីសម្រាប់បូមទឹកធ្វើកសិកម្ម

ព័ត៌មានទូទៅ មានគោលនយោបាយជំរុញការផ្តល់ការផ្គត់ផ្គង់អគ្គិសនីដល់អ្នកប្រើប្រាស់ដែល យកអគ្គិសនីទៅបូមទឹកសម្រាប់ការធ្វើកសិកម្ម ដោយជួយផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ និងផ្តល់នូវអត្រាថ្លៃអនុគ្រោះ នៅពេលយប់នៅក្នុងតំបន់ផ្គត់ផ្គង់ដែលយកប្រភពអគ្គិសនីពីបណ្តាញជាតិ។ កម្មវិធីនេះមានវិសាលភាពគ្របដណ្តប់ លើការផ្តល់ការផ្គត់ផ្គង់អគ្គិសនីដល់ទីតាំងប្រើប្រាស់នានាសម្រាប់ការបូមទឹកធ្វើកសិកម្ម ទាំងសម្រាប់ពេលយប់ និង ពេលថ្ងៃនៅក្នុងតំបន់ផ្គត់ផ្គង់ដែលយកប្រភពអគ្គិសនីពីបណ្តាញជាតិផ្ទាល់។ អត្រាថ្លៃអគ្គិសនីសម្រាប់អ្នកប្រើប្រាស់បូម ទឹកធ្វើកសិកម្ម គឺជាអត្រាថ្លៃតាមពេលម៉ោងប្រើប្រាស់ ពេលគឺមានអត្រាថ្លៃធម្មតា សម្រាប់ការប្រើប្រាស់អគ្គិសនីនៅ ពេលថ្ងៃចាប់ពីម៉ោង ៧:០០ព្រឹក ដល់ម៉ោង ៩:០០យប់ ប៉ុន្តែមានអត្រាថ្លៃអនុគ្រោះត្រឹម ៤៨០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង សម្រាប់ការប្រើប្រាស់នៅពេលយប់ ចាប់ពីម៉ោង ៩:០០យប់ ដល់ម៉ោង ៧:០០ ព្រឹក។

៤.៦.១ វឌ្ឍនភាព សមិទ្ធផល និងការវិភាគពីកម្មវិធី

ក្នុងឆ្នាំ២០១៩ ក្រុមហ៊ុន អ៊ី.អេម សំណង់ អាហរវិណ នីហរវិណ កំពុងដំណើរការផ្គត់ផ្គង់សម្ភារ និងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី ដើម្បីបូមទឹកធ្វើកសិកម្មសម្រាប់លោកស្រី គឹម ស៊ីផល អាជ្ញាបណ្ណលេខ ៣៨២អ ធ្វើសេវាកម្ម អគ្គិសនីនៅផ្នែកខ្លះនៃស្រុកកណ្តៀង និងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីដែលក្រុមហ៊ុន បានសាងសង់រួចនេះ មានដូចខាងក្រោម៖

- ខ្សែបណ្តាញតង់ស្យុងមធ្យម (MV): AAC មុខកាត់ 3x70mm² និងឧបករណ៍បន្ទាប់បន្សំ ចំនួន 27.38km;
- ខ្សែបណ្តាញតង់ស្យុងទាប (LV): ABC មុខកាត់ 4x70mm² និងឧបករណ៍បន្ទាប់បន្សំ ចំនួន 48.925km;

- ត្រង់ស្ទូរម៉ាទ័រ អានុភាព 50kVA និងឧបករណ៍បន្ទាប់បន្សំ ចំនួន ២២កំប្លេរ។
- នាឡិកាស្ទង់កត់ត្រាលេខអំណានតាមពេល និងបង់ប្រាក់មុន (Prepaid TOU Meter) ចំនួន ២២កំប្លេរ។

៤.៦.២ សកម្មភាពចុះពិនិត្យការសាងសង់ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី ដើម្បីបូមទឹកធ្វើកសិកម្ម

ដើម្បីធានាថា ការអនុវត្តកម្មវិធីផ្តល់ការផ្គត់ផ្គង់អគ្គិសនី ដើម្បីបូមទឹកធ្វើកសិកម្ម ឲ្យប្រព្រឹត្តទៅប្រកបដោយ តម្លាភាព និងត្រឹមត្រូវ និយោជិត ម.អ.ជ. បានចុះពិនិត្យផ្ទៀងផ្ទាត់ពីសម្ភារ និងបរិមាណនៃហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី ដែលបានសាងសង់រួចនេះ។ រូបភាពសកម្មមួយចំនួនស្តីពីការចុះពិនិត្យផ្ទៀងផ្ទាត់ពីសម្ភារ និងបរិមាណនៃហេដ្ឋារចនា សម្ព័ន្ធអគ្គិសនី ដើម្បីបូមទឹកធ្វើកសិកម្មដែលបានសាងសង់រួច មានបង្ហាញដូចខាងក្រោម។

លោកស្រី គឹម ស៊ីផល អាជ្ញាបណ្ណលេខ ៣៨២អ ធ្វើសេវាកម្មអគ្គិសនីនៅផ្នែកខ្លះនៃស្រុកកណ្តៀង និងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់



ជំពូកទី៥
ព័ត៌មានស្តីពីការតែងតាំង ម.អ.ជ. ភ្នាក់ងារឯករាជ្យ ដើម្បីធ្វើជាសាក្សី និងវាយតម្លៃការធ្វើ
តេស្តរោងចក្រអគ្គិសនីដើរដោយ Solar Photovoltaic (PV) អានុភាព 80MW

ក្នុងឆ្នាំ២០១៩ ម.អ.ជ. បានទទួលការតែងតាំងជាភ្នាក់ងារឯករាជ្យ ដើម្បីធ្វើជាសាក្សី និងវាយតម្លៃការធ្វើតេស្ត រោងចក្រអគ្គិសនីដើរដោយ Solar PV អានុភាព 80MW មានទីតាំងនៅខេត្តកំពង់ស្ពឺ។

ក្នុងឆ្នាំ២០១៩ នេះដែរ ម.អ.ជ. បានធ្វើជាសាក្សី និងវាយតម្លៃការធ្វើតេស្តរោងចក្រអគ្គិសនីដើរដោយ Solar PV អានុភាព 80MW មានទីតាំងនៅខេត្តកំពង់ស្ពឺ។ រូបភាពសកម្មភាពមួយចំនួនស្តីពីការធ្វើជាសាក្សី និងវាយតម្លៃការ ធ្វើតេស្តរោងចក្រអគ្គិសនីដើរដោយ Solar PV អានុភាព 80MW នៅខេត្តកំពង់ស្ពឺ មានបង្ហាញដូចខាងក្រោម។

រូបភាពសកម្មចុះពិនិត្យរោងចក្រអគ្គិសនីដើរដោយ Solar PV អានុភាព 80MW នៅខេត្តកំពង់ស្ពឺ



ឧបសម្ព័ន្ធទី១

ព័ត៌មានសង្ខេបស្តីពីចំនួនគ្រួសារជនបទគ្រោងតភ្ជាប់ចរន្តអគ្គិសនីជាប់កិច្ចសន្យា ចំនួនគ្រួសារជនបទបានតភ្ជាប់ចរន្តថ្មី និងស្ថានភាពបច្ចុប្បន្ន
ក្រោមថវិកាផ្តល់ដោយអគ្គិសនីកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ីម៉ង់ ក្រោមកម្មវិធីផ្តល់ចរន្តអគ្គិសនីដល់គ្រួសារក្រីក្រ ក្នុងឆ្នាំ២០១៩

ខេត្ត	អាជ្ញាបណ្ណលេខ	អ្នកកាន់អាជ្ញាបណ្ណ	ចំនួនគ្រួសារជនបទគ្រោង តភ្ជាប់ចរន្តថ្មីជាប់កិច្ចសន្យា (គ្រួសារ)	ចំនួនគ្រួសារជនបទ បានតភ្ជាប់ចរន្តថ្មី (គ្រួសារ)	សំគាល់
ក្រោមថវិកាផ្តល់ដោយអគ្គិសនីកម្ពុជា					
-	-	-	-	-	-
ក្រោមថវិកាផ្តល់ដោយធនាគារអភិវឌ្ឍន៍អាស៊ីម៉ង់					
ក្រចេះ	២១៧អ	សហគ្រាស ហ៊ាង ពៅ (គម្រោងទី៤)	500	460	បានទទួលថវិកា និងបិទគម្រោង
		សរុប	500	460	

ឧបសម្ព័ន្ធទី២

**បញ្ជីឈ្មោះភូមិតាមខេត្តនីមួយៗដែលគ្របដណ្តប់ ក្រោមថវិកាផ្តល់ដោយអគ្គិសនីកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ីម៉ង់
ក្រោមកម្មវិធីផ្តល់ចរន្តអគ្គិសនីដល់គ្រួសារក្រីក្រ ក្នុងឆ្នាំ២០១៩**

លរ.	ខេត្ត	ចំនួនភូមិគ្របដណ្តប់	ឃុំ	ស្រុក	លេខអាជ្ញាបណ្ណ	អ្នកកាន់អាជ្ញាបណ្ណ
ក្រោមថវិកាផ្តល់ដោយអគ្គិសនីកម្ពុជា						
	-	-	-	-	-	-
ក្រោមថវិកាផ្តល់ដោយធនាគារអភិវឌ្ឍន៍អាស៊ីម៉ង់						
១	ក្រចេះ	ភូមិចំបក់១ ភូមិចំបក់២ ភូមិជ្រោយអំពិល១ ភូមិជ្រោយអំពិល២ ភូមិជ្រោយថ្ម ភូមិស្ទឹងធំ	ចំបក់	ព្រែកប្រសព្វ	២១៧អ	សហគ្រាស ហ៊ាង ពៅ (គម្រោងទី៤)
		ភូមិព្រែកស្វាយ ភូមិក្រហមកក្រោម ភូមិក្រហមកលើ ភូមិតាម៉ៅក្រោម ភូមិស្ទឹងទ្រ ភូមិតាម៉ៅកណ្តាល ភូមិខ្សាត់	តាម៉ៅ			
		ភូមិឫស្សីកែវ ភូមិស្វាយជុំ ភូមិស្រឡៅដំណាក់ ភូមិបឹងរៃ	ឫស្សីកែវ			
		១៧ភូមិ	៣ឃុំ	១ស្រុក		

ឧបសម្ព័ន្ធទី៤

បញ្ជីឈ្មោះភូមិបានតម្លើងប្រព័ន្ធ SHS ចំនួន 18,000ប្រព័ន្ធ ក្នុងឆ្នាំ២០១៩

លរ.	ខេត្ត	ចំនួនភូមិបានទទួលអគ្គិសនីប្រើប្រាស់តាមរយៈប្រព័ន្ធ SHS	ឃុំ	ស្រុក
១	បាត់ដំបង	ភូមិពារខា ភូមិកុយវែង ភូមិបឹងព្រះក្រឡាញ់	ព្រះផុស	គាស់ក្រឡ
		ភូមិគោករកា ភូមិអន្លង់មៀន ភូមិបល្ល័ង្កមានជ័យ	ដូនបា	
		ភូមិព្រៃសិន ភូមិព្រៃទទឹង ភូមិសំរោង	ធ្នាល់មាន់	
		ភូមិទំពូងត្បូង	ទំពូង	ថ្មគោល
		ភូមិថ្មី	បន្ទាយត្រែង	
		ភូមិសូកី	អន្លង់រុន	
		ភូមិបឹងក្រឡ ភូមិបឹងធុង	បឹងប្រាំ	បវេល
		ភូមិថ្មី ភូមិបឹងពពួល	អំពិលប្រាំដើម	
		ភូមិថ្មី	កន្ទី១	បាណន់
		ភូមិអូរស្លាបប៉ាង	តាក្រាម	
		ភូមិចំការសំរោង១	ចំការសំរោង	បាត់ដំបង
		ភូមិប្រាសីង	ព្រៃតូច	មោងឫស្សី
		ភូមិទួលព្រៃ២	កកោះ	
		ភូមិបោះពួយ	មោងឫស្សី	
		ភូមិអន្លង់ត្រាច	របស់មង្គល	
		ភូមិពារគ្រក់	ត្រែង	រតនៈមណ្ឌល
		ភូមិកណ្តាលស្ទឹង	អណ្តើកហែប	

		ភូមិស្មើសង្កា ភូមិអូរឃុំ	ស្មើសង្កា	
		ភូមិសំបុកអក	កំពង់ព្រៀង	សង្កែ
		ភូមិកំពង់ព្រះ	កំពង់ព្រះ	
		ភូមិបឹងទឹម	តាប៉ុន	
		ភូមិឈូកត្រជក់	រកា	
		ភូមិដំណាក់ដង្កោ ភូមិទួលស្នួល	រាំងកេសី	
		ភូមិព្រៃធំ ភូមិស្ទឹងតូច ភូមិអូរជាំក្រោម ភូមិអូរដើមចេក	កំពង់ល្ពៅ	
		ភូមិអូរទន្ទឹម	តាសាញ	
		ភូមិចម្ការមាំងលើ	អូរសំរិល	
		ភូមិវាលរលឹម ភូមិអូរត្រែង	តាតោក	
		ភូមិដំណាក់អំពិល ភូមិទួលកកោះ ភូមិទួលខ្វាវ ភូមិអូរគល់សំយ៉ុង	បារាំងធ្លាក់	ភ្នំព្រឹក
		ភូមិដំណាក់បេង ភូមិបុស្សស្នំ ភូមិបួរ ភូមិភ្នំប្រាំពីរ ភូមិស្ពានទំនាប ភូមិអន្លង់ក្រូច	បួរ	
		ភូមិអូរធំ	ភ្នំព្រឹក	
		ភូមិដីល្អ	អូររំដួល	
		ភូមិអូរ ភូមិភ្នំតូច	ពេជ្រចិន្តា	
		ភូមិចំការតាប៉ុន ភូមិស្រឡៅជ្រៃ ភូមិអូរកាច់ ភូមិថ្នល់បត់ ភូមិទួលជ្រៃ	ជ្រៃសីមា	
		ភូមិគំនរបេង ភូមិទួលក្រសាំង ភូមិអូរគគីរ ភូមិអូរត្រួស ភូមិអូរត្រាវដូរ	សិរីមានជ័យ	
		ភូមិថ្នល់បត់ ភូមិទួលជ្រៃ	សំពៅលូន	
២	កំពង់ឆ្នាំង	ភូមិកោះស្នែង ភូមិគជ្រៃ ភូមិបត់ត្រង់ ភូមិកោះលត	កោះថ្ងៃ	ជលគីរី
		ភូមិកៀនតាម៉ា ភូមិកំពង់អុស	កំពង់អុស	

		ភូមិកំពង់ខ្នាត ភូមិទន្លេក្រៅ ភូមិឫស្សីដង្កូច	ជលសា	លោម៉ៅ
		ភូមិក្នុង	ពាមឆ្នោក	
		ភូមិកងមាស ភូមិកោះកែវ ភូមិកំពង់រាំង	ស្វាយជ្រំ	
		ភូមិកន្លែងរោ	គោកបន្ទាយ	
		ភូមិជន្លាវ ភូមិព្រៃសំពៅ ភូមិជរ	ប្រស្នីប	កំពង់ត្រឡាច
		ភូមិព្រៃពារ ភូមិជ្រលងកែស្នា	ឈូកស	
		ភូមិភ្នំតាសាំ ភូមិត្រពាំងម្លូ	ក្រាំងស្មារ	ទឹកផុស
		ភូមិព្រៃជ្រៅ ភូមិខ្វិតទួលឃ្លាំង	ក្បាលទឹក	
		ភូមិធ្នូកទ្រូ ភូមិសេះស្លាប់ ភូមិគន្ធរ	ធ្នូកទ្រូ	បរិបូណ៌
		ភូមិកោះតាម៉ូវ ភូមិព្រែកស្ពាន ភូមិស្ទឹងជ្រៅ	កំពង់ព្រះគគីរ	
		ភូមិក្រាំងសំរោង ភូមិគីរីអភិវឌ្ឍន៍ ភូមិយោស	ឈានឡើង	សាមគ្គីមានជ័យ
		ភូមិច្រកកូវ	ពាម	
៣	ព្រះវិហារ	ភូមិភ្នំតែល	ស្រយ៉ង់	គូលែន
៤	សៀមរាប	ភូមិលំរុនថ្មី	ស្រែណូយ	វ៉ារិន
		ភូមិតារឿ	តាសៀម	
		ភូមិស្រែរបង	បឹងមាលា	ស្វាយលើ
		ភូមិក្រមុំបូល ភូមិរុងរឿង ភូមិធ្វើកជ្រំ ភូមិអភិវឌ្ឍន៍	កន្ទួត	
៥	ស្ទឹងត្រែង	ភូមិកោះព្រះ	កោះព្រះ	សៀមបូក
		ភូមិស្នាកោះ	កោះស្រឡាយ	
		ភូមិកោះជ្រើម	អូរម្រះ	


		ភូមិទន្លេរាង ភូមិសៀមបូក ភូមិអូរឡុង	សៀមបូក	ថាឡាបរីវាត់
		ភូមិស្រែបេង	អូរឫស្សីកណ្តាល	
		ភូមិកាំងក្រោក ភូមិកាំងចាម ភូមិកែស ភូមិកំពង់ប៉ាង ភូមិដូង	កាំងចាម	
		ភូមិអន្លង់ក្រមួន ភូមិចែងមែង	ស្រែឫស្សី	
		ភូមិពងទឹក ភូមិត្រពាំងធំ ភូមិអូររៃ	អូររៃ	
		ភូមិកំផ្លាង ភូមិចំការលើ ភូមិរុន ភូមិហាង ភូមិរំដេង ភូមិអន្លង់ថ្ម	ចំការលើ	
		ភូមិធ្លាំង ភូមិសំអាង	សំអាង	
		ភូមិមន ភូមិអន្លង់ជ្រៃ ភូមិអន្លង់ស្នំ	អន្លង់ជ្រៃ	
		ភូមិផ្កាវ	អន្លង់ភេ	
		ភូមិក្បាលរមាសចាស់ ភូមិក្របីជ្រៃ	ក្បាលរមាស	សេសាន
		ភូមិខ្សាច់ថ្មី ភូមិតាឡាត ភូមិរំពាត់ ភូមិស្វាយរៀង	តាឡាត	
		ភូមិញើន	ស្តៅ	
		ភូមិកាតូត ភូមិសេសាន	កំកុន	
		ភូមិកោះលូ ភូមិក្រឡាពាស	ព្រះរំកិល	បូរីអូរស្វាយសែនជ័យ
		ភូមិអ៊ុប៊ុ	អូរស្វាយ	
		ភូមិព្រែក ភូមិស្ពានថ្ម	ស្ទឹងត្រែង	ក្រុងស្ទឹងត្រែង
៦	ឧត្តរមានជ័យ	ភូមិតាដៅ ភូមិទួលស្វាយសែនជ័យ ភូមិទំនប់ ភូមិអូរស្រម៉ ភូមិថ្មី ភូមិត្រពាំងតាវ ភូមិអូរអង្រែ ភូមិទួលប្រាសាទ ភូមិត្រពាំងតាវចាស់ ភូមិស្ទឹងពណ៌	ត្រពាំងតាវ	អន្លង់រែង
		ភូមិជាំ ភូមិជើងភ្នំ ភូមិទឹកជុំ ភូមិទំនប់លើ ភូមិបឹង ភូមិសន្តិភាព ភូមិសាមគ្គី ភូមិអូរក្រញូង ភូមិទឹកជប់ ភូមិស្រះឈូក ភូមិឃ្នាំងកណ្តាល	ត្រពាំងប្រិយ	

	កូមិឈើទាលជ្រៃ កូមិថ្មី កូមិទួលក្រឡាញ់ កូមិទួលប្រាសាទ កូមិទួលព្រេច កូមិអូររុន កូមិអូរស្រឡៅ	ថ្នាត	
	កូមិគោកសំពៅ កូមិចារ កូមិរហាល កូមិជប់តាមោកសែនជ័យ កូមិត្រពាំងធំ កូមិថ្នល់ដាច់ កូមិលំទងចាស់ កូមិស្រឡៅស្រោង កូមិអូរគគីរកណ្តាល កូមិអូរគគីរក្រោម កូមិអូរគគីរលើ	លំទង	
	កូមិកោះថ្មី កូមិព្រលាន កូមិយាងខាងត្បូង កូមិរំចេក កូមិកណ្តាលក្រោម កូមិរំចេកកើត កូមិរំចេកលិច កូមិអូរតាមែង	អន្លង់វែង	
	កូមិពាមក្នុង	អូរស្វាយ	
	កូមិខ្នងទួលមានជ័យ	ផ្កាវ	ត្រពាំងប្រាសាទ
	កូមិដីក្រហម កូមិពានមាស កូមិស្រែក្រសាំង កូមិថ្នល់កែង កូមិអូររំដេង កូមិអូរត្រាច	ត្រពាំងប្រាសាទ	
	កូមិគោកឈូក កូមិជ្រឹងខាងកើត កូមិជ្រឹងខាងលិច កូមិដងទង់ កូមិត្រពាំងទួង កូមិរំដួលជើងភ្នំ កូមិស្រះព្រិច កូមិអូរបួស្សី កូមិកូនក្រៀល កូមិក្តុល កូមិគោកចាន់រី កូមិគោកប្រាសាទ កូមិគោកភ្នក កូមិគោកអំពិល កូមិឈូកមាស កូមិត្រពាំងស្នែង កូមិបុស្ស កូមិសុខដុមរមនា កូមិសំរោងសែនជ័យ១ កូមិសំរោងសែនជ័យ២ កូមិត្រពាំងវែង កូមិប្រាសាទរៀង កូមិថ្នល់បត់ កូមិគីរីវន្ត កូមិចាមសែនជ័យ	កូនក្រៀល	
	កូមិខ្នាចបួស្សី កូមិត្នោត កូមិពោធិ៍វង្ស កូមិរំដួលវាសនា កូមិអូរចាត់ដាវ កូមិត្រពាំងត្រាវ កូមិត្រពាំងម្តមសែនជ័យ កូមិបន្ទាយរាក់	បន្ទាយរាក់	ក្រុងសំរោង
	កូមិបាកនីម	សំរោង	
	កូមិជើមជ្រៃ កូមិស្រះទឹក កូមិអូរខ្លាឃ្មុំ	អូរស្មាប់	
	កូមិទន្លេសរ កូមិឈើស្លាប់ កូមិបុស្សធំ កូមិសែនមនោរម្យ១ កូមិសែនមនោរម្យ២	គោកខ្ពស់	
	កូមិកញ្ជៀប កូមិគោកមន កូមិតាមាន់សែនជ័យ កូមិថ្មដូន កូមិនាគរាជ្យ កូមិរំចង់ កូមិសិទ្ធិសេរីចាស់ កូមិហានុមាណ កូមិទួលធំ	គោកមន	បន្ទាយអំពិល
	កូមិកន្ទុយជូន កូមិកូនសេកតេជោ កូមិក្រសាំងថ្មី កូមិក្រឡសែនជ័យ កូមិគោកកី កូមិចង្រ្កានយក្សអភិវឌ្ឍន៍ កូមិដង្កោតាប៉ុក កូមិពោធិ៍សែនជ័យ កូមិម៉ាលីស្រោង កូមិសែនជ័យ កូមិសំរោងតាហៃ កូមិសំរោងទាប	បេង	

		ភូមិត្រពាំងស្វាយ		
		ភូមិដូនទា ភូមិពងទឹក ភូមិវង្សសែនជ័យ ភូមិហាលៀមសែនជ័យ	អំពិល	
		ភូមិខ្នារ ភូមិគោកធំ ភូមិចេកក្បូរ ភូមិលំរែង	ក្រសាំង	ចុងកាល់
		ភូមិបាក់វែក ភូមិបាក់វែកថ្មី	ចុងកាល់	
		ភូមិគោកសង្កែ ភូមិស្រះកែវ	ពង្រ	
សរុប	៦ខេត្ត	២៨៦ភូមិ	៩៣ឃុំ	៣០ស្រុក

ឧបសម្ព័ន្ធទី៥

ផែនទីបង្ហាញពីខេត្តបានកម្លើងប្រព័ន្ធ SHS ចំនួន 18,000 ប្រព័ន្ធ ក្នុងឆ្នាំ២០១៩



ឧបសម្ព័ន្ធទី៦

ព័ត៌មានសង្ខេបស្តីពីការចុះកិច្ចសន្យាតាមខេត្តនីមួយៗ ក្រោមថវិកាផ្តល់ដោយអគ្គិសនីកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ីម៉ង់ ក្រោមកម្មវិធីជួយទុនសម្រាប់ពង្រីក និងកែលម្អការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ជនបទ ក្នុងឆ្នាំ២០១៩

ខេត្ត	តំបន់ធ្វើសេវាកម្ម	លេខអាជ្ញាបណ្ណ	អ្នកកាន់អាជ្ញាបណ្ណ	ប្រភពផ្គត់ផ្គង់អគ្គិសនី
ក្រោមថវិកាផ្តល់ដោយអគ្គិសនីកម្ពុជា				
បន្ទាយមានជ័យ	ផ្នែកខ្លះនៃឃុំស្វាយចេក និងឃុំរលួស ស្រុកស្វាយចេក	១៩០អ	លោក ម៉ក់ វ៉ាន់	អគ្គិសនីកម្ពុជា
	ផ្នែកខ្លះនៃស្រុកអូរជ្រៅ ស្រុកស្វាយចេក និងក្រុងប៉ោយប៉ែត	២៧៦អ	លោក ជុន រិទ្ធី (គម្រោងទី៣)	អគ្គិសនីកម្ពុជា
	ផ្នែកខ្លះនៃស្រុកព្រះនេត្រព្រះ	៣៥១អ	លោក ទេព មករា (គម្រោងទី៣)	អគ្គិសនីកម្ពុជា
បាត់ដំបង	ផ្នែកខ្លះនៃស្រុករតនមណ្ឌល និងស្រុកបាណន់	០៦៩អ	លោក ណុប ប៊ិន (គម្រោងទី៥)	អគ្គិសនីកម្ពុជា
	ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី	០៧២អ	លោក យ៉ា សម្បត្តិ *	អគ្គិសនីកម្ពុជា
	ផ្នែកខ្លះនៃស្រុកថ្មគោល	២០១អ	លោក អ៊ូ ចាន់រិទ្ធី (គម្រោងទី៣)	អគ្គិសនីកម្ពុជា
			លោក អ៊ូ ចាន់រិទ្ធី (គម្រោងទី៤)	អគ្គិសនីកម្ពុជា
	ផ្នែកខ្លះនៃឃុំល្វា និងឃុំព្រៃខ្ពស់ ស្រុកបវេល	២៤២អ	លោកស្រី សាន់ ឆាន់ (គម្រោងទី៤)	អគ្គិសនីកម្ពុជា
	ផ្នែកខ្លះនៃស្រុកសង្កែ និងស្រុកមោងឫស្សី	២៤៦អ	លោក សំណាង សត្យា (គម្រោងទី៣)	អគ្គិសនីកម្ពុជា
	ផ្នែកខ្លះនៃស្រុកសង្កែ និងឃុំសំរោងក្នុង ស្រុកឯកភ្នំ	២៦២អ	លោកស្រី ទិន តុង (គម្រោងទី៣)	អគ្គិសនីកម្ពុជា
	ផ្នែកខ្លះនៃស្រុកបាណន់ ស្រុកថ្មគោល និងស្រុកបវេល	២៧០អ	ក្រុមហ៊ុន អេឡិកទ្រីស៊ីធី អូតាគីត្រេឌីង (ធី.អូ.អ៊ី) (គម្រោងទី៤)	អគ្គិសនីកម្ពុជា
	ផ្នែកខ្លះនៃស្រុកបវេល និងស្រុកថ្មគោល	២៨២អ	លោកស្រី សៀន សុភ័ណ្ណណារ៉ា (គម្រោងទី៤)	អគ្គិសនីកម្ពុជា
	ផ្នែកខ្លះនៃស្រុកមោងឫស្សី ស្រុករុក្ខតិរី	៣០៣អ	សហគ្រាស អេសអិអេ អេឡិកទ្រីស៊ីធី ស៊ីស * (គម្រោងទី៨)	អគ្គិសនីកម្ពុជា
ផ្នែកខ្លះនៃស្រុករតនមណ្ឌល	៣០៩អ	លោក ង៉ូ លីហ្សូ	អគ្គិសនីកម្ពុជា	

	ផ្នែកខ្លះនៃឃុំចែងមានជ័យ ស្រុកបាណន់	៣៣០អ	លោក ឡុញ សុវណ្ណ (គម្រោងទី៦) លោក ឡុញ សុវណ្ណ (គម្រោងទី៧)	អគ្គិសនីកម្ពុជា អគ្គិសនីកម្ពុជា
កំពង់ចាម	ផ្នែកខ្លះនៃស្រុកព្រៃឈរ ស្រុកកងមាស ស្រុកចំការលើ ស្រុកស្ទឹងត្រង់ ស្រុកកំពង់សៀម	០២៣អ	ក្រុមហ៊ុន មេគង្គស្នាតដៅវ៉ែ* (គម្រោងទី៨)	សហគ្រាស អេឡិកទ្រីស៊ីធី ស្តាន់-ចំការលើ
	ផ្នែកខ្លះនៃស្រុកចំការលើ	០៣៨អ	សហគ្រាសថ្នល់បែកចំការលើ អេឡិកទ្រីស៊ីធី (គម្រោងទី៤)	សហគ្រាស អេឡិកទ្រីស៊ីធី ស្តាន់-ចំការលើ
	ផ្នែកខ្លះនៃស្រុកជើងព្រៃ	០៤៧អ	សហគ្រាស សរ ម៉ាលីស អេឡិកទ្រីស៊ីធី (គម្រោងទី៤)	សហគ្រាស អេឡិកទ្រីស៊ីធី ស្តាន់-ចំការលើ
	ផ្នែកខ្លះនៃស្រុកស្ទឹងត្រង់	០៦០អ	លោកស្រី អ៊ាម ស្រេង (គម្រោងទី៣)	សហគ្រាស អេឡិកទ្រីស៊ីធី ស្តាន់-ចំការលើ
	ផ្នែកខ្លះនៃស្រុកចំការលើ និងស្រុកស្ទឹងត្រង់	០៧៥អ	លោក ឆាយ គឹមហ៊ឺរ (គម្រោងទី៣)	សហគ្រាស អេឡិកទ្រីស៊ីធី ស្តាន់-ចំការលើ
	ផ្នែកខ្លះនៃឃុំមេព្រីង និងឃុំបាធាយ ស្រុកបាធាយ	១៥៩អ	ក្រុមហ៊ុន យុន សុភាព (គម្រោងទី៥)	សហគ្រាស អេឡិកទ្រីស៊ីធី ស្តាន់-ចំការលើ
	ផ្នែកខ្លះនៃ ស្រុកស្រីសន្ធរ	២០៧អ	លោក ឡាយ វ៉ែងយាង	ក្រុមហ៊ុន Kampong Som Electricity
	ផ្នែកខ្លះនៃឃុំសំបូរ និងឃុំជាលា ស្រុកបាធាយ	២១៦អ	ក្រុមហ៊ុន សំបូរ អេឡិកទ្រីស៊ីធី (គម្រោងទី៣)	ក្រុមហ៊ុន TPLC Holdings
	ផ្នែកខ្លះនៃស្រុកជើងព្រៃ	២៨៦អ	លោកស្រី ស៊ី រ៉ុង (គម្រោងទី៤)	សហគ្រាស អេឡិកទ្រីស៊ីធី ស្តាន់-ចំការលើ
	ផ្នែកខ្លះនៃស្រុកស្ទឹងត្រង់	២៩២អ	លោក សេង គ្រី (គម្រោងទី៣)	អគ្គិសនីកម្ពុជា
	ផ្នែកខ្លះនៃស្រុកកំពង់សៀម	៣៤០អ	លោក លួន សុភាព	អគ្គិសនីកម្ពុជា
	ឃុំកោះសុទិន ស្រុកកោះសុទិន និងឃុំកោះមិត្ត ស្រុកកំពង់សៀម	៣៦៣អ	លោក លាង ផល្លា (គម្រោងទី២)	អគ្គិសនីកម្ពុជា

	ផ្នែកខ្លះនៃស្រុកស្ទឹងត្រែង	៣៦៩អ	លោក ឌី ពិសិដ្ឋ (គម្រោងទី២)	អគ្គិសនីកម្ពុជា
			លោក ឌី ពិសិដ្ឋ (គម្រោងទី៣)	អគ្គិសនីកម្ពុជា
	ផ្នែកខ្លះនៃឃុំបាធាយ ស្រុកបាធាយ	៤០០អ	លោក ហុង សេងត្រី * (គម្រោងទី៣)	អគ្គិសនីកម្ពុជា
	ផ្នែកខ្លះនៃឃុំតាប្រុក និងឃុំចំការអណ្តូង ស្រុកចំការលើ	៤៤៧អ	លោកស្រី ញឹក សុគន្ធ	ក្រុមហ៊ុន ប៊ីស៊ីឌី វេឡបមេន ខូអិលធីឌី
កំពង់ឆ្នាំង	ផ្នែកខ្លះនៃស្រុកកំពង់ត្រឡាច ស្រុកសាមគ្គីមានជ័យ និងស្រុក ទឹកផុស	០៤១អ	ក្រុមហ៊ុន ទី សុគន្ធ (ធីអេសខេ) អេឡិកទ្រីស៊ីធី ខូអិលធីឌី (គម្រោងទី៣)	ក្រុមហ៊ុន OSVR Trading
	ផ្នែកខ្លះនៃស្រុករលាបៀវ និងក្រុងកំពង់ឆ្នាំង	០៥១អ	ក្រុមហ៊ុន អ៊ុង សុវណ្ណនី អេឡិកទ្រីស៊ីធី ឌីវេឡបមេន	ក្រុមហ៊ុន OSVR Trading
	ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ	៣៩៣អ	លោក ទូច កក្កដា * (គម្រោងទី២)	ក្រុមហ៊ុន OSVR Trading
	ផ្នែកខ្លះនៃស្រុកកំពង់ត្រឡាច	៤០០អ	លោក ហុង សេងត្រី * (គម្រោងទី៣)	អគ្គិសនីកម្ពុជា
	ផ្នែកខ្លះនៃស្រុកកំពង់ត្រឡាច ស្រុកសាមគ្គីមានជ័យ	៤១៥អ	លោកស្រី កែ វ៉ាន * (គម្រោងទី៤)	ក្រុមហ៊ុន OSVR Trading
	ផ្នែកខ្លះនៃ ឃុំកោះថ្មី ស្រុកដុលគីរី និងស្រុកកំពង់ត្រឡាច ស្រុក ទឹកផុស ស្រុករលាបៀវ និងស្រុកសាមគ្គីមានជ័យ	៤១៦អ	លោក ឱ ហ្សូលី (គម្រោងទី៤)	ក្រុមហ៊ុន OSVR Trading
	ស្រុកកំពង់លែង	៤២១អ	លោកស្រី លីវ សុហុង (គម្រោងទី២)	ក្រុមហ៊ុន OSVR Trading
	ឃុំពាមរោក ស្រុកដុលគីរី	៤២៤អ	លោក សួន សុផានិត	អគ្គិសនីកម្ពុជា
	ឃុំប្រស្និប ស្រុករលាបៀវ ផ្នែកខ្លះនៃឃុំក្រាំងស្តារ ស្រុកទឹកផុស និងស្រុកបរិបូណ៌	៤២៩អ	លោកស្រី អេន ចន្ទា	ក្រុមហ៊ុន OSVR Trading
	ផ្នែកខ្លះនៃឃុំខ្នាត្នារ ស្រុកសាមគ្គីមានជ័យ ស្រុកកំពង់ត្រឡាច	៤៤៨អ	លោក ឱ ចំរើន	ក្រុមហ៊ុន OSVR Trading
កំពង់ស្ពឺ	ផ្នែកខ្លះនៃស្រុកភ្នំស្រួច	០៨២អ	សហគ្រាសអគ្គិសនីពេជ្រនិល អិលអេសខេ * (គម្រោងទី៥)	អគ្គិសនីកម្ពុជា

	ផ្នែកខ្លះនៃស្រុកគងពិសី ស្រុកបសេដ្ឋ	១០១អ	ក្រុមហ៊ុន តូវ ឈិនសេង ខុអិលជីឌី ** (គម្រោងទី៤)	អគ្គិសនីកម្ពុជា
			ក្រុមហ៊ុន តូវ ឈិនសេង ខុអិលជីឌី ** (គម្រោងទី៥)	អគ្គិសនីកម្ពុជា
	ផ្នែកខ្លះនៃស្រុកភ្នំស្រួច និងស្រុកសំរោងទង	៣៨៥អ	ក្រុមហ៊ុន ចាន់ គឹមអេង អេឡិកទ្រីស៊ីធី (គម្រោងទី៣)	ក្រុមហ៊ុន សុខា អេឡិកទ្រីស៊ីធី
	ផ្នែកខ្លះនៃស្រុកបសេដ្ឋ និងស្រុកគងពិសី	៣៨៦អ	ក្រុមហ៊ុន យុនវឌ្ឍនៈ អេឡិកទ្រីស៊ីធី (គម្រោងទី៥)	អគ្គិសនីកម្ពុជា
	ផ្នែកខ្លះនៃស្រុកថ្មង ឃុំយុទ្ធសាមគ្គី ស្រុកឧត្តុង្គ	៣៩៣អ	លោក ទូច កក្កដា * (គម្រោងទី២)	ក្រុមហ៊ុន OSVR Trading
	ផ្នែកខ្លះនៃស្រុកឱរ៉ាល់	៤៣៥អ	លោកស្រី កែវ សេដា **	អគ្គិសនីកម្ពុជា
កំពង់ធំ	ផ្នែកខ្លះនៃស្រុកបារាយណ៍ ស្រុកសន្ទុក	០០៦អ	ក្រុមហ៊ុន ផេង គៀង អេឡិកទ្រីស៊ីធី (គម្រោងទី៣)	ក្រុមហ៊ុន ប៊ីស៊ីឌី វេឡបមេន ខុអិលជីឌី
	ផ្នែកខ្លះនៃស្រុកបារាយណ៍	០២៣អ	ក្រុមហ៊ុន មេត្តស្នាតដៅវ៉ែ * (គម្រោងទី៨)	សហគ្រាស អេឡិកទ្រីស៊ីធី ស្តាន់-ចំការលើ
	ឃុំបារាយណ៍ និងផ្នែកខ្លះនៃឃុំឈូកខ្សាច់ ស្រុកបារាយណ៍	០៣៩អ	លោក គឹម ច័ន្ទតារា (គម្រោងទី៤)	ក្រុមហ៊ុនប៊ីស៊ីដៅវ៉ែឌីវេឡ បមេន ខុអិលជីឌី
	ផ្នែកខ្លះនៃស្រុកស្មោង	០៦៣អ	លោក អ៊ុង ហុកស៊ីន (គម្រោងទី៤)	ក្រុមហ៊ុនប៊ីស៊ីដៅវ៉ែឌីវេឡ បមេន ខុអិលជីឌី
	ផ្នែកខ្លះនៃស្រុកសណ្តាន់	១៩៩អ	សហគ្រាស ស៊ឹម ឡៃអ៊ុំ អេឡិកទ្រីស៊ីធី	អគ្គិសនីកម្ពុជា
	ផ្នែកខ្លះនៃស្រុកប្រាសាទសំបូរ និងស្រុកសណ្តាន់	៣២៦អ	សហគ្រាស វណ្ណា ឡៃហ៊ឹម អេឡិកទ្រីស៊ីធី	អគ្គិសនីកម្ពុជា
	ផ្នែកខ្លះនៃឃុំសាលាវិស័យ និងឃុំទួលគ្រើល ស្រុកបាសាទបល្ល័ង្ក	៣២៧អ	លោក កើត ចន្ទី	ក្រុមហ៊ុនប៊ីស៊ីដៅវ៉ែឌីវេឡ បមេន ខុអិលជីឌី

	ផ្នែកខ្លះនៃស្រុកបារាយណ៍	៣៦៧អ	លោក សៀន សុផល (គម្រោងទី៥)	ក្រុមហ៊ុន ប៊ីស៊ី ដៅវ៉ៃ ឌីវេឡុបមេន ខូអិលធីឌី
	ផ្នែកខ្លះនៃឃុំឈើទាល ស្រុកសណ្តាន់	៤២៥អ	លោក ហ៊ូ ថន	អគ្គិសនីកម្ពុជា
កំពត	ផ្នែកខ្លះនៃស្រុកឈូក ស្រុកជុំគីរី ស្រុកអង្គរជ័យ ស្រុកបន្ទាយ មាស ស្រុកដងទង់ ស្រុកទឹកឈូ និងស្រុកកំពង់ត្រាច	០៤៤អ	ក្រុមហ៊ុនអគ្គិសនីទឹកឈូ (គម្រោងទី៥)	អគ្គិសនីកម្ពុជា
	ផ្នែកខ្លះនៃស្រុកជុំគីរី	០៨២អ	សហគ្រាសអគ្គិសនីពេជ្រនិល អិលអេសខេ * (គម្រោងទី៥)	អគ្គិសនីកម្ពុជា
	ផ្នែកខ្លះនៃស្រុកបន្ទាយមាស ស្រុកកំពង់ត្រាច ស្រុកដងទង់ និង ស្រុកអង្គរជ័យ	០៩៣អ	សហគ្រាសអគ្គិសនីទូកមាស * (គម្រោងទី៥)	អគ្គិសនីកម្ពុជា
	ឃុំតានី និងឃុំភ្នំកុង ស្រុកអង្គរជ័យ	០៩៧អ	លោក យិន អ៊ុច (គម្រោងទី៣)	សហគ្រាសអគ្គិសនីទូកមាស
	ផ្នែកខ្លះនៃស្រុកជុំគីរី	១៩៧អ	សហគ្រាសអេឡិចទ្រីស៊ីអង្គរកា * (គម្រោងទី៤)	អគ្គិសនីកម្ពុជា
	ផ្នែកខ្លះនៃស្រុកទឹកឈូ ស្រុកកំពង់ត្រាច និងស្រុកដងទង់	១៨០អ	ក្រុមហ៊ុន កែប ដៅវ៉ៃ ស៊ីបផ្លាយ *	អគ្គិសនីកម្ពុជា
	ផ្នែកខ្លះនៃស្រុកដងទង់ ស្រុកកំពង់ត្រាច	២២៥អ	លោកស្រី ចាន់ សុគីម (គម្រោងទី៣)	សហគ្រាសអគ្គិសនីទូកមាស
	ផ្នែកខ្លះនៃឃុំព្រែកទន្លាប់ និងឃុំកំពង់ភ្នំ ស្រុកលើកដែក	០២១អ	លោកស្រី នៅ ស្រីពេជ្រ	អគ្គិសនីកម្ពុជា
កណ្តាល	ផ្នែកខ្លះនៃស្រុកស្អាង និងស្រុកកោះធំ	០៤៩អ	សហគ្រាស អ៊ុសធើន ដៅវ៉ៃស៊ីបផ្លាយ អេនធើ ប្រាយ (អ៊ីប៉ូស) (គម្រោងទី៨)	ក្រុមហ៊ុនអគ្គិសនីកៀនស្វាយ
	ផ្នែកខ្លះនៃស្រុកកណ្តាលស្ទឹង	១០១អ	ក្រុមហ៊ុន តូវ ឈិនសេង ខូអិលធីឌី * *	អគ្គិសនីកម្ពុជា
			ក្រុមហ៊ុន តូវ ឈិនសេង ខូអិលធីឌី * *	អគ្គិសនីកម្ពុជា
	ផ្នែកខ្លះនៃស្រុកកៀនស្វាយ ស្រុកស្អាង និងស្រុកល្វាឯម	១៥០អ	ក្រុមហ៊ុនអគ្គិសនីកៀនស្វាយ (គម្រោងទី៥)	អគ្គិសនីកម្ពុជា

	ឃុំគគីរធំ ស្រុកកៀនស្វាយ និងផ្នែកខ្លះនៃឃុំកំពង់ភ្នំ ស្រុកលើកដែក	១៧០អ	លោក ឈុន លី លោក ឈុន លី (គម្រោងទី២)	អគ្គិសនីកម្ពុជា អគ្គិសនីកម្ពុជា
	ផ្នែកខ្លះនៃស្រុកស្អាង	១៧៩អ	សហគ្រាសអគ្គិសនី ញឹក ម៉ី * (គម្រោងទី២)	ក្រុមហ៊ុន អិល អឹម ខេ
			សហគ្រាសអគ្គិសនី ញឹក ម៉ី * (គម្រោងទី៣)	ក្រុមហ៊ុន អិល អឹម ខេ
			សហគ្រាសអគ្គិសនី ញឹក ម៉ី * (គម្រោងទី៤)	ក្រុមហ៊ុន អិល អឹម ខេ
	ផ្នែកខ្លះនៃឃុំព្រែកតាមាក់ ស្រុកខ្សាចកណ្តាល	២៣០អ	លោកស្រី ចូយ វុន (គម្រោងទី៣)	ក្រុមហ៊ុន TPLC Holdings
			លោកស្រី ចូយ វុន (គម្រោងទី៤)	ក្រុមហ៊ុន TPLC Holdings
	ផ្នែកខ្លះនៃស្រុកលើកដែក	៣១៦អ	សហគ្រាស ក្នុងសំណរ ឌីវឡូបមេន (គម្រោងទី២)	អគ្គិសនីកម្ពុជា
ផ្នែកខ្លះនៃស្រុកល្វាឯម	៣៥៥អ	លោក ឈរ វ៉ែងងួន * (គម្រោងទី៥)	អគ្គិសនីកម្ពុជា	
ឃុំកំពង់ល្វង ស្រុកពញាឮ	៤១៥អ	លោកស្រី កែ វ៉ាន * (គម្រោងទី៤)	ក្រុមហ៊ុន OSVR Trading	
កោះកុង	ឃុំដងពេក ស្រុកស្រអប់បិល	៤៣៥អ	លោកស្រី កែវ សេដា **	អគ្គិសនីកម្ពុជា
ក្រចេះ	ផ្នែកខ្លះនៃស្រុកឆ្លូង ស្រុកចត្របុរី ឃុំស្វាយជ្រះ ស្រុកស្នួល និង សង្កាត់រកាកណ្តាល ក្រុងក្រចេះ	១៩១អ	លោកស្រី កិន វិភារី*	អគ្គិសនីកម្ពុជា
	ផ្នែកខ្លះនៃស្រុកព្រែកប្រសព្វ	២១៧អ	សហគ្រាស ហាង ពៅ (គម្រោងទី៣)	អគ្គិសនីកម្ពុជា
	ផ្នែកខ្លះនៃស្រុកព្រែកប្រសព្វ	២២៧អ	លោក យោន បញ្ញាវត្ត	អគ្គិសនីកម្ពុជា
	ផ្នែកខ្លះនៃស្រុកស្នួល និងស្រុកចិត្របុរី	៣៤២អ	ក្រុមហ៊ុន យោនសុភារិទ្ធត្រឌីង (គម្រោងទី២)	អគ្គិសនីកម្ពុជា
	ផ្នែកខ្លះនៃស្រុកសំបូរ	៣៤៦អ	លោកស្រី ជា សុខខេង (គម្រោងទី៤)	អគ្គិសនីកម្ពុជា
ព្រះវិហារ	ផ្នែកខ្លះនៃឃុំជាំក្សាន្ត ឃុំរំដោះស្រែ ឃុំទីក្រហម ស្រុកជាំក្សាន្ត	១៦២អ	លោកស្រី លាភ ស្រីអ៊ឹង (គម្រោងទី២)	អគ្គិសនីកម្ពុជា
	ផ្នែកខ្លះនៃស្រុកជាំក្សាន្ត	១៦៣អ	ក្រុមហ៊ុន អិម អិល ភី អេឡិកទ្រីស៊ីធី ត្រពាំង ប្រាសាទ *	អគ្គិសនីកម្ពុជា

	ផ្នែកខ្លះនៃឃុំកន្ទួត និងឃុំយាង ស្រុកជាំក្សាន្ត	៣០៧អ	លោក កែវ ងួន (គម្រោងទី២)	អគ្គិសនីកម្ពុជា
	ផ្នែកខ្លះនៃឃុំស្រែអែម និងឃុំកន្ទួត ស្រុកជាំក្សាន្ត	៣១២អ	លោក ផ្នំ ភ័ក្រ្ត *	អគ្គិសនីកម្ពុជា
			លោក កុំ ភ័ក្រ្ត * (គម្រោងទី២)	អគ្គិសនីកម្ពុជា
	ផ្នែកខ្លះនៃស្រុកជាំក្សាន្ត	៤០៥អ	លោកស្រី កែវ សុវណ្ណនី (គម្រោងទី២)	អគ្គិសនីកម្ពុជា
			លោកស្រី កែវ សុវណ្ណនី (គម្រោងទី៣)	អគ្គិសនីកម្ពុជា
ផ្នែកខ្លះនៃស្រុកឆែប ស្រុកជ័យសែន និងស្រុករៀង	៤០៩អ	លោក អេង សុធាវឌ្ឍនា (គម្រោងទី២)	អគ្គិសនីកម្ពុជា	
ព្រៃវែង	ផ្នែកខ្លះនៃឃុំប្រាសាទ និងឃុំអន្សោង ស្រុកកំពង់ត្របែក	០៣៦អ	លោកស្រី ពោជ គឹម (គម្រោងទី៣)	ក្រុមហ៊ុន ញ៉ែម ហិន
	ផ្នែកខ្លះនៃឃុំជីផុច និងឃុំត្របាំងស្រែ ស្រុកមេសាង	២៣៩អ	លោក ចាន់ សុធា (គម្រោងទី៤)	អគ្គិសនីកម្ពុជា
	ផ្នែកខ្លះនៃស្រុកកំពង់ត្របែក	២៤៧អ	ក្រុមហ៊ុនអគ្គិសនីក្រាលគោ * (គម្រោងទី៣)	សេវាករ សៀន ណារិទ្ធ
	ផ្នែកខ្លះនៃឃុំឈើកាប់ និងឃុំជើងភ្នំ ស្រុកបាភ្នំ	២៦៧អ	លោកស្រី នៅ សុភា	អគ្គិសនីកម្ពុជា
	ផ្នែកខ្លះនៃស្រុកកំពង់ត្របែក ស្រុកបាភ្នំ និងស្រុកមេសាង	៣៤៣អ	ក្រុមហ៊ុន ញ៉ែមហិន អេឡិកទ្រីខុល (គម្រោងទី៦)	វៀតណាម
	ផ្នែកខ្លះនៃស្រុកពោធិ៍រៀង និងស្រុកពារាំង	៣៥៥អ	លោក ឈរ វែងងួន * (គម្រោងទី៥)	អគ្គិសនីកម្ពុជា
	ឃុំស្វាយជ្រំ ស្រុកមេសាង	៤៣៨អ	លោក រុន សុវណ្ណ (គម្រោងទី២)	អគ្គិសនីកម្ពុជា
ពោធិ៍សាត់	ផ្នែកខ្លះនៃស្រុកបាកាន	០៣៣អ	សហគ្រាស ឈូ ងួន អេឡិកទ្រីស៊ីធី (គម្រោងទី៥)	អគ្គិសនីកម្ពុជា
	ផ្នែកខ្លះនៃស្រុកបាកាន ស្រុកភ្នំក្រវាញ និងក្រុងពោធិ៍សាត់	០៣៤អ	សហគ្រាសយេនយូឡាយ អេឡិកទ្រីស៊ីធី (គម្រោងទី៩)	អគ្គិសនីកម្ពុជា
	ផ្នែកខ្លះនៃឃុំស្វាយដូនកែវ ស្រុកបាកាន	០៧២អ	លោក យ៉ា សម្បត្តិ *	អគ្គិសនីកម្ពុជា
	ផ្នែកខ្លះនៃឃុំរំលេច និងឃុំអូរតាប៉ោង ស្រុកបាកាន	១០២អ	លោក ព្រាប វណ្ណារ៉េត	អគ្គិសនីកម្ពុជា
	ផ្នែកខ្លះនៃស្រុកភ្នំក្រវាញ និងក្រុងពោធិ៍សាត់	១២៤អ	សហគ្រាស អិ ឡឺស៊ាន ក្រវាញអេឡិកទ្រីស៊ីធី (គម្រោងទី៥)	អគ្គិសនីកម្ពុជា

	ផ្នែកខ្លះនៃស្រុកក្រគរ និងស្រុកកណ្តៀង	១២៥អ	ក្រុមហ៊ុន អេសវីវីដី អេឡិកទ្រីស៊ីដី ខូអិលដីឌី (គម្រោងទី៥)	អគ្គិសនីកម្ពុជា
	ផ្នែកខ្លះនៃស្រុកវាលវែង	៣០៣អ	សហគ្រាស អេសវីអេ អេឡិកទ្រីស៊ីដី ស៊ីវីស * (គម្រោងទី៨)	អគ្គិសនីកម្ពុជា
	ផ្នែកខ្លះនៃស្រុកភ្នំក្រវាញ និងក្រុងពោធិ៍សាត់	៣៣១អ	លោក លឹម ប៉ាក់ (គម្រោងទី៤)	អគ្គិសនីកម្ពុជា
	ឃុំតាលោ ស្រុកបាកាន	៣៣២អ	លោក ញាណ វឌ្ឍនា (គម្រោងទី៤)	អគ្គិសនីកម្ពុជា
	ផ្នែកខ្លះនៃស្រុកកណ្តៀង ស្រុកបាកាន និងក្រុងពោធិ៍សាត់	៣៨២អ	លោកស្រី គឹម ស៊ីផល (គម្រោងទី៣)	អគ្គិសនីកម្ពុជា
សៀមរាប	ផ្នែកខ្លះនៃស្រុកពួក ស្រុកអង្គរជុំ និងស្រុកអង្គរធំ	០៣៥អ	ក្រុមហ៊ុន វ៉ាន់ វីវី ស៊ីវីស (គម្រោងទី៣)	អគ្គិសនីកម្ពុជា
			ក្រុមហ៊ុន វ៉ាន់ វីវី ស៊ីវីស (គម្រោងទី៤)	អគ្គិសនីកម្ពុជា
	ផ្នែកខ្លះនៃស្រុកជីក្រែង និងស្រុកសូទ្រនិគម	១២៩អ	លោក ចាន់ សុខ (គម្រោងទី៤)	ក្រុមហ៊ុន ខេធីស៊ី ខេបបិល
			លោក ចាន់ សុខ (គម្រោងទី៥)	ក្រុមហ៊ុន ខេធីស៊ី ខេបបិល
	ផ្នែកខ្លះនៃស្រុកអង្គរជុំ	១៣៩អ	លោក ជួង ណារិន (គម្រោងទី៣)	អគ្គិសនីកម្ពុជា
	ផ្នែកខ្លះនៃឃុំកន្ទួត ស្រុកស្វាយលើ ស្រុកបន្ទាយស្រី ស្រុកវ៉ារិន	២៤០អ	លោកស្រី ឡុង គឹមហេង * (គម្រោងទី៤)	អគ្គិសនីកម្ពុជា
	ផ្នែកខ្លះនៃស្រុកស្រីស្នំ និងស្រុកក្រឡាញ់	៣១១អ	លោកស្រី ហេង ស៊ីមុយ (គម្រោងទី៤)	អគ្គិសនីកម្ពុជា
ផ្នែកខ្លះនៃស្រុកអង្គរជុំ និងស្រុកវ៉ារិន	៣៥៩អ	ក្រុមហ៊ុន អគ្គិសនី វ៉ារិន អង្គរ *	អគ្គិសនីកម្ពុជា	
ព្រះសីហនុ	ឃុំអូរចាក់រទេះ ស្រុកកំពង់សីលា	៤៣៥អ	លោកស្រី កែវ សេដា **	អគ្គិសនីកម្ពុជា
ស្វាយរៀង	ផ្នែកខ្លះនៃស្រុកស្វាយជ្រំ	២៤៧អ	ក្រុមហ៊ុនអគ្គិសនីគ្រាលគោ * (គម្រោងទី៣)	សេវាករ សៀន ណារិទ្ធ
	ផ្នែកខ្លះនៃស្រុកកំពង់រោទិ៍ និងស្រុកចន្ទ្រា	២៦៨អ	លោក ខាន់ ស៊ីផែន (គម្រោងទី៦)	អគ្គិសនីកម្ពុជា
	ផ្នែកខ្លះនៃស្រុករមាសហែក	៣១៩អ	ក្រុមហ៊ុន ខ្មែរយុធាឡឌី ត្រេឌីង (គម្រោងទី៤)	អគ្គិសនីកម្ពុជា
តាកែវ	ផ្នែកខ្លះនៃក្រុងជូនកែវ ស្រុកកោះអណ្តែត ស្រុកទ្រាំង ស្រុកបូរីជលសារ និងស្រុកគីរីវង់	០១៣អ	សហគ្រាសអេឡិកទ្រីស៊ីដី គីរីវង់ (គម្រោងទី២)	សេវាករ ម៉ាក់ ខុម

	ឃុំស្មោង និងស្រុកទ្រាំង	០១៦អ	លោក កែ គុយហួយ	អគ្គិសនីកម្ពុជា
	ផ្នែកខ្លះនៃក្រុងជូនកែវ ស្រុកកោះអណ្តែត ស្រុកទ្រាំង និងស្រុកគីរីវង់	០៥៥អ	លោក ម៉ាក់ ខុម (គម្រោងទី២)	អគ្គិសនីកម្ពុជា
	ផ្នែកខ្លះនៃស្រុកគីរីវង់ និងស្រុកត្រាំកក់	០៩៣អ	សហគ្រាសអគ្គិសនីទូកមាស * (គម្រោងទី៥)	អគ្គិសនីកម្ពុជា
	ផ្នែកខ្លះនៃស្រុកបាទី	១០១អ	ក្រុមហ៊ុន គូវ ឈិនសេង ខុអិលធីឌី ** (គម្រោងទី៤)	អគ្គិសនីកម្ពុជា
ក្រុមហ៊ុន គូវ ឈិនសេង ខុអិលធីឌី ** (គម្រោងទី៥)			អគ្គិសនីកម្ពុជា	
	ផ្នែកខ្លះនៃស្រុកត្រាំកក់	១២១អ	លោក ង៉ែត សូដា (គម្រោងទី២)	អគ្គិសនីកម្ពុជា
	ផ្នែកខ្លះនៃស្រុកបាទី និងស្រុកព្រែកប្បាស	១៧៩អ	សហគ្រាសអគ្គិសនី ញឹក មី* (គម្រោងទី២)	ក្រុមហ៊ុន អិល អិម ខេ
សហគ្រាសអគ្គិសនី ញឹក មី* (គម្រោងទី៣)			ក្រុមហ៊ុន អិល អិម ខេ	
សហគ្រាសអគ្គិសនី ញឹក មី* (គម្រោងទី៤)			ក្រុមហ៊ុន អិល អិម ខេ	
	ផ្នែកខ្លះនៃស្រុកសំរោង និងស្រុកត្រាំកក់	១៨៨អ	លោក លឹម ស៊ីសុភ័ណ្ណ (គម្រោងទី៥)	អគ្គិសនីកម្ពុជា
	ផ្នែកខ្លះនៃស្រុកព្រែកប្បាស និងស្រុកអង្គរបូរី	១៩៥អ	លោក អ៊ូច គា	ក្រុមហ៊ុន អិល អិម ខេ
	ផ្នែកខ្លះនៃស្រុកត្រាំកក់	១៩៧អ	សហគ្រាសអេឡិកទ្រីស៊ីធីអង្គរកា * (គម្រោងទី៤)	អគ្គិសនីកម្ពុជា
	ផ្នែកខ្លះនៃស្រុកព្រែកប្បាស	២១២អ	លោក ង៉ែត ម៉ែង (គម្រោងទី៥)	ក្រុមហ៊ុន អិល អិម ខេ
	ផ្នែកខ្លះនៃស្រុកអង្គរបូរី	២៦៥អ	លោក កែវ សារ៉ាដេ (គម្រោងទី២)	ក្រុមហ៊ុន អិល អិម ខេ
ឧត្តមានជ័យ	ផ្នែកខ្លះនៃស្រុកត្រពាំងប្រាសាទ	១៦៣អ	ក្រុមហ៊ុន អិម អិល កី អេឡិកទ្រីស៊ីធី ត្រពាំង ប្រាសាទ *	អគ្គិសនីកម្ពុជា

	ផ្នែកខ្លះនៃឃុំចុងកាល់ ស្រុកចុងកាល់ ស្រុកអន្លង់វែង	២៤០អ	លោកស្រី ឡុង គឹមហេង * (គម្រោងទី៤)	អគ្គិសនីកម្ពុជា
	ផ្នែកខ្លះនៃស្រុកត្រពាំងប្រាសាទ	៣១២អ	លោក ផ្នំ ភ័ក្រ្ត *	អគ្គិសនីកម្ពុជា
			លោក កុំ ភ័ក្រ្ត * (គម្រោងទី២)	អគ្គិសនីកម្ពុជា
	ផ្នែកខ្លះនៃឃុំចុងកាល់ និងឃុំជើងទៀន ស្រុកចុងកាល់	៣១៣អ	លោក ឈឹម សារ៉ាទី	អគ្គិសនីកម្ពុជា
	ផ្នែកខ្លះនៃឃុំចុងកាល់ ស្រុកចុងកាល់ ឃុំលំទង ស្រុកអន្លង់វែង	៣៥៩អ	ក្រុមហ៊ុន អគ្គិសនី វ៉ាន អង្គរ *	អគ្គិសនីកម្ពុជា
	ផ្នែកខ្លះនៃស្រុកចុងកាល់ និងក្រុងសំរោង	៣៨៨អ	លោកស្រី ខៀវ សុផល (គម្រោងទី៣)	អគ្គិសនីកម្ពុជា
			លោកស្រី ខៀវ សុផល (គម្រោងទី៤)	អគ្គិសនីកម្ពុជា
	ផ្នែកខ្លះនៃឃុំពង្រ ស្រុកចុងកាល់ និងក្រុងសំរោង	៤៤៤អ	លោកស្រី គង់ ចាន់ដា	អគ្គិសនីកម្ពុជា
កែប	ស្រុកដំណាក់ចង្កើរ និងក្រុងកែប	១៨០អ	ក្រុមហ៊ុន កែប ដៅវ៉េ ស៊ីបផ្លាយ *	អគ្គិសនីកម្ពុជា
ប៉ៃលិន	ផ្នែកខ្លះនៃស្រុកសាលាក្រៅ និងក្រុងប៉ៃលិន	០០៩អ	ក្រុមហ៊ុន អឹម អេស ភី ឌីវេឡុបមិន កូអិលធីឌី (គម្រោងទី២)	អគ្គិសនីកម្ពុជា
	ផ្នែកខ្លះនៃក្រុងប៉ៃលិន	០៨៩អ	ក្រុមហ៊ុន វណ្ណៈភាព ឌីវេឡុបមេន	អគ្គិសនីកម្ពុជា
ត្បូងឃ្មុំ	ឃុំជំនីក ស្រុកក្រូចឆ្មារ	១៩១អ	លោកស្រី ភិន វិការី *	អគ្គិសនីកម្ពុជា
ក្រោមថវិកាផ្តល់ដោយធនាគារអភិវឌ្ឍន៍កម្ពុជា				
បន្ទាយមានជ័យ	ផ្នែកខ្លះនៃស្រុកមង្គលបុរី ស្រុកព្រះនេត្រព្រះ	១០៥អ	ក្រុមហ៊ុន ធីអិនអិនធី អេឡិកទ្រីស៊ីធី * (គម្រោងទី៥)	អគ្គិសនីកម្ពុជា
បាត់ដំបង	ផ្នែកខ្លះនៃស្រុកថ្មគោល	១០៥អ	ក្រុមហ៊ុន ធីអិនអិនធី អេឡិកទ្រីស៊ីធី * (គម្រោងទី៥)	អគ្គិសនីកម្ពុជា
កំពង់ចាម	ផ្នែកខ្លះនៃស្រុកជើងព្រៃ	០៤៧អ	សហគ្រាស សរ ម៉ាលីស អេឡិកទ្រីស៊ីធី (គម្រោងទី៥)	សហគ្រាស អេឡិកទ្រីស៊ីធី ស្តង់-ចំការលើ
	ឃុំតាអុង ស្រុកចំការលើ	២៥៦អ	លោក តៃ គឹមសុង (គម្រោងទី២)	ក្រុមហ៊ុន ប៊ីស៊ីធីវេឡុបមេន

	ផ្នែកខ្លះនៃស្រុកបាធាយ	៤០០អ	លោក ហុង សេងត្រី* (គម្រោងទី៤)	អគ្គិសនីកម្ពុជា
កំពង់ឆ្នាំង	ផ្នែកខ្លះនៃស្រុកបរិបូរណ៍	០៤០អ	សហគ្រាស អិម អិច អេឡិកទ្រីស៊ីធី (គម្រោងទី៧)	ក្រុមហ៊ុន OSVR Trading
	ផ្នែកខ្លះនៃស្រុករលាបៀវ	០៩៥អ	លោកស្រី ចាន់ ស៊ីម៉ូលី (គម្រោងទី៤)	ក្រុមហ៊ុន OSVR Trading
	ផ្នែកខ្លះនៃស្រុកទឹកផុស	១១៩អ	លោក អ៊ុន សុផា (គម្រោងទី៧)	ក្រុមហ៊ុន OSVR Trading
			លោក អ៊ុន សុផា (គម្រោងទី៨)	ក្រុមហ៊ុន OSVR Trading
ផ្នែកខ្លះនៃស្រុកកំពង់ត្រឡាច	៤០០អ	លោក ហុង សេងត្រី* (គម្រោងទី៤)	អគ្គិសនីកម្ពុជា	
កំពង់ស្ពឺ	ផ្នែកខ្លះនៃស្រុកភ្នំស្រួច	១៣៦អ	លោក ម៉ែន គន្ធា (គម្រោងទី៥)	អគ្គិសនីកម្ពុជា
	ផ្នែកខ្លះនៃស្រុកសំរោងទង ស្រុកគង់ពិសី	១៥៤អ	លោក អ៊ុយ សុផាត* (គម្រោងទី២)	អគ្គិសនីកម្ពុជា
	ផ្នែកខ្លះនៃស្រុកភ្នំស្រួច និងស្រុកឱរ៉ាល់	២៣៧អ	ក្រុមហ៊ុន អគ្គិសនីព្រៃវែង (គម្រោងទី៣)	អគ្គិសនីកម្ពុជា
កំពង់ធំ	ផ្នែកខ្លះនៃស្រុកស្នោង	១១១អ	លោក គង់ រុន* (គម្រោងទី៥)	ក្រុមហ៊ុន ខេធីស៊ី ខេបបិល
			លោក គង់ រុន* (គម្រោងទី៦)	ក្រុមហ៊ុន ខេធីស៊ី ខេបបិល
	ឃុំសានគរ និងឃុំត្បែង ស្រុកកំពង់ស្វាយ	២២៨អ	សហគ្រាស ធី ខេ ធី ឌី អេឡិកទ្រីស៊ីធី (គម្រោងទី៤)	ក្រុមហ៊ុន ប៊ីស៊ីឌីវេឡូបមេន ខុអិលធីឌី
ផ្នែកខ្លះស្រុកប្រាសាទបល្ល័ង្ក និងស្រុកកំពង់ស្វាយ	៣៦៨អ	កញ្ញា តាន់ គឹមបូយ (គម្រោងទី៣)	ក្រុមហ៊ុនប៊ីស៊ីដៅវីឌីវេឡូ បមេន ខុអិលធីឌី	
កំពត	ផ្នែកខ្លះនៃស្រុកទឹកឈូ ស្រុកកំពង់ត្រាច និងស្រុកដងទង់	១៨០អ	ក្រុមហ៊ុន កែប ដៅវី ស៊ីបផ្លាយ* (គម្រោងទី២)	អគ្គិសនីកម្ពុជា
កណ្តាល	ផ្នែកខ្លះនៃស្រុកស្អាង	០៨៦អ	សហគ្រាស អេឡិកទ្រីស៊ីធី ស្អាង	អគ្គិសនីកម្ពុជា
	ផ្នែកខ្លះនៃស្រុកកណ្តាលស្ទឹង	១៥៣អ	សហគ្រាស អគ្គិសនី បឹងខ្សាង	ក្រុមហ៊ុន អិលអឹមខេ
សហគ្រាស អគ្គិសនី បឹងខ្សាង (គម្រោងទី២)			ក្រុមហ៊ុន អិលអឹមខេ	

	ផ្នែកខ្លះនៃស្រុកកណ្តាលស្ទឹង	១៥៤អ	លោក អ៊ុយ សុផាត * (គម្រោងទី២)	អគ្គិសនីកម្ពុជា
	ផ្នែកខ្លះនៃស្រុកកណ្តាលស្ទឹង	១៧៤អ	សហគ្រាសអគ្គិសនី ពត់ សរ * (គម្រោងទី៣)	ក្រុមហ៊ុន អិលអឹមខេ
	ផ្នែកខ្លះនៃស្រុកអង្គស្នួល	២៦១អ	សហគ្រាសអភិវឌ្ឍន៍អគ្គិសនីជនបទ * (គម្រោងទី២)	អគ្គិសនីកម្ពុជា
	ផ្នែកខ្លះនៃស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម	២៧២អ	សហគ្រាសអគ្គិសនីកំពង់ចម្កងបាក់ដាវ * (គម្រោងទី២)	ក្រុមហ៊ុន TPLC Holdings
	ផ្នែកខ្លះនៃស្រុកល្វាឯម និងស្រុកខ្សាច់កណ្តាល	៣៤៧អ	ក្រុមហ៊ុន ៧ អិនដី គ្រុប	ក្រុមហ៊ុនអគ្គិសនីកៀនស្វាយ
ក្រចេះ	ផ្នែកខ្លះនៃស្រុកឆ្លូង	៣៤២អ	ក្រុមហ៊ុន យោនសុភវិទ្ធីត្រឡឹង (គម្រោងទី៣)	អគ្គិសនីកម្ពុជា
	ផ្នែកខ្លះនៃស្រុកសំបូរ	៣៩៥អ	លោកស្រី យុន សុខហ៊ុច * (គម្រោងទី៦)	អគ្គិសនីកម្ពុជា
ព្រៃវែង	បញ្ជូនអគ្គិសនីតាមបណ្តោយផ្លូវជាតិលេខ៨ ពីព្រំប្រទល់កម្ពុជា-វៀតណាម មកស្រុកកំបាយមារ ស្រុកស្វាយអន្ទរ និងស្រុកពារាំង	២៥៩អ	ក្រុមហ៊ុនអ៊ិនធើប៊ីកីស៊ីលូសិន ខបភើរេសិន (គម្រោងទី៤)	អគ្គិសនីកម្ពុជា
	ផ្នែកខ្លះនៃឃុំឈើកាប់ និងឃុំជើងភ្នំ ស្រុកបាភ្នំ	២៦៧អ	លោកស្រី នៅ សុភា (គម្រោងទី២)	អគ្គិសនីកម្ពុជា
	ស្រុកពារាំង	២៧២អ	សហគ្រាសអគ្គិសនីកំពង់ចម្កងបាក់ដាវ * (គម្រោងទី២)	ក្រុមហ៊ុន TPLC Holdings
	ឃុំស្វាយជ្រំ ស្រុកមេសាង	៤៣៨អ	លោក រុន សុវណ្ណ (គម្រោងទី៣)	អគ្គិសនីកម្ពុជា
រតនគិរី	ផ្នែកខ្លះនៃស្រុកអណ្តូងមាស	៣៧២អ	លោក ស៊ាវ ពិសិដ្ឋ	អគ្គិសនីកម្ពុជា
	ផ្នែកខ្លះនៃឃុំត្រពាំងក្រហម និងឃុំត្រពាំងច្រេស ស្រុកកូនមុំ	៣៨០អ	លោកស្រី សៀតឹម ណារ៉េត	អគ្គិសនីកម្ពុជា
សៀមរាប	ផ្នែកខ្លះនៃស្រុកជីក្រែង	១១១អ	លោក គង់ រុន * (គម្រោងទី៥)	ក្រុមហ៊ុន ខេធីស៊ី ខេបបិល
			លោក គង់ រុន (គម្រោងទី៦)	ក្រុមហ៊ុន ខេធីស៊ីខេបបិល
	ផ្នែកខ្លះនៃស្រុកសុទ្រនិគម ស្រុកជីក្រែង និងស្រុកស្វាយលើ	១៨៣អ	លោកស្រី មាស គាវ (គម្រោងទី៤)	ក្រុមហ៊ុន ខេធីស៊ី ខេបបិល
			លោកស្រី មាស គាវ (គម្រោងទី៥)	ក្រុមហ៊ុន ខេធីស៊ី ខេបបិល

	ផ្នែកខ្លះនៃស្រុកស្វាយលើ	២២៩អ	លោក ឃាន កែវ (គម្រោងទី៣)	អគ្គិសនីកម្ពុជា
	ឃុំខ្វាវ ស្រុកជីក្រែង និងផ្នែកខ្លះនៃស្រុកស្វាយលើ	៤២៦អ	លោក ឡាំង នាង (គម្រោងទី៣)	អគ្គិសនីកម្ពុជា
ព្រះសីហនុ	ឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ ស្រុកព្រៃនប់	២៧១អ	លោក ហ៊ុន ហ៊ុយ (គម្រោងទី៥)	អគ្គិសនីកម្ពុជា
ស្ទឹងត្រែង	ផ្នែកខ្លះនៃស្រុកសៀមបូក ស្រុកសេសាន ក្រុងស្ទឹងត្រែង	៣៩៥អ	លោកស្រី យុន សុខហ៊ុច *(គម្រោងទី៦)	អគ្គិសនីកម្ពុជា
តាកែវ	ផ្នែកខ្លះនៃស្រុកបាទី និងស្រុកព្រែកប្បាស	១១៨អ	សហគ្រាសអគ្គិសនី បាទី (គម្រោងទី៣)	ក្រុមហ៊ុន អិលអឹមខេ
	ផ្នែកខ្លះនៃស្រុកបាទី	១៧៤អ	សហគ្រាសអគ្គិសនី ពត់ សរ *(គម្រោងទី៣)	ក្រុមហ៊ុន អិលអឹមខេ
កែប	ស្រុកដំណាក់ចង្ហើរ ក្រុងកែប	១៨០អ	ក្រុមហ៊ុន កែប ដៅវ៉ៃ ស៊ីបផ្លាយ* (គម្រោងទី២)	អគ្គិសនីកម្ពុជា
ត្បូងឃ្មុំ	ឃុំពពេល ស្រុកពញាក្រែក និងផ្នែកខ្លះនៃស្រុកតំបែរ	៣០៨អ	លោកស្រី ភិន ថៃ (គម្រោងទី៣)	អគ្គិសនីកម្ពុជា

សំគាល់៖ * តំបន់ធ្វើសេវាកម្មស្ថិតក្នុងខេត្តប៉ៃលិន និង ** តំបន់ធ្វើសេវាកម្មស្ថិតក្នុងខេត្តប៉ៃលិន។

ឧបសម្ព័ន្ធទី៧

ព័ត៌មានសង្ខេបស្តីពីប្រវែងខ្សែបណ្តាញគ្រោងសាងសង់ជាប់កិច្ចសន្យា ប្រវែងខ្សែបណ្តាញបានសាងសង់រួច និងស្ថានភាពបច្ចុប្បន្ន តាមខេត្តនីមួយៗ ក្រោមថវិកាផ្តល់ដោយអគ្គិសនីកម្ពុជា និង ធនាគារអភិវឌ្ឍន៍អាស៊ីម៉ង់ ក្រោមកម្មវិធីជួយទុនសម្រាប់ពង្រីក និងកែលម្អការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ជនបទ ក្នុងឆ្នាំ២០១៩

ខេត្ត	អាជ្ញាបណ្ណលេខ	ឈ្មោះអ្នកកាន់អាជ្ញាបណ្ណ	ប្រវែងខ្សែបណ្តាញជាប់កិច្ចសន្យា, (km)		ប្រវែងខ្សែបណ្តាញបានសាងសង់រួច, (km)		សំគាល់
			LV	MV	LV	MV	
I ក្រោមថវិកាផ្តល់ដោយអគ្គិសនីកម្ពុជា							
បន្ទាយមានជ័យ	០៨១អ	លោក មួន ហាន (គម្រោងទី២)	-	-	1.30	9.90	បានទទួលថវិកា
	១៩០អ	លោក ម៉ក់ វ៉ាន់	3.70	1.70	3.70	1.70	បានទទួលថវិកា
	២៧៦អ	លោក ជុន រិទ្ធី (គម្រោងទី៣)	6.50	4.40	6.50	4.40	បានទទួលថវិកា
	៣៥១អ	លោក ទេព មករា (គម្រោងទី៣)	-	8.00	-	6.40	បានទទួលថវិកា និងបិទគម្រោង
បាត់ដំបង	០៦៩អ	លោក ណុប ប៊ិន (គម្រោងទី៥)	21.00	23.60	21.00	23.60	បានទទួលថវិកា
	២០១អ	លោក អ៊ូ ចាន់វ័ត្ត (គម្រោងទី៣)	12.87	-	12.87	-	បានទទួលថវិកា
		លោក អ៊ូ ចាន់វ័ត្ត (គម្រោងទី៤)	5.45	-	-	-	កំពុងសាងសង់
	២៤២អ	លោកស្រី សាន់ ឆាន់ (គម្រោងទី៤)	4.50	5.00	-	-	កំពុងសាងសង់
	២៤៦អ	លោក សំណាង សត្យា (គម្រោងទី៣)	12.75	5.30	10.62	5.30	បានទទួលថវិកា និងបិទគម្រោង
	២៦២អ	លោកស្រី ទិន តុង (គម្រោងទី៣)	6.80	13.00	6.80	9.50	បានទទួលថវិកា និងបិទគម្រោង
	២៧០អ	ក្រុមហ៊ុន អេឡិកទ្រីខលអូតាគីត្រេឌីង (គម្រោងទី៣)	-	-	10.30	15.40	បានទទួលថវិកា
		ក្រុមហ៊ុន អេឡិកទ្រីស៊ីធី អូតាគីត្រេឌីង (គម្រោងទី៤)	17.24	27.11	-	-	កំពុងសាងសង់
	២៨២អ	លោកស្រី សៀន សុភ័ណ្ឌណារ៉ា (គម្រោងទី៤)	7.85	-	7.85	-	បានទទួលថវិកា
៣០៣អ	សហគ្រាស អេសអិអេ អេឡិកទ្រីស៊ីធី ស៊ីស * (គម្រោងទី៨)	11.45	15.55	-	-	កំពុងសាងសង់	

	៣០៩អ	លោក ង៉ូរ លីហ្គូ	8.80	12.90	8.80	12.90	បានទទួលថវិកា
	៣៣០អ	លោក ឡុញ សុវណ្ណ (គម្រោងទី៦)	2.00	2.00	2.00	2.00	បានទទួលថវិកា
		លោក ឡុញ សុវណ្ណ (គម្រោងទី៧)	4.40	4.65	-	-	កំពុងសាងសង់
កំពង់ចាម	០២៣អ	ក្រុមហ៊ុន មេគង្គស្នាតដៅវ៉ែ* (គម្រោងទី៧)	-	-	13.93	-	បានទទួលថវិកា និងបិទគម្រោង
		ក្រុមហ៊ុន មេគង្គស្នាតដៅវ៉ែ* (គម្រោងទី៨)	42.72	1.00	0.30	1.00	បានទទួលថវិកាមួយចំនួន និងកំពុងបន្តសាងសង់
	០៣៨អ	សហគ្រាសថ្នល់បែកចំការលើ អេឡិកទ្រីស៊ីធី (គម្រោងទី៤)	15.78	4.17	15.78	4.17	បានទទួលថវិកា
	០៤៧អ	សហគ្រាស សរ ម៉ាលីស អេឡិកទ្រីស៊ីធី (គម្រោងទី៤)	14.10	2.99	14.10	2.99	បានទទួលថវិកា
	០៦០អ	លោកស្រី អិម ស្រេង (គម្រោងទី៣)	5.57	3.40	-	-	កំពុងសាងសង់
	០៧៥អ	លោក ឆាយ គឹមហ៊ុរ (គម្រោងទី៣)	8.97	1.73	8.97	1.73	បានទទួលថវិកា
	១៥៩អ	ក្រុមហ៊ុន យុន សុភាព ឯ ក.(គម្រោងទី៥)	4.30	2.40	4.30	2.40	បានទទួលថវិកា
	២០៧អ	លោក ឡាយ វ៉ែងយាង	11.35	9.35	-	-	កំពុងសាងសង់
	២១៦អ	ក្រុមហ៊ុន សំបូរ អេឡិកទ្រីស៊ីធី (គម្រោងទី៣)	3.20	4.60	3.20	4.60	បានទទួលថវិកា
	២៨៦អ	លោកស្រី ស៊ូ រ៉ុង (គម្រោងទី៤)	27.66	5.10	27.66	5.10	បានទទួលថវិកា
	២៩២អ	លោក សេង គ្រី (គម្រោងទី៣)	9.44	-	9.44	-	បានទទួលថវិកា
	៣៤០អ	លោក លួន សុភាព	3.62	4.35	1.73	4.35	បានទទួលថវិកា និងបិទគម្រោង
	៣៦៣អ	លោក លាង ផល្លា (គម្រោងទី២)	6.10	7.55	6.10	7.55	បានទទួលថវិកា
	៣៦៩អ	លោក ឌី ពិសិដ្ឋ (គម្រោងទី២)	10.13	-	10.13	-	បានទទួលថវិកា
		លោក ឌី ពិសិដ្ឋ (គម្រោងទី៣)	15.15	-	-	-	កំពុងសាងសង់
	៤៤៧អ	លោកស្រី ញឹក សុគន្ធ	2.84	0.35	-	-	កំពុងសាងសង់

កំពង់ឆ្នាំង	០៤១អ	ក្រុមហ៊ុន ទី សុគន្ធ (ដីអេសខេ) អេឡិកទ្រីស៊ីធី ខូអិលធីឌី (គម្រោងទី៣)	21.96	14.10	21.96	14.10	បានទទួលថវិកា
	០៥១អ	ក្រុមហ៊ុន អ៊ុង សុវណ្ណនី អេឡិកទ្រីស៊ីធី ឌីវឡូបមេន	5.60	8.25	-	-	កំពុងសាងសង់
	៤០០អ	លោក ហុង សេងត្រី * (គម្រោងទី៣)	7.75	3.53	7.75	3.53	បានទទួលថវិកា
	៤១៥អ	លោកស្រី កែ វ៉ាន (គម្រោងទី៤)	17.78	30.50	17.78	30.50	បានទទួលថវិកា
	៤១៦អ	លោក ឌី ហ្សូលី (គម្រោងទី៤)	14.92	10.82	-	-	កំពុងសាងសង់
	៤២១អ	លោកស្រី លីវ សុហ្លុង (គម្រោងទី២)	5.89	6.60	-	-	កំពុងសាងសង់
	៤២៤អ	លោក សួន សុផានិត	3.64	8.00	3.64	8.00	បានទទួលថវិកា
	៤២៩អ	លោកស្រី អេន ចន្តា	14.80	8.05	-	-	កំពុងសាងសង់
	៤៤៨អ	លោក ឌី ចំរើន	19.03	13.56	-	-	កំពុងសាងសង់
កំពង់ស្ពឺ	០៨២អ	សហគ្រាសអគ្គិសនីពេជ្រនិល អិលអេសខេ (គម្រោងទី៥)	8.90	16.82	8.90	6.07	បានទទួលថវិកា និងបិទគម្រោង
	៣៨៥អ	ក្រុមហ៊ុន ចាន់ គឹមអេង អេឡិកទ្រីស៊ីធី (គម្រោងទី៣)	5.32	6.50	3.01	4.10	បានទទួលថវិកា និងបិទគម្រោង
	៣៨៦អ	ក្រុមហ៊ុនយុនវឌ្ឍនៈ អេឡិកទ្រីស៊ីធី (គម្រោងទី៥)	2.21	0.98	2.21	0.98	បានទទួលថវិកា
	៣៩៣អ	លោក ទូច កក្កដា (គម្រោងទី២)	16.10	11.40	16.10	11.40	បានទទួលថវិកា
	៤៣៥អ	លោកស្រី កែវ សេដា *	22.00	7.00	-	-	កំពុងសាងសង់
កំពង់ធំ	០០៦អ	ក្រុមហ៊ុន ផេង គៀង អេឡិកទ្រីស៊ីធី (គម្រោងទី៣)	9.40	11.90	9.40	11.90	បានទទួលថវិកា
	០៣៩អ	លោក គឹម ច័ន្ទតារា (គម្រោងទី៤)	1.00	9.90	1.00	9.90	បានទទួលថវិកា
	០៦៣អ	លោក អ៊ុង ហុកស៊ីន (គម្រោងទី៤)	11.40	0.85	9.55	0.85	បានទទួលថវិកា និងបិទគម្រោង
	១៩៩អ	សហគ្រាស ស៊ឹម ឡៃអ៊ុំ អេឡិកទ្រីស៊ីធី	5.65	-	5.65	-	បានទទួលថវិកា
	២៤៥អ	លោក ឈា សុខុម	-	-	12.08	1.00	បានទទួលថវិកា
	៣២៦អ	សហគ្រាស វណ្ណា ឡៃហ៊ឹម អេឡិកទ្រីស៊ីធី	7.15	-	7.15	-	បានទទួលថវិកា

	៣២៧អ	លោក កើត ចន្ទី	20.83		20.83	-	បានទទួលថវិកា
	៣៦៧អ	លោក សៀន សុផល (គម្រោងទី៥)	13.96	4.48	13.96	4.48	បានទទួលថវិកា
	៤២៥អ	លោក ហ៊ូ ជន	8.77	2.00	8.77	2.00	បានទទួលថវិកា
កំពត	០៤៤អ	ក្រុមហ៊ុនអគ្គិសនីទឹកឈូ (គម្រោងទី៥)	30.92	21.21	27.31	21.21	បានទទួលថវិកា
	០៩៣អ	សហគ្រាសអគ្គិសនីទូកមាស (គម្រោងទី៥)	3.95	16.25	-	-	កំពុងសាងសង់
	០៩៧អ	លោក យិន អ៊ុច (គម្រោងទី៣)	8.32	-	8.32	-	បានទទួលថវិកា
	២២៥អ	លោកស្រី ចាន់ សុគីម (គម្រោងទី៣)	8.32	7.15	-	-	កំពុងសាងសង់
កណ្តាល	០២១អ	លោកស្រី នៅ ស្រីពេជ្រ	8.37	0.57	7.67	-	បានទទួលថវិកា និងបិទគម្រោង
	០៤៩អ	សហគ្រាស អ៊ុសធើន ដៅវីសីបង្ហាយ អេនធើប្រាយ (គម្រោងទី៨) (អ៊ីប៉ូស)	21.35	45.00	-	-	កំពុងសាងសង់
	១៥០អ	ក្រុមហ៊ុនអគ្គិសនីកៀនស្វាយ (គម្រោងទី៥)	12.10	16.90	-	-	កំពុងសាងសង់
	១៧០អ	លោក ឈុន លី	2.65	6.17	2.65	6.17	បានទទួលថវិកា
		លោក ឈុន លី (គម្រោងទី២)	0.87	0.77	-	-	កំពុងសាងសង់
	២៣០អ	លោស្រី ជួយ វុន (គម្រោងទី៣)	1.73	-	1.73	-	បានទទួលថវិកា
		លោស្រី ជួយ វុន (គម្រោងទី៤)	2.85	-	-	-	កំពុងសាងសង់
	៣១៦អ	សហគ្រាស ក្នុងសំណរ ឌីវឡូបមេន	-	-	-	5.70	បានទទួលថវិកា
សហគ្រាស ក្នុងសំណរ ឌីវឡូបមេន (គម្រោងទី២)		12.40	14.00	-	-	កំពុងសាងសង់	
ក្រចេះ	១៩១អ	លោកស្រី កិន វិការី*	22.09	-	9.44	-	បានទទួលថវិកាមួយចំនួន និងកំពុងបន្តសាងសង់
	២១៧អ	សហគ្រាស ហាំង ពៅ (គម្រោងទី៣)	5.35	5.70	5.35	5.70	បានទទួលថវិកា
	២២៧អ	លោក យោន បញ្ញាវត្ត	11.31	-	11.31	-	បានទទួលថវិកា

	៣៤២អ	ក្រុមហ៊ុន យោនសុភារិទ្ធត្រេឌីង (គម្រោងទី២)	6.78	-	6.41	-	បានទទួលថវិកា និងបិទគម្រោង
	៣៤៦អ	លោកស្រី ជា សុខខេង (គម្រោងទី៤)	16.84	7.00	-	7.00	បានទទួលថវិកាមួយចំនួន និង កំពុងបន្តសាងសង់
ព្រះវិហារ	១៦២អ	លោកស្រី លាភ ស្រីអ័ង (គម្រោងទី២)	2.67	1.80	2.67	1.80	បានទទួលថវិកា
	៣០៧អ	លោក កែវ ងួន (គម្រោងទី២)	3.00	0.60	3.00	0.60	បានទទួលថវិកា
		លោក កែវ ងួន (គម្រោងទី៣)	24.50	8.00	-	-	កំពុងសាងសង់
	៤០៥អ	លោកស្រី កែវ សុវណ្ណនី (គម្រោងទី២)	12.30	-	-	-	កំពុងសាងសង់
		លោកស្រី កែវ សុវណ្ណនី (គម្រោងទី៣)	9.00	-	-	-	កំពុងសាងសង់
	៤០៩អ	លោក អេង សុធាវឌ្ឍនា (គម្រោងទី២)	16.00	-	16.00	-	បានទទួលថវិកា
ព្រៃវែង	០៣៦អ	លោកស្រី ពោជ គឹម (គម្រោងទី២)	-	-	9.23	-	បានទទួលថវិកា
		លោកស្រី ពោជ គឹម (គម្រោងទី៣)	4.58	3.90	-	-	កំពុងសាងសង់
	២៣៩អ	លោក ចាន់ សុធា (គម្រោងទី៤)	11.94	-	11.94	-	បានទទួលថវិកា
	២៦៧អ	លោកស្រី នៅ សុភា	16.80	4.95	16.39	4.95	បានទទួលថវិកា និងបិទគម្រោង
	៣៤៣អ	ក្រុមហ៊ុន ញ៉ែម ហិន អេឡិកទ្រីស៊ីធី (គម្រោងទី៦)	29.75	29.86	29.75	29.86	បានទទួលថវិកា
	៣៥៥អ	លោក ឈរ វែងងួន * (គម្រោងទី៥)	8.00	-	8.00	-	បានទទួលថវិកា
	៤៣៨អ	លោក រុន សុវណ្ណ (គម្រោងទី២)	12.86	-	12.86	-	បានទទួលថវិកា
ពោធិ៍សាត់	០៣៣អ	សហគ្រាស ឈូ ងួន អេឡិកទ្រីស៊ីធី (គម្រោងទី៥)	12.45	-	12.45	-	បានទទួលថវិកា
	០៣៤អ	សហគ្រាសយេនយូឡាយ អេឡិកទ្រីស៊ីធី (គម្រោងទី៩)	12.25	5.30	12.25	5.30	បានទទួលថវិកា
	០៧២អ	លោក យ៉ា សម្បត្តិ	4.62	-	1.02	-	បានទទួលថវិកា និងបិទគម្រោង
	១០២អ	លោកព្រាប វណ្ណារ៉េត	3.40	5.00	3.40	5.00	បានទទួលថវិកា
	១២៤អ	សហគ្រាស អិឡិស៊ានក្រវាញ អេឡិកទ្រីស៊ីធី (គម្រោងទី៥)	35.80	-	-	-	កំពុងសាងសង់

	១២៥អ	ក្រុមហ៊ុន អេសវីធី អេឡិចត្រូស៊ីធី (គម្រោងទី៥)	11.13	6.04	-	-	កំពុងសាងសង់
	៣៣១អ	លោក លឹម ប៉ាក់ (គម្រោងទី៤)	8.95	-	8.95	-	បានទទួលថវិកា
	៣៣២អ	លោក ញាណ វឌ្ឍនា (គម្រោងទី៤)	37.90	-	37.90	-	បានទទួលថវិកា
	៣៨២អ	លោកស្រី គឹម ស៊ីផល (គម្រោងទី៣)	910 ដើម	-	910 ដើម	-	បានទទួលថវិកា
សៀមរាប	០៣៥អ	ក្រុមហ៊ុន វន់ វី: ស៊ីវីស (គម្រោងទី៣)	11.57	10.00	11.57	10.00	បានទទួលថវិកា
		ក្រុមហ៊ុន វន់ វី: ស៊ីវីស (គម្រោងទី៤)	16.70	17.40	-	-	កំពុងសាងសង់
	១២៩អ	លោក ចាន់ សុខ (គម្រោងទី៤)	12.65	2.60	12.65	2.60	បានទទួលថវិកា
		លោក ចាន់ សុខ (គម្រោងទី៥)	2.20	2.00	-	-	កំពុងសាងសង់
	១៣៩អ	លោក ដួង ណារិន (គម្រោងទី២)	-	-	8.62	-	បានទទួលថវិកា និងបិទគម្រោង
		លោក ដួង ណារិន (គម្រោងទី៣)	6.02	-	6.02	-	បានទទួលថវិកា
	២៤០អ	លោកស្រី ឡុង គឹមហេង * (គម្រោងទី៤)	11.75	10.47	-	10.47	បានទទួលថវិកាមួយចំនួន និង កំពុងបន្តសាងសង់
	៣១១អ	លោកស្រី ហេង ស៊ីមុយ (គម្រោងទី៤)	10.44	-	10.02	-	បានទទួលថវិកា និងបិទគម្រោង
	៣៥៩អ	ក្រុមហ៊ុនអគ្គិសនី វ៉ារិន អង្គរ *	20.00	7.00	20.00	7.00	បានទទួលថវិកា
ស្ទឹងត្រែង	២៩៦អ	លោកស្រី ហ៊ុយ ចេង	-	-	10.99	7.02	បានទទួលថវិកា
ស្វាយរៀង	២៤៧អ	ក្រុមហ៊ុនអគ្គិសនីក្រាលគោ (គម្រោងទី៣)	28.91	16.56	-	-	កំពុងសាងសង់
	២៦៨អ	លោក ខាន់ ស៊ីផែន (គម្រោងទី៦)	14.90	6.68	14.90	6.68	បានទទួលថវិកា
	៣១៩អ	ក្រុមហ៊ុនខ្មែរយូធូឡីធី ត្រេឌីង (ខេយូធី) (គម្រោងទី៤)	29.97	21.10	28.76	17.8	បានទទួលថវិកា និងបិទគម្រោង
តាកែវ	០១៣អ	សហគ្រាសអេឡិចត្រូស៊ីធី គីរីវង់ (គម្រោងទី២)	6.19	35.02	-	-	កំពុងសាងសង់
	០១៦អ	លោក កែ គុយហួយ	0.99	-	0.33	-	បានទទួលថវិកា និងបិទគម្រោង
	០៥៥អ	លោក ម៉ាក់ ខុម (គម្រោងទី២)	5.10	4.16	-	-	កំពុងសាងសង់

	១០១អ	ក្រុមហ៊ុន គូវ ឈិនសេង ខូអិលធីឌី ** (គម្រោងទី៤)	44.40	30.95	22.54	22.62	បានទទួលថវិកា និងបិទគម្រោង
		ក្រុមហ៊ុន គូវ ឈិនសេង ខូអិលធីឌី ** (គម្រោងទី៥)	21.92	10.21	16.50	10.21	បានទទួលថវិកា និងបិទគម្រោង
	១២១អ	លោក ង៉ែត សូដា (គម្រោងទី២)	13.09	6.48	13.09	6.48	បានទទួលថវិកា
	១៧៩អ	សហគ្រាសអគ្គិសនី ញឹក ម៉ី* (គម្រោងទី២)	4.97	1.95	4.97	1.95	បានទទួលថវិកា
		សហគ្រាសអគ្គិសនី ញឹក ម៉ី* (គម្រោងទី៣)	13.94	4.00	13.94	4.00	បានទទួលថវិកា
		សហគ្រាសអគ្គិសនី ញឹក ម៉ី* (គម្រោងទី៤)	7.90	5.00	-	-	កំពុងសាងសង់
	១៨៨អ	លោក លឹម ស៊ីសុភ័ណ្ណ (គម្រោងទី៥)	19.70	4.50	-	3.00	បានទទួលថវិកាមួយចំនួន និង កំពុងបន្តសាងសង់
	១៩៥អ	លោក អ៊ូច គា	7.25	1.49	7.25	1.49	បានទទួលថវិកា
	១៩៧អ	សហគ្រាសអេឡិចត្រូស៊ីធីអង្គរកា* (គម្រោងទី៤)	11.50	11.50	11.50	11.50	បានទទួលថវិកា
	២១២អ	លោក ង៉ែត ម៉ែង (គម្រោងទី៥)	4.96	-	4.96	-	បានទទួលថវិកា
	២៥៨អ	លោក សួន សារ៉ន	-	-	13.64	-	បានទទួលថវិកា
	២៦៥អ	លោក កែវ សារ៉ាដេ (គម្រោងទី២)	14.36	2.18	14.36	2.18	បានទទួលថវិកា
ឧត្តមមានជ័យ	១៦៣អ	ក្រុមហ៊ុន អិម អិល ភី អេឡិចត្រូស៊ីធី ត្រពាំងប្រាសាទ	20.40	8.30	18.42	8.30	បានទទួលថវិកា និងបិទគម្រោង
	៣១២អ	លោក ផ្នំ ភ័ក្រ្ត*	15.87	6.54	14.77	6.54	បានទទួលថវិកា និងបិទគម្រោង
		លោក ភ័ក្រ្ត ភ័ក្រ្ត* (គម្រោងទី២)	12.85	5.20	-	-	កំពុងសាងសង់
	៣១៣អ	លោក ឈឹម សារ៉ាដេ	6.88	-	6.88	-	បានទទួលថវិកា
	៣៨៨អ	លោកស្រី ខៀវ សុផល (គម្រោងទី៣)	2.00	4.00	2.00	4.00	បានទទួលថវិកា
		លោកស្រី ខៀវ សុផល (គម្រោងទី៤)	16.50	10.40	-	-	កំពុងសាងសង់
	៤៤៤អ	លោកស្រី គង់ ចាន់ដា	0.80	7.30	0.80	7.30	បានទទួលថវិកា
កែប	១៨០អ	ក្រុមហ៊ុន កែប ដៅវី ស៊ីបផ្លាយ*	20.00	26.00	20.00	26.00	បានទទួលថវិកា

ប៉ៃលិន	០០៩អ	ក្រុមហ៊ុន អឹម អេស ភី ឌីវេឡុបមិន (គម្រោងទី២)	23.00	26.00	-	-	កំពុងសាងសង់
	០៨៩អ	ក្រុមហ៊ុន វណ្ណៈភាព ឌីវេឡុបមេន	15.84	24.86	-	-	កំពុងសាងសង់
ត្បូងឃ្មុំ	៣២១អ	លោក សូ ថារិន * (គម្រោងទី៣)	-	-	17.31	-	បានទទួលថវិកា
សរុប I			1,484.89	887.86	969.91	504.23	
			2,372.75		1,474.14		
II គ្រោងថវិកាផ្តល់ដោយធនាគារអភិវឌ្ឍន៍កម្ពុជា							
បន្ទាយមានជ័យ	១០៥អ	ក្រុមហ៊ុន ជីអិនអិនជី អេឡិកទ្រីស៊ីធី * (គម្រោងទី៥)	22.87	0.60	22.87	0.60	បានទទួលថវិកា
	៣២៤អ	លោកស្រី ខៀវ សុខា * (គម្រោងទី៥)	-	-	3.60	-	បានទទួលថវិកា
	៣៧៩អ	លោកស្រី កែវ ឆរី (គម្រោងទី៣)	-	-	2.00	9.00	បានទទួលថវិកា
បាត់ដំបង	២៤៤អ	ក្រុមហ៊ុន ខេ អ វ៉ាយ ត្រេឌីង	-	-	7.60	8.00	បានទទួលថវិកា
	៣៩២អ	ក្រុមហ៊ុន អេ អេស ឌី វី អិម ខុអិលជីឌី (គម្រោងទី៣)	-	-	15.47	17.10	បានទទួលថវិកា
កំពង់ចាម	០៤៧អ	សហគ្រាស សរ ម៉ាលីស អេឡិកទ្រីស៊ីធី (គម្រោងទី៣)	-	-	24.28	6.89	បានទទួលថវិកា
		សហគ្រាស សរ ម៉ាលីស អេឡិកទ្រីស៊ីធី (គម្រោងទី៥)	15.58	2.95	-	-	កំពុងសាងសង់
	២៥៦អ	លោក តៃ គឹមសុង (គម្រោងទី២)	3.69	6.48	-	-	កំពុងសាងសង់
កំពង់ឆ្នាំង	០៤០អ	សហគ្រាស អិម អិច អេឡិកទ្រីស៊ីធី (គម្រោងទី៦)	-	-	0.90	1.42	បានទទួលថវិកា
		សហគ្រាស អិម អិច អេឡិកទ្រីស៊ីធី (គម្រោងទី៧)	4.60	3.68	2.60	3.68	បានទទួលថវិកា និងបិទគម្រោង
	០៩៥អ	លោកស្រី ចាន់ ស៊ីម៉ូលី (គម្រោងទី៣)	-	-	7.08	0.96	បានទទួលថវិកា និងបិទគម្រោង
		លោកស្រី ចាន់ ស៊ីម៉ូលី (គម្រោងទី៤)	6.22	2.90	4.92	2.90	បានទទួលថវិកា និងបិទគម្រោង
	១១៩អ	លោក អ៊ុន សុផា (គម្រោងទី៧)	3.00	20.50	3.00	20.50	បានទទួលថវិកា
		លោក អ៊ុន សុផា (គម្រោងទី៨)	16.40	18.40	-	-	កំពុងសាងសង់
៣០០អ	ក្រុមហ៊ុន OSVR Trading (គម្រោងទី១១)	-	-	6.00	30.00	បានទទួលថវិកា	

	៤០០អ	លោក ហុង សេងត្រី* (គម្រោងទី៤)	2.75	0.60	-	-	កំពុងសាងសង់
កំពង់ស្ពឺ	១៣៦អ	លោក ម៉ែន គន្ធា (គម្រោងទី៥)	18.20	17.80	-	-	កំពុងសាងសង់
	១៣៧អ	ក្រុមហ៊ុន ម៉េង សុខឡេង ខនស្ត្រាក់សិន និងអេឡិកទ្រិក* (គម្រោងទី៦)	-	-	16.00	22.00	បានទទួលថវិកា
	១៥៤អ	លោក អ៊ុយ សុផាត* (គម្រោងទី២)	4.02	0.90	-	-	កំពុងសាងសង់
	២៣៧អ	ក្រុមហ៊ុន អគ្គិសនីព្រៃវែង (គម្រោងទី៣)	8.00	15.35	-	-	កំពុងសាងសង់
កំពង់ធំ	២២៨អ	សហគ្រាស ជី ខេ ជី ឌី អេឡិកទ្រិស៊ីធី (គម្រោងទី៤)	6.44	4.70	-	-	កំពុងសាងសង់
	៣៦៨អ	កញ្ញា តាន់ គឹមបូយ (គម្រោងទី៣)	8.50	-	8.50	-	បានទទួលថវិកា
កណ្តាល	០៨៦អ	សហគ្រាស អេឡិកទ្រិស៊ីធី ស្អាង	3.04	0.45	-	-	កំពុងសាងសង់
	១៥៣អ	សហគ្រាស អគ្គិសនី បឹងខ្យង	14.21	3.60	14.21	3.60	បានទទួលថវិកា
		សហគ្រាស អគ្គិសនី បឹងខ្យង (គម្រោងទី២)	7.33	3.71	-	-	កំពុងសាងសង់
	២៦១អ	សហគ្រាសអភិវឌ្ឍន៍អគ្គិសនីជនបទ*	-	-	5.71	9.02	បានទទួលថវិកា
		សហគ្រាសអភិវឌ្ឍន៍អគ្គិសនីជនបទ* (គម្រោងទី២)	7.72	8.29	-	-	កំពុងសាងសង់
	២៧២អ	សហគ្រាសអគ្គិសនីកំពង់ចម្ការបាក់ដាវ* (គម្រោងទី២)	4.43	3.14	4.43	3.14	បានទទួលថវិកា
	៣៤៧អ	ក្រុមហ៊ុន ៧ អិនជី គ្រុប	4.97	6.40	86 ដើម	44 ដើម	បានទទួលថវិកាមួយចំនួន និង កំពុងបន្តសាងសង់
កោះកុង	៤១៨អ	លោកស្រី ឆេង ទូច (គម្រោងទី៣)	-	-	1.00	9.00	បានទទួលថវិកា
ក្រចេះ	៣៤២អ	ក្រុមហ៊ុន យោនសុភិទ្ធិត្រេឌីង (គម្រោងទី៣)	43.86	1.13	-	-	កំពុងសាងសង់
ព្រះវិហារ	៣២៩អ	លោកស្រី ឡេង បូនីកា (គម្រោងទី២)	-	-	2.50	6.50	បានទទួលថវិកា
	៣៣៤អ	លោក ចក ស៊ាន (គម្រោងទី៣)	-	-	12.61	-	បានទទួលថវិកា

ព្រៃវែង	២៥៩អ	ក្រុមហ៊ុន អ៊ិនធើប៊ីកីសីលូសិន ខបភីរេសិន (គម្រោងទី៣)	-	-	19.10	19.30	បានទទួលថវិកាមួយចំនួន និងកំពុងបន្តសាងសង់
		ក្រុមហ៊ុន អ៊ិនធើប៊ីកីសីលូសិន ខបភីរេសិន (គម្រោងទី៤)	14.95	19.30	-	-	កំពុងសាងសង់
	២៦៧អ	លោកស្រី នៅ សុភា (គម្រោងទី២)	3.18	3.02	-	-	កំពុងសាងសង់
	២៦៩អ	លោក គង់ យោន (គម្រោងទី៣)	-	-	3.04	-	បានទទួលថវិកា
	៤៣៨អ	លោក រុន សុវណ្ណ (គម្រោងទី៣)	8.95	-	-	-	កំពុងសាងសង់
ពោធិ៍សាត់	៤០៤អ	លោក ហេង ចន្ទារី* (គម្រោងទី២)	-	-	4.00	-	បានទទួលថវិកា និងបិទគម្រោង
រតនគិរី	៣៧២អ	លោក ស៊ាវ ពិសិដ្ឋ	15.08	-	-	-	កំពុងសាងសង់
	៣៨០អ	លោកស្រី សៀគីម ណារ៉េត	9.39	0.24	-	-	កំពុងសាងសង់
សៀមរាប	១១១អ	លោក គង់ រុន* (គម្រោងទី៤)	-	-	15.27	-	បានទទួលថវិកា
		លោក គង់ រុន* (គម្រោងទី៥)	42.35	-	-	-	កំពុងសាងសង់
		លោក គង់ រុន* (គម្រោងទី៦)	37.40	-	-	-	កំពុងសាងសង់
	១៨៣អ	លោកស្រី មាស គារ (គម្រោងទី៣)	-	-	12.00	-	បានទទួលថវិកា
		លោកស្រី មាស គារ (គម្រោងទី៤)	1.30	6.80	1.30	6.80	បានទទួលថវិកា
		លោកស្រី មាស គារ (គម្រោងទី៥)	12.90	-	-	-	កំពុងសាងសង់
	២២៩អ	លោក យាន កែវ (គម្រោងទី៣)	12.35	-	12.35	-	បានទទួលថវិកា
	៤២៦អ	លោក ឡុង នាង (គម្រោងទី៣)	12.00	-	-	-	កំពុងសាងសង់
ព្រះសីហនុ	២៧១អ	លោក ហ៊ុង ហ៊ុយ (គម្រោងទី៥)	7.27	5.87	7.27	5.87	បានទទួលថវិកា
ស្ទឹងត្រែង	៣៩៥អ	លោកស្រី យុន សុខហ៊ុច* (គម្រោងទី៦)	30.00	-	30.00	-	បានទទួលថវិកា
តាកែវ	១១៨អ	សហគ្រាសអគ្គិសនី បាទី (គម្រោងទី២)	-	-	15.48	2.78	បានទទួលថវិកា
		សហគ្រាសអគ្គិសនី បាទី (គម្រោងទី៣)	15.62	-	-	-	កំពុងសាងសង់

	១២១អ	លោក ង៉ែត សូដា	-	-	6.61	-	បានទទួលថវិកា និងបិទគម្រោង
	១៧៤អ	សហគ្រាសអគ្គិសនី ពត់ សរ* (គម្រោងទី៣)	7.96	5.50	7.96	5.50	បានទទួលថវិកា
	២៣៨អ	លោក ហ៊ូ វ៉ាស្មា (គម្រោងទី២)	-	-	-	0.95	បានទទួលថវិកា
	២៧៣អ	លោក ជា សុវណ្ណារ៉ា	-	-	2.60	2.34	បានទទួលថវិកា
កែប	១៨០អ	ក្រុមហ៊ុន កែប ដៅវ៉ៃ ស៊ីបផ្លាយ* (គម្រោងទី២)	24.00	16.60	-	-	កំពុងសាងសង់
ប៉ៃលិន	០០៩អ	ក្រុមហ៊ុន អិម អេស្យូ ភី ឌីវ៉ែលឡបមិន កូអិលធីឌី	-	-	10.00	-	បានទទួលថវិកា
ត្បូងឃ្មុំ	៣០៨អ	លោកស្រី ភិន ថៃ (គម្រោងទី២)	-	-	19.16	7.55	បានទទួលថវិកា
		លោកស្រី ភិន ថៃ (គម្រោងទី៣)	7.50	-	-	-	កំពុងសាងសង់
	៣៣៩អ	លោក ប៉ូរី នី (គម្រោងទី៣)	-	-	26.02	-	បានទទួលថវិកា
	សរុប II		463.06	172.51	357.44	205.40	
			635.57		562.84		
	សរុប I+II		1,947.95	1,060.37	1,327.35	709.63	
			3,008.32		2,036.98		

សំគាល់៖ * តំបន់ធ្វើសេវាកម្មស្ថិតក្នុងខេត្តប៉ៃលិន និង ** តំបន់ធ្វើសេវាកម្មស្ថិតក្នុងខេត្តប៉ៃលិន។

ឧបសម្ព័ន្ធទី៨

បញ្ជីឈ្មោះភូមិតាមខេត្តនីមួយៗដែលគ្របដណ្តប់ តាមខេត្តនីមួយៗ ក្រោមថវិកាផ្តល់ដោយអគ្គិសនីកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ីម៉ង់
ក្រោមកម្មវិធីជួយទុនសម្រាប់ពង្រីក និងកែលម្អការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ជនបទ ក្នុងឆ្នាំ២០១៩

លរ	ខេត្ត/រាជធានី	ភូមិ	ឃុំ	ស្រុក	លេខអាជ្ញាបណ្ណ	អ្នកកាន់អាជ្ញាបណ្ណ
ក្រោមថវិកាផ្តល់ដោយអគ្គិសនីកម្ពុជា						
១	បន្ទាយមានជ័យ	ភូមិពោគ ភូមិមុខឈ្នាំង	ស្ពានស្រែង	ភ្នំស្រុក	០៨១អ	លោក មួន ហាន (គម្រោងទី២)
		ភូមិកំពឹងព្យាយ	ភ្នំដី			
		ភូមិក្លឹង ភូមិតាអោកលិច ភូមិគោកខ្នាវ	ស្វាយចេក	ស្វាយចេក	១៩០អ	ម៉ក់ វ៉ាន់
		ភូមិពន្យាយត្បូង	រលួស			
		ភូមិកណ្តាក	សីង្គ	អូរជ្រៅ	២៧៦អ	លោក ជុន វិទ្ធី (គម្រោងទី៣)
		ភូមិស្រះកើត	ព្រះនេត្រព្រះ	ព្រះនេត្រព្រះ	៣៥១អ	លោក ទេព មករា (គម្រោងទី៣)
២	បាត់ដំបង	ភូមិបឹងសង្កែ ភូមិអូរឃ្នុំ	ស្មៅ	រតនៈមណ្ឌល	០៦៩អ	លោក ណុប ប៊ិន (គម្រោងទី៥)
		ភូមិអូរដៃខ្លា	ស្ទឹង	បាណន់		
		ភូមិអន្លង់ស្វាយ	តាក្រាម			
		ភូមិជ្រោយស្មៅ ភូមិនិគមក្រៅ	ជ្រោយស្មៅ	ថ្មគោល	២០១អ	លោក អ៊ុយ ចាន់វ័ត្ត (គម្រោងទី៣)
		ភូមិតាសី ភូមិជ្រោយម្លេស ភូមិក្រសាំង	តាម៉ឺន			
		ភូមិសំបុកអក	កំពង់ព្រៀង	សង្កែ	២៤៦អ	លោក សំណាង សត្យា (គម្រោងទី៣)
		ភូមិក្បាលថ្នល់ ភូមិវត្តកណ្តាល	រាំងកេសី			
		ភូមិអណ្តូងត្រាច ភូមិបញ្ញា	កំពង់ព្រះ			
		ភូមិបាសែត ភូមិស្វាយស ភូមិបឹងទឹម	តាប៉ុន	សង្កែ	២៦២អ	លោកស្រី ទិន តុង (គម្រោងទី៣)
		ភូមិតាហែន១ ភូមិតាហែន២ ភូមិអំបែងថ្ងៃ	រោ			

		ភូមិតាវែង ភូមិអណ្តូងនាង	តាក្រាម	បាណន់	២៧០អ	ក្រុមហ៊ុនអេឡិចត្រិចខ្មែរមូលដ្ឋាន (គម្រោងទី៣)
		ភូមិប្រតាប	រុងរៀន	ថ្មគោល	២៨២អ	លោកស្រី សៀង សុភ័ណ្ណណារ៉ា (គម្រោងទី៤)
		ភូមិសាំងរាំង ភូមិស្វាយជ្រំ ភូមិអូនអាវ	បវេល	បវេល		
		ភូមិខ្នាចរមាស ភូមិកោះរាម ភូមិរុងអំពិល ភូមិស្វាយស	ខ្នាចរមាស			
		ភូមិជីសាង	ត្រែង	រតនៈមណ្ឌល	៣០៩អ	លោក ង៉ុវ លីហួរ
		ភូមិកំពង់គល់ថ្មី	ចែងមានជ័យ	បាណន់	៣៣០អ	លោក ឡុញ សុវណ្ណ (គម្រោងទី៦)
៣	កំពង់ចាម	ភូមិត្រពាំងញ៉ៅ	ជ្រែរៀន	ព្រៃឈរ	០២៣អ	ក្រុមហ៊ុនមេគង្គស្នាតដៅវ៉ែ * (គម្រោងទី៧)
		ភូមិទន្លេសរ	ត្រពាំងព្រះ			
		ភូមិរោងជ្រូក	បារាយណ៍			
		ភូមិសេកយំ	ព្រៃឈរ			
		ភូមិអណ្តូង ភូមិស្វាយរៀក ភូមិត្រើយអូរ	សូសែន			
		ភូមិឈូកស ភូមិត្រពាំងអញ្ចាញ ភូមិក្បាលដំរី	បឹងណាយ			
	ភូមិបំប្រក ភូមិសំបូរ	សូភាស	ស្ទឹងត្រង់	០២៣អ	ក្រុមហ៊ុន មេគង្គស្នាតដៅវ៉ែ * (គម្រោងទី៨) ទូទាត់លើកទី១	
	ភូមិទួលមាស ភូមិទួលប្រាក់ ភូមិចំរើនផល ភូមិទួលស្រូវ ភូមិទួលប៉ែន	តាអុង	ចំការលើ			
	ភូមិប្រសើរ ភូមិបុសខ្នុរ ភូមិថ្មក្រវ៉ាន់ ភូមិ១០មករា ភូមិសាមសិបប្រាំ ភូមិច្រណោម	បុសខ្នុរ				
	ភូមិអូរធ្នង់ ភូមិខែជ័យ	អូរស្វាយ	កំពង់សៀម			
		ភូមិខ្នារ ភូមិកោះ ភូមិត្រពាំងក្រសាំង ភូមិស្បែង ភូមិអូរដា ភូមិជីឡូតី ភូមិតាលន ភូមិអង ភូមិគូរ	ត្រពាំងព្រះ	ព្រៃឈរ		

	កូមិកោះកាភេម កូមិត្រពាំងក្នុង				
	កូមិព្រៃទទឹង	ជ្រៃរៀន			
	កូមិឃ្លោយទី១ កូមិឃ្លោយទី២ កូមិឃ្លោយទី៤ កូមិអូរសង្កែ កូមិត្រពាំងឈូក កូមិដំណាក់ពង្រ	មៀន			
	កូមិ៣ កូមិក្បាលហុងចាស់	ល្វាលើ	ចំការលើ	០៣៨អ	សហគ្រាសថ្នល់បែកចំការលើ អេឡិកទ្រីស៊ីធី (គម្រោងទី៤)
	កូមិថ្នល់បែកកើត កូមិថ្នល់បែកលិច កូមិស្រែព្រាល កូមិត្រីក្ស កូមិ៧៧	ស្វាយទាប			
	កូមិផ្លាក កូមិតាប៉ុក	ចំការអណ្តូង			
	កូមិស្រែប្រាំង	តាប្រុក			
	កូមិប្រធាតុ កូមិសង្កែពង កូមិស្រម៉ែ	ស្រម៉ែ	ជើងព្រៃ	០៤៧អ	សហគ្រាស សរ ម៉ាលីស អេឡិកទ្រីស៊ីធី (គម្រោងទី៤)
	កូមិព្រាលិច	ព្រៃចារ			
	កូមិប៉ាណាក កូមិដង	សូទិត			
	កូមិពែងមានត្បូង កូមិស្ពឺលិច កូមិស្ពឺកើត កូមិវាល	ស្ពឺ	ចំការលើ	០៧៥អ	លោក ឆាយ គឹមហួរ (គម្រោងទី៣)
	កូមិត្រពាំងឫស្សី កូមិស្ពឺ(ក)	ជយោ			
	កូមិបាធាយ កូមិស្រះព្រីង	បាធាយ	បាធាយ	១៥៩អ	ក្រុមហ៊ុន យុន សុភាព ឯ.ក (គម្រោងទី៥)
	កូមិតាំងស្រី	មេព្រីង			
	កូមិវាល កូមិតាពយ កូមិគោបែក កូមិបែក	សំបូរ	បាធាយ	២១៦អ	ក្រុមហ៊ុនសំបូរ អេឡិកទ្រីស៊ីធី ឯ.ក (គម្រោងទី៣)
	កូមិត្រពាំងផ្កាវ កូមិព្រីងជ្រៃ កូមិតានី	ព្រីងជ្រៃ	ជើងព្រៃ	២៨៦អ	លោកស្រី ស៊ូ រ៉ុង (គម្រោងទី៤)
	កូមិស្វាយមាស កូមិកុមារ កូមិបាខុម កូមិពោធិ៍	សំពងជ័យ			
	កូមិកណ្តាល កូមិពង្រ កូមិក្រោក កូមិអង្គ កូមិប្រទេន	ត្រពាំងគរ			

		ភូមិទួលសំបួរ ភូមិពោន ភូមិទួលស្រឡៅ ភូមិវាលព្រះ	ទួលសំបួរ	ស្ទឹងត្រង់	២៩២អ	លោក សេង គ្រី (គម្រោងទី៣)
		ភូមិលៀក ភូមិបន្ទាយថ្មី	អំពិល	កំពង់សៀម	៣៤០អ	លោក លួន សុភាព
		ភូមិគងមហា ភូមិពង្រ ភូមិប្រាសាទ ភូមិក្តីបឹង	វិហារធំ			
		ភូមិ១ ភូមិ២ ភូមិ៣ ភូមិ៧ ភូមិ៩ ភូមិ១០ ភូមិ១២	កោះសូទិន	កោះសូទិន	៣៦៣អ	លោក លាង ផល្លា (គម្រោងទី២)
		ភូមិស្រែសង្កែ ភូមិកោះកណ្តាល ភូមិត្រពាំងជ្រៃ	ពាមកោះស្នា	ស្ទឹងត្រង់	៣៦៩អ	លោក ឌី ពិសិដ្ឋ (គម្រោងទី២)
		ភូមិឈើទើ ភូមិវាលបំពង	ខ្ពស់តាងួន			
		ភូមិស្រែអំពៅ ភូមិវាលព្រះ	ទួលសំបួរ			
៤	កំពង់ឆ្នាំង	ភូមិគ្រួសលិច ភូមិតាំងគ្រួសកើត ភូមិក្រាំងល្វា	ក្រាំងល្វា	សាមគ្គីមានជ័យ	០៤១អ	ក្រុមហ៊ុន ទី សុគន្ធ (ធី.អេស.ខេ) អេឡិកទ្រីស៊ីធី ខូអិលធីឌី (គម្រោងទី៣)
		ភូមិព្រៃសាក់	ពានី	កំពង់ត្រឡាច		
		ភូមិអូរឫស្សី ភូមិធ្នង់ ភូមិចាន់កៀន ភូមិស្រែប្រើយ ភូមិច្រក់រមៀត	អូរឫស្សី			
		ភូមិកំពង់ក្តារ ភូមិកៀនរកា	កំពង់ត្រឡាច			
		ភូមិប្របផ្ទះ ភូមិច្រមុះជ្រូក ភូមិចក ភូមិជំទាវ	ច្រេស			
		ភូមិចោងម៉ោង	ចោងម៉ោង	ទឹកផុស		
		ភូមិជួញជិត ភូមិអន្លង់ព្រីង	ឈានឡើង	សាមគ្គីមានជ័យ	៣៩៣អ	លោក ទូច កក្កដា * (គម្រោងទី២)
		ភូមិព្រែកកន្លង ភូមិកៀនរកា	កំពង់ត្រឡាច	កំពង់ត្រឡាច	៤០០អ	លោក ហុង សេងគ្រី (គម្រោងទី៣)
		ភូមិខ្លាគ្រហឹម ភូមិបាក់ភ្នំ	អំពិលទឹក			
		ភូមិក្រាំងតាឯក	ពានី	កំពង់ត្រឡាច	៤១៥អ	លោកស្រី កែវ វ៉ារិន * (គម្រោងទី៤)
		ភូមិបឹងលាជ ភូមិក្រាំងសៀម	សេដ្ឋី	សាមគ្គីមានជ័យ		
		ភូមិស្រែម្កាក់	ត្បែងខ្ពស់			
		ភូមិត្រពាំងម្លេស ភូមិច្រកសង្កែ	ស្វាយដុក			

		ភូមិពាមធ្លោក ភូមិអន្លង់មេត្រី ភូមិក្បាលអន្លង់	ពាមធ្លោក	ជលគីរី	៤២៤អ	លោក សួន សុផានិត
៥	កំពង់ស្ពឺ	ភូមិព្រះខែ ភូមិវាលធំ	ត្រែងត្រយឹង	ភ្នំស្រួច	០៨២អ	សហគ្រាសពេជ្រនិល អិល.អេស.ខេ * (គម្រោងទី៥)
		ភូមិព្រៃតាលីម ភូមិព្រៃស្បូវ ភូមិព្រៃក្តី	ជង្រុក	គងពិសី	១០១អ	ក្រុមហ៊ុន តូ ឈិនសេង ខុអិលធីឌី * * (គម្រោងទី៤)
		ភូមិអង្គសខ្មាយ ភូមិក្រាំងស្បូវ	មហាបុស្សី			
		ភូមិសូគង ភូមិគ្រោយត្រក ភូមិព្រៃនូក ភូមិអង្គកន្ទោច ភូមិត្រពាំងគ្រួស	ស្នំក្រពើ			
		ភូមិព្រៃពាយ	ទួលអំពិល	បសេដ្ឋ		
		ភូមិក្រសាំងជីមែ	វាល	គងពិសី	១០១អ	ក្រុមហ៊ុន តូ ឈិនសេង ខុអិលធីឌី * * (គម្រោងទី៥)
		ភូមិត្រពាំងមាន	ស្នំក្រពើ			
		ភូមិផាន	ទួលអំពិល	បសេដ្ឋ		
		ភូមិត្រពាំងត្រកៀត	ពោធិ៍អង្រៀង			
		ភូមិតានៃ ភូមិព្រៃបុស្សី ភូមិថ្មី	ជាំសង្កែ	ភ្នំស្រួច	៣៨៥អ	ក្រុមហ៊ុន ចាន់ គឹមអេង អេឡិកទ្រីស៊ីធី (គម្រោងទី៣)
		ភូមិច្រកព្រាល	កក្តី	បសេដ្ឋ	៣៨៦អ	ក្រុមហ៊ុន យុនវឌ្ឍនៈ អេឡិកទ្រីស៊ីធី (គម្រោងទី៥)
		ភូមិត្រពាំងបែក ភូមិលាំងបែក ភូមិព្រិចខ្ពស់ ភូមិក្រវៀក	យាអង្គ	ថ្មង	៣៩៣អ	លោក ទូច កក្កដា * (គម្រោងទី២)
		ភូមិទឹកលង២	រុងរឿង			
ភូមិព្រៃវែង	ប្រាំបីមុំ					
៦	កំពង់ធំ	ភូមិខ្វែក ភូមិល្អក	កំពង់ថ្ម	សន្ទុក	០០៦អ	ក្រុមហ៊ុន ផេង គៀង អេឡិកទ្រីស៊ីធី (គម្រោងទី៣)
		ភូមិត្រពាំងស្វាយ ភូមិត្រពាំងជ្រៃ ភូមិតាខុក ភូមិយាយទៀង	បល្ល័ង្ក	បារាយណ៍		

	ភូមិទួលសាលា ភូមិខ្សាច់ល្អិត ភូមិបុងដូង ភូមិគូ	បុងដូង			
	ភូមិត្រពាំងឈូក ភូមិដូនប៉ែន	បឹង			
	ភូមិសំរោង	បារាយណ៍	បារាយណ៍	០៣៩អ	លោក គឹម ច័ន្ទតារា (គម្រោងទី៤)
	ភូមិបត់ត្រង់ ភូមិម្សាក្រុង ភូមិសំបូរត្បូង ភូមិសំបូរជើង	ម្សាក្រុង	ស្នោង	០៦៣អ	លោក អ៊ុង ហុកស៊ីន (គម្រោងទី៤)
	ភូមិត្នោត	ទ្រា			
	ភូមិចក	កំពង់ចិនជើង			
	ភូមិកំពង់ចិន	កំពង់ចិនត្បូង			
	ភូមិពៃ ភូមិដូនល្អ ភូមិត្នោតតម ភូមិមណាយ ភូមិអំពិល ភូមិប្រជិត	សំព្រោច			
	ភូមិផ្កោល ភូមិពុះ ភូមិពពឹង	មានជ័យ	សណ្តាន់	១៩៩អ	សហគ្រាស ស៊ឹម ឡែង អេឡិកទ្រីស៊ីធី
	ភូមិអូរត្នោត	ងន			
	ភូមិឈូក	សណ្តាន់			
	ភូមិស្វាយ	បារាយណ៍	បារាយណ៍	២៤៥អ	លោក ឈា សុខុម
	ភូមិកំញ៉ត ភូមិប្រខ្នាយ	ទ្រៀល			
	ភូមិផ្លូវទទឹង ភូមិសង្កែជ្រៃ ភូមិប្រសាទ ភូមិក្តាមហា ភូមិធ្លេន ភូមិឈូកខ្សាច់	ឈូកខ្សាច់			
	ភូមិព្រៃជ័រ ភូមិពាមក្លែង	ក្លែង	សណ្តាន់	៣២៦អ	សហគ្រាស វណ្ណា ឡែងហ៊ឹម អេឡិកទ្រីស៊ីធី
	ភូមិទួលចារ ភូមិចំរេះ ភូមិបញ្ជាឡា	គោល	ប្រាសាទសំបូរ		
	ភូមិស្វាយ	ស្រីង			
	ភូមិច្រនាង	តាំងក្រសៅ			
	ភូមិខ្នាក់ ភូមិគគីរ ភូមិត្រពាំងថ្ម ភូមិសាលាវិស័យ	សាលាវិស័យ	ប្រាសាទបាល្ល័ង្ក	៣២៧អ	លោក កើត ចន្ទី

		ភូមិក្លាន់ទៀង ភូមិស្រែ ភូមិតាឡែក ភូមិអូរក្រូច						
		ភូមិថ្នល់ ភូមិធំ ភូមិម្រាក់(ក) ភូមិម្រាក់(ខ)	ទួលត្រើល					
		ភូមិពណ្ណារាយ ភូមិប្រនាគ ភូមិត្រពាំង	ចើងជើង	បារាយណ៍	៣៦៧អ	សៀន សុផល (គម្រោងទី៥)		
		ភូមិបារ ភូមិលាវ ភូមិស្លាកែត	ក្រវ៉ា					
		ភូមិអណ្តោក ភូមិកំពង់ក្របី	បាក់ស្នា					
		ភូមិវាលព្រីងក្រោម ភូមិកែវង	ឈើទាល	សណ្តាន់	៤២៥អ	លោក ហ៊ុ ថន		
៧	កំពត	ភូមិភ្នំតូច	កណ្តាល	ទឹកឈូ	០៤៤អ	ក្រុមហ៊ុនអគ្គិសនីទឹកឈូ (គម្រោងទី៥)		
		ភូមិត្រសេកកោង	ថ្មី					
		ភូមិល្អាង ភូមិក្រាំងលាវ	មានវិទូ	ដងទុង				
		ភូមិអង្គរពាក់	ដំណាក់ស្រុក					
		ភូមិស្នោតូច	អង្គរមាស	អង្គរជ័យ				
		ភូមិដំបូកខ្ពស់ ភូមិដងទុង	ដំបូកខ្ពស់					
		ភូមិតូច	ក្រាំងស្នាយ	ឈូក				
		ភូមិពស់ពង ភូមិខ្នាចរមាស	នារាយណ៍					
		ភូមិក្រាំងម្តេង	ក្រាំងស្រូវ					
		ភូមិអង្គឃ្លៃ	ត្រមែង					
		ភូមិត្រពាំងតាសេក ភូមិព្រៃភ្នំ	បារនៀវ					
		ភូមិប្រាល ភូមិត្រពាំងខ្លា	តានី	អង្គរជ័យ			០៩៧អ	លោក យ៉ិន អ៊ុច (គម្រោងទី៣)
		ភូមិពោធិ៍	ភ្នំកុង					
		ភូមិត្រពាំងសង្កែ	ត្រពាំងសង្កែ	ទឹកឈូ			១៨០អ	ក្រុមហ៊ុន កែប ដៅវ៉េ ស៊ីបផ្លាយ *
		ភូមិកំពង់នង	កូនសត្វ					

		ភូមិពងទឹក ភូមិឧបរុន ភូមិស្រែចែង	ស្រែចែង	ជុំគីរី	១៩៧អ	សហគ្រាសអេឡិកទ្រីស៊ីដធី អង្គរកា * (គម្រោងទី៤)
៨	កណ្តាល	ភូមិអំពិលទឹក	កំពង់ភ្នំ	លើកដែក	០២១អ	លោកស្រី នៅ ស្រីពេជ្រ
		ភូមិកំពង់ចម្លង ភូមិស្ពានដែក	ព្រែកទន្លាប់			
		ភូមិរាំងដេក ភូមិកោះតេជោ	គគីរធំ	កៀនស្វាយ	១៧០អ	លោក ឈុន លី
		ភូមិគរ ភូមិរកា ភូមិធំ ភូមិតាគល់ ភូមិសំរោង ភូមិទួលក្រាំង	ក្រាំងយ៉ូវ	ស្ពាន	១៧៩អ	សហគ្រាសអគ្គិសនី ញឹក ម៉ី * (គម្រោងទី២)
		ភូមិវិហារ ភូមិរកា ភូមិតឹងពង ភូមិអំពិល ភូមិធំ ភូមិគរ ភូមិតាគល់ ភូមិកណ្តាល ភូមិចេក ភូមិអង្គ	ក្រាំងយ៉ូវ	ស្ពាន	១៧៩អ	សហគ្រាសអគ្គិសនី ញឹក ម៉ី * (គម្រោងទី៣)
		ភូមិព្រែកតាមាក់	ព្រែកតាមាក់	ខ្សាច់កណ្តាល	២៣០អ	លោកស្រី ថុយ វុន (គម្រោងទី៣)
		ភូមិជ្រោយស្មោ	ព្រែកជ្រៃ	កោះធំ	៣១៦អ	សគ្រាស ក្នុងសំណរ ឌីវឡូបមេន
៩	ក្រចេះ	ភូមិបឹងកៀប	ជំរីផ្ទឹង	ឆ្នុង	១៩១អ	លោកស្រី ភិន វិការី * (ទូទាត់លើកទី១)
		ភូមិឆក់កន្ទោង	ព្រែកសាម៉ាន			
		ភូមិឈើទាលភ្លោះក្រោម ភូមិឈើទាលភ្លោះលើ ភូមិកញ្ជរ	កញ្ជរ			
		ភូមិព្រែកតាអាង ភូមិបុស្សលាវ ភូមិព្រះគន្លង	បុស្សលាវ	ចិត្របុរី		
		ភូមិក្បាលកោះ ភូមិកណ្តាលកោះ ភូមិចុងកោះ	កោះតាស៊ុយ	ព្រែកប្រសព្វ	២១៧អ	លោក ហាំង ពៅ (គម្រោងទី៣)
		ភូមិព្រែកប្រសព្វ	ព្រែកប្រសព្វ	ព្រែកប្រសព្វ	២២៧អ	លោក យោន បញ្ញាវត្ត
		ភូមិប្រម៉ា ភូមិវាលកន្សែង	កំពង់ជំរី	ឆ្នុង	៣២១អ	លោក សូ ថាវិន * (គម្រោងទី៣)
		ភូមិស្រែទៀក ភូមិបុស ភូមិស្រែស្តេច	ជំរីផ្ទឹង			
		ភូមិដារ ភូមិអញ្ញាញ ភូមិសេរីភាព ភូមិខ្សារ	ដារ	ចិត្របុរី	៣៤២អ	ក្រុមហ៊ុន យោន សុភារិទ្ធ ត្រេឌីង (គម្រោងទី២)
		ភូមិអន្លង់រៀន ភូមិកន្ទួត	កន្ទួត			

		ភូមិវាលសំបូរ ភូមិភ្នំតូ ភូមិក្រសាំង ភូមិមានជ័យ ភូមិខ្លាច ភូមិច្រណែល	ស្រែ			
		ភូមិស្រែស្បូវ	ក្បាលជំរី	សំបូរ	៣៤៦អ	លោកស្រី ជាសុខខេង (គម្រោងទី៤) ទូទាត់លើកទី១
១០	ព្រះវិហារ	ភូមិវាលធំ	ជាំក្បាន	ជាំក្បាន	១៦២អ	លោកស្រី លាភ ស្រីអ៊ឹង (គម្រោងទី២)
		ភូមិធម្មជាតិ ភូមិស្រែអែម	កន្ទួត	ជាំក្បាន	៣០៧អ	លោក កែវ ងួន (គម្រោងទី២)
		ភូមិស្នែង	ខ្យង	ជ័យសែន	៤០៩អ	លោក អេង សុធាវឌ្ឍនា (គម្រោងទី២)
		ភូមិដំណាក់ត្រាច ភូមិប្រមូលផ្តុំ ភូមិបដិវត្តន៍ ភូមិផ្លោក ភូមិចំរើន ភូមិប្រាច់	ប្រាច់			
		ភូមិធ្មា	ធ្មា			
១១	ព្រៃវែង	ភូមិដងទង់ ភូមិក្នុង ភូមិថ្កូវ ភូមិពាន់វត្ត	ប្រាសាទ	កំពង់ត្របែក	០៣៦អ	លោកស្រី ពោជ គឹម (គម្រោងទី២)
		ភូមិពោធិ៍សាត់ ភូមិឫស្សីសាញ់ ភូមិយោងធំ ភូមិរាំង ភូមិត្រពាំងស្តុន ភូមិស្នាយបុណ្យ ភូមិត្រោក ភូមិដីផុច ភូមិក្រសាំង	ដីផុច	មេសាង	២៣៩អ	លោក ចាន់ សុធា (គម្រោងទី៤)
		ភូមិចេកធ្លក ភូមិផ្លាំង ភូមិត្រកៀត	ត្រពាំងស្រែ	បាភ្នំ	២៦៧អ	លោកស្រី នៅ សុភា
		ភូមិស្នាយសាមសិប ភូមិអណ្តូង ភូមិបឹងការ ភូមិផ្លូវល្អស	ជើងភ្នំ			
		ភូមិឈើកាច់ ភូមិត្រពាំងសាលា ភូមិក្រាលគោ	ឈើកាច់			
		ភូមិពោធិ៍វង្ស ភូមិត្បែង	ថ្កូវ	កំពង់ត្របែក	៣៤៣អ	ក្រុមហ៊ុន ព្រៃម ហ៊ុន អេឡិកទ្រីខល (គម្រោងទី៦)
		ភូមិបេង	ព្រៃពោន			
		ភូមិដូង	ជ្រៃ			
		ភូមិតាកែវ ភូមិកាចាប់ក្រោម	ពាមមន្ទារ			

		ភូមិមាសឈរ ភូមិស្ដារ ភូមិត្រពាំងត្រាវ ភូមិព្រៃស្នួល	គោកខ្នុក					
		ភូមិបល្ល័ង្ក	កន្សោមអក					
		ភូមិអង្គរសរ ភូមិពន្លៃ	អង្គរសរ	មេសាង	៣៥៥អ	លោក ឈរ វែងងួន * (គម្រោងទី៥)		
		ភូមិដូនមារ ភូមិត្រពាំងសិការ	ស្ដៅកោង	បាក់				
		ភូមិតាពូង ភូមិអន្សោង	អន្សោង	ពោធិ៍រៀង				
		ភូមិស្នា ភូមិភ្នោត	ព្រែកឫស្សី					
		ភូមិពោធិ៍រៀងជើង ភូមិវាលញៅ	ពោធិ៍រៀង					
		ភូមិពពិស	ព្រែកន្លោង					
		ភូមិបាក់ដោក	ព្រែកជ្រៃ	មេសាង			៤៣៨អ	លោក រុន សវណ្ណ (គម្រោងទី២)
		ភូមិថ្មលកែង ភូមិចេក ភូមិព្រៃចំការជើង ភូមិព្រៃចំការត្បូង ភូមិភ្នំត	ស្វាយជ្រៃ					
១២	ពោធិ៍សាត់	ភូមិផ្ទះស្នា	ត្រពាំងជង	បាកាន			០៣៣អ	សហគ្រាស ឈូ ងួន អេឡិកទ្រីស៊ីធី (គម្រោងទី៥)
		ភូមិដំណាក់ធ្នង់ ភូមិកោះក្របី	ខ្នារទទឹង					
		ភូមិត្រាង ភូមិអូរព្រាល ភូមិតាមុំ ភូមិក្ដាន់	មេទឹក					
		ភូមិត្រាចក្រាល ភូមិព្រះម្លូ ភូមិចំការលើ ភូមិវត្តជ្រៃ	បឹងខ្នារ					
		ភូមិឫស្សីតាម៉ាន់ ភូមិអូរ ភូមិត្រាំសេះ	បឹងបត់ កណ្តាល	បាកាន	០៣៤អ	សហគ្រាស យេន យូឡាយ អេឡិកទ្រីស៊ីធី (គម្រោងទី៩)		
		ភូមិកោះស្វាយ ភូមិត្រពាំងជង ភូមិចំការអូរ ភូមិស្រែល្វា	ត្រពាំងជង					
		ភូមិអណ្ដូងក្រសាំង ភូមិញៅ ភូមិកោះក្រសាំង ភូមិតាបាប ភូមិកណ្តឹងមាស	ស្នាមព្រះ					
		ភូមិស្វាយដូនកែវ១	ស្វាយដូនកែវ	បាកាន	០៧២អ	លោក យ៉ា សម្បត្តិ *		

		ភូមិព្រៃក្របៅ ភូមិទួលរតាំង	អូរតាប៉ោង	បាកាន	១០២អ	លោក ព្រាប វណ្ណារ៉េត	
		ភូមិស្វាយបាក់ ភូមិកំពែង ភូមិអូរស្រាវ	ព្រងីល	ភ្នំក្រវាញ	៣៣១អ	លោក លឹម ប៉ាក់ (គម្រោងទី៤)	
		ភូមិធ្នាលមាន់ ភូមិព្រៃរោង ភូមិបោសគរ ភូមិថ្មី ភូមិប្រហាល ភូមិបឹងត្នោត ភូមិតាំងគោក	តាលោ	បាកាន	៣៣២អ	លោក ញាណ វឌ្ឍនា (គម្រោងទី៤)	
		ភូមិអន្លង់វិល ភូមិក្បាលមោស ភូមិបឹងឈូក	អន្លង់វិល	កណ្តៀង	៣៨២អ	លោកស្រី គឹម ស៊ីផល (គម្រោងទី៣)	
		ភូមិផ្លូវល្ងង ភូមិពោធិ៍អណ្តែត ភូមិដងអូរ ភូមិបឹងក្រាញ់ ភូមិកូនក្រាយ ភូមិសំរោង ភូមិព្រែកត្របែក ភូមិកញ្ជរ	កញ្ជរ				
		ភូមិព្រៃក្តីលើ ភូមិព្រៃក្តីក្រោម ភូមិព្រែកឈើត្រាវ ភូមិកំពង់ ក្រសាំងលើ ភូមិកំពង់ក្រសាំងក្រោម ភូមិបង្គោល ភូមិបឹងឈូក ភូមិស្សា	កណ្តៀង				
		ភូមិក្បាលពាម ភូមិបឹងចក ភូមិចារឹក ភូមិវត្តលៀប ភូមិស្សា ភូមិព្រៃស្រគុំ ភូមិត្រពាំងថ្ម ភូមិធ្លក ភូមិក្បាលឈើពុក ភូមិកំពង់សំបូរ	ស្សា				
ភូមិត្រពាំងស្វាយ ភូមិទំរឹង	រើល	ពួក	០៣៥អ				ក្រុមហ៊ុន វិន វី: ស៊ីវីស (គម្រោងទី៣)
ភូមិជួចក្រី ភូមិស្វាយ	ត្រីញ័រ						
ភូមិគំរូ	ល្វា						
ភូមិរកាយា ភូមិគោកឫស្សី	កែវពណ៌						
១៣	សៀមរាប	ភូមិស្ពានតូច ភូមិបឹង ភូមិគោកដី	ឫស្សីលក	ដីក្រែង	១២៩អ	លោក ចាន់ សុខ (គម្រោងទី៤)	
		ភូមិថ្នល់ដាច់	សង្ហើយ				
		ភូមិបុសគរ	គោកធ្លកក្រោម				
		ភូមិដូនពេង	ដូនពេង	អង្គរជុំ	១៣៩អ	លោក ជួង ណារិន (គម្រោងទី២)	

		ភូមិតាសោម ភូមិករលំ ភូមិគោកចាន់ ភូមិទំពូង ភូមិម្នាក់ ភូមិញ៉ា ភូមិប្រាំដំឡើង	តាសោម			
		ភូមិព្រៃទទឹង ភូមិឈូក ភូមិយាង	ចាលយូក	អង្គរជុំ	១៣៩អ	លោក ជួង ណារិន (គម្រោងទី៣)
		ភូមិគោកថ្មី	តាសោម			
		ភូមិខ្យាច់អំពិល ភូមិជប់កំភ្លឹង	ស្រែណូយ	វ៉ារិន	២៤០អ	លោកស្រី ឡុង គឹមហេង (គម្រោងទី៤) ទូទាត់លើកទី១
		ភូមិប្រនៀង ភូមិត្រាំកក់ ភូមិធ្លក	ស្នែងស្ពាន	ស្រីស្នំ	៣១១ អ	លោកស្រី ហេង ស៊ីមុយ (គម្រោងទី៤)
		ភូមិអំពៅជៀប	ជ្រោយនាងងួន			
		ភូមិស្នែងតារ៉េត	ភ្នាំងហាយ			
		ភូមិរំដួល ភូមិវ៉ារិន ភូមិគោកភ្នំ	វ៉ារិន	វ៉ារិន	៣៥៩អ	ក្រុមហ៊ុន អគ្គិសនី វ៉ារិន អង្គរ*
		ភូមិសរទៃ	ល្វាក្រាំង			
		ភូមិកញ្ជាន់រុន	ប្រាសាទ			
		ភូមិដូនឯម	គោកដូង	អង្គរជុំ		
១៤	ស្ទឹងត្រែង	ភូមិផាបាំង ភូមិសៀមប៉ាង ភូមិផាមួង	ថ្មកែវ	សៀមប៉ាង	២៩៦អ	លោកស្រី ហ៊ុយ ចេង
១៥	ស្វាយរៀង	ភូមិត្រោក ភូមិព្រៃតាញ៉ាយ ភូមិពោធិ៍	ខ្សែត្រ	កំពង់រោទិ៍	២៦៨អ	លោក ខាន់ ស៊ីដែន (គម្រោងទី៦)
		ភូមិព្រៃបើស ភូមិក្បាលថ្នល់	ត្នោត			
		ភូមិព្រៃម្ចាស់	សំឡី			
		ភូមិដូនណូយ ភូមិត្រពាំងរុន ភូមិត្រពាំងជៀលើ	ច្រេស	ចន្ទ្រា		
		ភូមិដូនទៃ	ទួលស្តី			
		ភូមិបុស្ស ភូមិវត្ត ភូមិពពេល ភូមិបឹង ភូមិតាសួស ភូមិពពូល	ត្រស់	មោសហែក	៣១៩អ	ក្រុមហ៊ុន ខ្មែរយូធីឡីធី ត្រេឌីង (ខេយូធី) ខេមភេនី (គម្រោងទី៤)

		ភូមិត្រពាំងពេល ភូមិត្រពាំងពិការ	អំពិល			
		ភូមិត្រពាំងពេល ភូមិសំបូរ ភូមិសំកី ភូមិត្រពាំង	សំបូរ			
		ភូមិធ្នង់ ភូមិស្មាច់ ភូមិថ្មកវាយទី១ ភូមិត្រពាំងជ្រៃ	ក្រសាំង			
១៦	តាកែវ	ភូមិកំពង់ជ្រៃ ភូមិបន្ទាយ	ស្មោង	ទ្រាំង	០១៦អ	លោក កែ គុយហួយ
		ភូមិកញ្ចាង ភូមិក្រាំងពង្រ ភូមិព្រៃខ្លា ភូមិថ្មី ភូមិត្រពាំងផ្លុង ភូមិខ្នារទង	កុមាររាជា	បាទី	១០១អ	ក្រុមហ៊ុន គូរ ឈិនសេង ខុអិលជីឌី * * (គម្រោងទី៤)
		ភូមិបាញ់ខ្លា ភូមិតាប៉ែន ភូមិត្រាំត្បាល់ ភូមិប្រសាទ ភូមិសាមគ្គី ភូមិឈើទាលជ្រុំ	ក្រាំងលាវ			
		ភូមិទួលល្អុង ភូមិសំរោងជ្រៃ ភូមិផ្សារគុម្មុបស្សី ភូមិអំពែរទុំ ភូមិព្រៃក្រាយ	តាំងដូង			
		ភូមិត្រពាំងត្របែង ភូមិព្រៃញឹក ភូមិអូរ ភូមិខ្នារ	ខ្នារ	សំរោង		
		ភូមិព្រៃជ័រ ភូមិវះពោះ	ខ្នារ	សំរោង	១០១អ	ក្រុមហ៊ុន គូរ ឈិនសេង ខុអិលជីឌី * * (គម្រោងទី៥)
		ភូមិរមន់ ភូមិឈើទាល ភូមិខ្នាចត្បូង ភូមិពេជ្រចង្វា	បឹងត្រាញ់ខាងជើង			
		ភូមិពងទឹកត្បូង	គុស	ត្រាំកក់	១២១អ	លោក ង៉ែត សូដា (គម្រោងទី២)
		ភូមិប្ញស្សីស្រុក	ញ៉ាំងញ៉ាំង			
		ភូមិជ្រៃត្នោត ភូមិយាយឡូ ភូមិត្រពាំងរំពាក់ ភូមិថ្មកែវ ភូមិបឹងម្កាក់ ភូមិត្រពាំងខ្លូត ភូមិត្រពាំងចក	ត្រាំកក់			
		ភូមិចេក ភូមិកណ្តាល	ដូង	បាទី	១៧៩អ	សហគ្រាសអគ្គិសនី ញឹក ម៉ី * (គម្រោងទី២)
		ភូមិអង្គស្វាយចេក	ចារ	ព្រែកប្បាស	១៧៩អ	សហគ្រាសអគ្គិសនី ញឹក ម៉ី * (គម្រោងទី៣)
		ភូមិស្មោ	ស្មោ			

		ភូមិត្រពាំងព្រៃ	សឹង្ហ	សំរោង	១៨៨អ	លោក លឹម ស៊ីសុភ័ណ្ណ (គម្រោងទី៥) លើកទី១
		ភូមិមហារាជ ភូមិបឹងត្រាញ់	បឹងត្រាញ់ខាងត្បូង			
		ភូមិប្រសៀក ភូមិខ្វាវ ភូមិស្វាយព្រៃ ភូមិទួលទ្រា ភូមិក្តល	លំចង់			
		ភូមិត្រពាំងក្រូច ភូមិព្រែកប្បាស(ក) ភូមិព្រែកប្បាស(ខ) ភូមិព្រែកប្បាស(គ)	ព្រែកប្បាស	ព្រែកប្បាស	១៩៥អ	លោក អ៊ូច តា
		ភូមិផ្សារជ្រៃ ភូមិបានយ ភូមិស្វាយពារ ភូមិត្រឹង	អង្កាញ់			
		ភូមិត្រពាំងក្រឡាញ់	អូរសារាយ	ត្រាំកក់	១៩៧អ	សហគ្រាសអេឡិកទ្រីស៊ីធី អង្គរកា * (គម្រោងទី៤)
		ភូមិព្រៃឈើទាល	តាកែម			
		ភូមិនាមពេជ ភូមិជំពូត្រីក ភូមិជ្រយ	ចំប៉ា	ព្រែកប្បាស	២១២អ	លោក ង៉ែត ម៉ែង (គម្រោងទី៥)
		ភូមិពងទឹក ភូមិទួលពង្រ ភូមិស្រែកែស ភូមិព្រាល ភូមិថ្មី ភូមិពឹងពង ភូមិសោម ភូមិដើមរំដួល ភូមិដើមអង្កាល ភូមិទន្លាប់	សោម	គីរីវង់	២៥៨អ	លោក សួន សារ៉ន
		ភូមិទួលក្រសាំង(ក) ភូមិទួលក្រសាំង(ខ) ភូមិពូនកក	អង្គរបូរី	អង្គរបូរី	២៦៥អ	លោក កែវ សារ៉ាដេ (គម្រោងទី២)
ភូមិព្រៃបាស៊ីក ភូមិស្វាយត្បូង ភូមិស្វាយជើង ភូមិរំលង ភូមិតាអី	បាស្រែ					
ភូមិយារប្តី ភូមិតាមូន	ព្រៃផ្តាំ					
១៧	ឧត្តរមានជ័យ	ភូមិឫស្សី ភូមិអូរជីក ភូមិថ្នល់កែង	ផ្តារ	ត្រពាំងប្រាសាទ	១៦៣អ	ក្រុមហ៊ុន អិម អិល ភី អេឡិកទ្រីស៊ីធី ត្រពាំងប្រសាទ *
		ភូមិទួលតាសេក ភូមិអូរក្រូច ភូមិឈូកសរ	អូរស្វាយ			
		ភូមិទំនប់ដាច់ ភូមិទួលបារ ភូមិជ័យនិវត្តន៍ ភូមិទួលព្រ ភូមិព្រះប្រឡាយ	ទំនប់ដាច់	ត្រពាំងប្រាសាទ	៣១២អ	លោក ផុំ ភីក្រ *

		ភូមិបន្ទាយចាស់ ភូមិក ភូមិព្រៃធំ	ចុងកាល់	ចុងកាល់	៣១៣អ	លោក ឈឹម សារោទ៍
		ភូមិជើងទៀន ភូមិគោកពង្រ	ជើងទៀន			
		ភូមិតាប៉ែន	ពង្រ	ចុងកាល់	៣៨៨អ	លោកស្រី ខៀវ សុផល (គម្រោងទី៣)
		ភូមិភ្នំតា	បន្ទាយរាក់	ក្រុងសំរោង	៤៤៤អ	លោកស្រី គង់ ចាន់ដា
១៨	កែប	ភូមិដំណាក់ចំបក	សង្កាត់អូរក្រសារ	ដំណាក់ចង្ហើរ	១៨០អ	ក្រុមហ៊ុន កែប ដៅវ៉ែ ស៊ីបផ្លាយ *
		ភូមិចំការបី ភូមិអូរដូង ភូមិព្រៃតាកុយ ភូមិភ្នំលាវ	ពងទឹក			
		ភូមិទួលស្រងាំ	សង្កាត់អង្កោល			
		ភូមិកែវក្រសាំង	កែប	ក្រុងកែប		
សរុប		៦៤៧ភូមិ	២៣៦ឃុំ	៧៤ស្រុក		

ក្រោមថវិកាផ្តល់ដោយធនាគារអភិវឌ្ឍន៍អាស៊ាន

១	បន្ទាយមានជ័យ	ភូមិវត្តថ្មី	ភ្នំតូច	មង្គលបូរី	១០៥អ	ក្រុមហ៊ុន ជី អិន អិន ជី អេឡិកទ្រីស៊ីជី * (គម្រោងទី៥)
		ភូមិស្រែព្រៃ ភូមិតាប៉ុន	ចំណោម			
		ភូមិផ្តារថ្មី	គោកបាល្ល័ង			
		ភូមិអូរស្នួត ភូមិគោលអំពិល	អូរព្រាសាទ			
		ភូមិគោកទន្លាប់ ភូមិពង្រ ភូមិត្រាង ភូមិអូរធំ	បន្ទាយនាង			
		ភូមិជំទាវ	ឫស្សីក្រោក			
		ភូមិព្រះស្រែ ភូមិតាឡូកណ្តាល ភូមិតាឡូចុង ភូមិចុងកោក ភូមិបឹងឃ្នាំងលិច ភូមិបឹងឃ្នាំងកើត	តាឡូ			
		ភូមិសាយសាម៉ន	ចំណោម	មង្គលបូរី	៣២៤អ	លោកស្រី ខៀវ សុខា * (គម្រោងទី៥)
		ភូមិជួនណាយ	ទ្រាស	ស្វាយចេក	៣៧៩អ	លោកស្រី កែវ ឆរី (គម្រោងទី៣)
		ភូមិចំការគរ	ស្វាយចេក			

២	បាត់ដំបង	ភូមិបឹងត្រឹង	បឹងត្រឹង	ថ្មគោល	១០៥អ	ក្រុមហ៊ុន ជី អិន អិន ជី អេឡិកទ្រីស៊ីធី * (គម្រោងទី៥)
		ភូមិប៊ុស្តិកន្ទី	កន្ទី២	បាណន់	២៤៤អ	ក្រុមហ៊ុន ខេ អ វាយ ត្រឡឹង
		ភូមិស្វាយបីដើម	កន្ទី១			
		ភូមិព្រៃទទឹង	បាយជំរំ	សំឡូត	៣៩២អ	ក្រុមហ៊ុន អេ អេស ឌី វី អិម ខូអិលធីឌី * (គម្រោងទី៣)
ភូមិអូររំចេកក្រោម ភូមិអូររំចេកលើ	អូរសំរិល					
៣	កំពង់ចាម	ភូមិត្រពាំងស្នោ ភូមិថ្មី	ត្រពាំងគរ	ជើងព្រៃ	០៤៧អ	សហគ្រាស សរម៉ាលីស អេឡិកទ្រីស៊ីធី (គម្រោងទី៣)
		ភូមិស្រាំលិច ភូមិស្រាំកើត ភូមិប្រខ្នុរ ភូមិក្រឡាញ់ ភូមិ ត្រពាំងត្នាត ភូមិប្រធាតុ ភូមិអណ្តូងទ្រាំង	ស្រម៉			
		ភូមិព្នៅលិច ភូមិបាទី ភូមិព្រៃចារក្នុង	ព្រៃចារ			
		ភូមិជុំលិច ភូមិផ្តៅជុំកើត ភូមិចាំនាង ភូមិឈើទាល	ផ្តៅជុំ			
		ភូមិបាណាក	សូទិព			
៤	កំពង់ឆ្នាំង	ភូមិត្រពាំងពោធិ៍ ភូមិដក់ពរ	ខុនរ៉ង	បរិបូណ៌	០៤០អ	សហគ្រាស អិម.អិច អេឡិកទ្រីស៊ីធី (គម្រោងទី៦)
		ភូមិធ្លកទ្រូ	ធ្លកទ្រូ	បរិបូណ៌	០៤០អ	សហគ្រាស អិម.អេច អេឡិកទ្រីស៊ីធី (គម្រោងទី៧)
		ភូមិត្រពាំងពោធិ៍	ខុនរ៉ង			
		ភូមិអណ្តូងច្រុះ ភូមិត្រពាំងត្រាច ភូមិជារៅ ភូមិព្រៃខ្នុរ	លោះប្លៀវ	លោះប្លៀវ	០៩៥អ	លោកស្រី ចាន់ ស៊ីម៉ូលី (គម្រោងទី៣)
		ភូមិអណ្តូងជ្រៃ	អណ្តូងស្នាយ			
		ភូមិមានជ័យ ភូមិស្តុករាជ	គោកបន្ទាយ			

		ភូមិអណ្តូងស្នាយ ភូមិអណ្តូងជ្រៃ	អណ្តូងស្នាយ	លោម្បៀវ	០៩៥អ	លោកស្រី ចាន់ ស៊ីម៉ូលី (គម្រោងទី៤)
		ភូមិទ្រនាមពេជ្រ ភូមិមានជ័យ	គោកបន្ទាយ			
		ភូមិដំណាក់អំពិល ភូមិក្តុល ភូមិល្អៅ	ក្រាំងស្តារ	ទឹកផុស	១១៩អ	លោក អ៊ុន សុផា (គម្រោងទី៧)
		ភូមិវាលស្បូវ ភូមិក្រាំងតាមុំ	តាំងក្រសាំង	ទឹកផុស	៣០០អ	ក្រុមហ៊ុន អូ អេស រឺ អ ត្រេឌីង (គម្រោងទី១១)
		ភូមិត្រពាំងតាសុខ	ព្រៃមូល	លោម្បៀវ		
		ភូមិព្រះរាមរង្សី ភូមិអូរពោង	ជ្រៃបាក់			
		ភូមិតល់គប់	ស្រែថ្មី			
		ភូមិភ្នំតូច	ពង្រ			
៥	កំពង់ស្ពឺ	ភូមិពោធិ៍	ដំណាក់រាំង	ឧត្តុង្គ	១៣៧អ	ក្រុមហ៊ុន ម៉េងសុខឡេង សនស្រាក់សិន និង អេឡិកទ្រីខល * (គម្រោងទី៦)
		ភូមិត្រពាំងសុភី ភូមិក្របីព្រៃ ភូមិព្រៃពោង ភូមិវត្តភ្នំ	ភ្នំតូច			
		ភូមិអង្គតាឡឹង ភូមិត្រពាំងវែង ភូមិអង្គខ្មៅ ភូមិត្រពាំងឫស្សី	សំបូរ	សំរោងទង		
		ភូមិព្រៃផ្តៅ	ត្រពាំងគង			
៦	កំពង់ធំ	ភូមិថ្នល់ ភូមិធំ	ទួលគ្រើល	ប្រាសាទបាល្ល័ង្ក	៣៦៨អ	កញ្ញា តាន់ គឹមបួយ (គម្រោងទី៣)
		ភូមិស្រែវាល ភូមិព្រិច ភូមិអូរខ្យង់ ភូមិគៀនទៀក	សាគ្រាម			
៧	កណ្តាល	ភូមិអង្គតាសិត	ទួលព្រេច	អង្គស្នួល	១៣៧អ	ក្រុមហ៊ុន ម៉េងសុខឡេង សនស្រាក់សិន និង អេឡិកទ្រីខល * (គម្រោងទី៦)
		ភូមិត្រពាំងត្នោត	ម្កាក់			
		ភូមិក្តាន់រយ	ដំណាក់អំពិល			
		ភូមិពោងគោ ភូមិកាប់លាវ ភូមិមាត់បឹង ភូមិត្រពាំងស្នា ភូមិ ដំរីស្លាប់ ភូមិទ្រា ភូមិត្រល់	ទ្រា	កណ្តាលស្ទឹង	១៥៣អ	សហគ្រាសអគ្គិសនី បឹងខ្យង
		ភូមិកោះខ្នុរ ភូមិព្រៃរកា ភូមិចំបក់គ្រប់ ភូមិបឹងភ្នែក	ព្រៃករកា			

		ភូមិព្រៃតាបុក ភូមិព្រៃតាតូច ភូមិប្រសាទ ភូមិព្រែកស្លែង ភូមិពន់បាន	ព្រែកស្លែង			
		ភូមិកោះខ្នុរ	ព្រែករកា	កណ្តាលស្ទឹង	១៧៤អ	សហគ្រាស អេឡិកទ្រីស៊ីដី ពត់សរ* (គម្រោងទី៣)
		ភូមិត្រពាំងស្វាយ	ទ្រា			
		ភូមិកុកទិល ភូមិជ្រលង	ត្បែង			
		ភូមិចំបក់កោង ភូមិទួលខ្នង	ទួលព្រេច	អង្គស្នួល	២៦១អ	សហគ្រាសអភិវឌ្ឍន៍អគ្គិសនីជនបទ
		ភូមិត្រពាំងថ្លាន់	ពន្លាំង			
		ភូមិអង្គរជ័យ	ស្នោ			
		ភូមិព្រៃតាប៉ុន ភូមិត្រពាំងពោធិ៍ ភូមិបឹងកំបោរ ភូមិថ្ម	ឌីឡោក			
		ភូមិព្រែកគង់រាជ	ព្រែកវែ	ល្វាងម	២៧២អ	សហគ្រាសអគ្គិសនី កំពង់ចម្លង បាក់ដាវ* (គម្រោងទី២)
		ភូមិបារុន ភូមិខ្នុរការ	បារុង	ល្វាងម	៣៤៧អ	ក្រុមហ៊ុន ៧អិនដី គ្រុប ទូទាត់លើកទី១
៨	ក្រចេះ	ភូមិអូរព្រះ	អូរត្រៀង	សំបូរ	៣៩៥អ	លោកស្រី យុន សុខហ្លួច* (គម្រោងទី៦)
៩	កោះកុង	ភូមិដីផាត	ថ្មដួនពៅ	ថ្មបាំង	៤១៨អ	លោកស្រី ឆេង ទូច (គម្រោងទី៣)
១០	ព្រះវិហារ	ភូមិត្រពាំងទន្ទឹម	រម្យទម	រៀង	៣២៩អ	លោកស្រី ទៀង បូនីកា (គម្រោងទី២)
		ភូមិគូលែនជើង	គូលែនជើង	គូលែន	៣៣៤អ	លោក ចក់ ស៊ាន (គម្រោងទី៣)
		ភូមិគូលែនត្បូង	គូលែនត្បូង			
១១	ព្រៃវែង	ភូមិព្រៃតាព្រី ភូមិស្វាយ ភូមិត្រពាំងក្រាញ ភូមិត្រពាំងទឹម	ព្រាល	កញ្ជៀច	២៥៩អ	ក្រុមហ៊ុន អិនធើប៊ីភី សីលូសិន ខបភើវសិន (គម្រោងទី៣)
		ភូមិព្រៃត្បាល	ចុងអំពិល			
		ភូមិត្រស	ភ្នំរាយ			

		ភូមិគ្រប់វត្ត	ក្របៅ	កំបាយមារ				
		ភូមិត្រពាំងប្រី ភូមិត្រឡាចស ភូមិដូនដៀវ	ត្របែក					
		ភូមិបឹងកក់ ភូមិព្រៃតាមុកថ្មី ភូមិត្រពាំងដង្ហិត ភូមិជួរផ្កាវ	ដូនកឹង					
		ភូមិក្រាំងចំបក់	ពានរោង	ស្វាយអន្ទរ	២៥៩អ	ក្រុមហ៊ុនអ៊ិនធើប៊ីកីសីលូសិន ខបភើរេសិន (គម្រោងទី៤) ទូទាត់ លើកទី១		
		ភូមិគក ភូមិត្របែកលិច	ស្វាយអន្ទរ	ស្វាយអន្ទរ				
		ភូមិទឹកថ្លា ភូមិគ្រោក	ទឹកថ្លា					
		ភូមិត្រពាំងព្រីង ភូមិកូនត្នោត ភូមិវាលតូច ភូមិបិទមាស	ដំរីពួន					
		ភូមិទន្សាយជល់ហឺប	ដូនកឹង	កំបាយមារ				
		ភូមិប្រឹក្សាទី១ ភូមិអូរកន្ទុយ	ស្មោងខាងត្បូង					
		ភូមិព្រៃសួរ ភូមិបានភ្លើង	ស្មោងខាងជើង					
		ភូមិអណ្តូងត្រាត	ច្រេស	មេសាង			២៦៩អ	លោក គង់ យោន (គម្រោងទី៣)
		ភូមិស្រះតាអឹម ភូមិគោកច្រេស ភូមិសូ	អង្គរសរ					
		ភូមិព្រែកតាវត្ត	កំពង់ប្រាំង	ពារាំង			២៧២អ	សហគ្រាសអគ្គិសនី កំពង់ចម្លង បាក់ដាវ* (គម្រោងទី២)
១២	ពោធិ៍សាត់	ភូមិស្ទឹងថ្មី	ប្រមោយ	វាលវែង			៤០៤អ	លោក ហេង ចន្ទារី (គម្រោងទី២)
១៣	សៀមរាប	ភូមិដងផ្កាវ ភូមិផ្លុង ភូមិជ័យបុរ ភូមិសំបួរ ភូមិអូររូង	ពង្រក្រោម	ដីក្រែង			១១១អ	លោក គង់ រុន * (គម្រោងទី៤)
		ភូមិម្កាក់ ភូមិតាលៀន	គោកធ្លកលើ					
		ភូមិដុបត្នោត ភូមិស្រឡៅស្រោង ភូមិព្រៃផ្កាវ	ពង្រលើ					
		ភូមិត្រាវបាក់ ភូមិប្រវាល	តាយ៉ែក	សូទ្រនិគម	១៨៣អ	លោកស្រី មាស គាវ (គម្រោងទី៣)		
		ភូមិពពេលកណ្តាល ភូមិត្រពាំងប្រើយ	ពពេល					
		ភូមិសក្តា ភូមិបឹងមាលា	បឹងមាលា	ស្វាយលើ				


		ភូមិល្អក់	គោកធ្លកលើ	ដីក្រែង	១៨៣អ	លោកស្រី មាស គាវ (គម្រោងទី៤)
		ភូមិត្រពាំងខ្នារ ភូមិជប់ក្រោម	ស្វាយលើ	ស្វាយលើ	២២៩អ	លោក ឃាន កែវ (គម្រោងទី៣)
		ភូមិដំបូកខ្ពស់	តាសៀម			
១៤	ព្រះសីហនុ	ភូមិបឹងតាស្រី ភូមិបឹងតាព្រហ្ម ភូមិដូនលយ ភូមិទឹកចេញ ភូមិបឹងជុំ ភូមិភ្នំតូច	បឹងតាព្រហ្ម	ព្រៃនប់	២៧១អ	លោក ហ៊ុន ហ៊ុយ (គម្រោងទី៥)
		ភូមិស្រែក្នុង ភូមិស្រែចាមលើ ភូមិអូរជ្រៅ ភូមិស្រែចាមក្រោម	អូរជ្រៅ			
១៥	ស្ទឹងត្រែង	ភូមិអូរឫស្សីកណ្តាល	អូរឫស្សី កណ្តាល	សៀមបូក	៣៩៥អ	លោកស្រី យុន សុខហ៊ុច * (គម្រោងទី៦)
		ភូមិកំកុន	កំកុន	សេសាន		
១៦	តាកែវ	ភូមិវាលប្រិយ ភូមិត្រពាំងត្រយឹង ភូមិម្រះព្រៅ ភូមិតានប់ ភូមិបបាម ភូមិរុន	ចំបក់	បាទី	១១៨អ	សហគ្រាសអគ្គិសនី បាទី (គម្រោងទី២)
		ភូមិភ្នោត	ភ្នោត			
		ភូមិត្រពាំងពោធិ៍ ភូមិបឹងពញាកុក ភូមិម្រះព្រៅ ភូមិត្រពាំង គៀប ភូមិរលាំង	ត្រពាំងក្រសាំង			
		ភូមិត្រពាំងឫស្សី ភូមិត្រពាំងរំពាត់ ភូមិថ្មកែវ ភូមិយាយឡ ភូមិអង្គរនាប	ត្រាំកក់	ត្រាំកក់	១២១អ	លោក ង៉ែត សូដា
		ភូមិឫស្សីស្រុក	ញ៉ែងញ៉ង			
		ភូមិខ្នារ	ក្រាំងធ្នង់	បាទី	១៧៤អ	សហគ្រាស អេឡិចត្រិកស៊ីធី ពត់សរ * (គម្រោងទី៣)
		ភូមិស្រម៉ុក	ពន្លៃ	អង្គរបុរី	២៣៨អ	លោក ហ៊ឺ វាសនា (គម្រោងទី២)
		ភូមិទ្រង់ភូមិ ភូមិព្រៃផ្តាំ-គ	ព្រៃផ្តាំ	អង្គរបុរី	២៧៣អ	លោក ជា សុវណ្ណារ៉ា

១៧	ប៉ៃលិន	ភូមិវាល	ស្ទឹងត្រង់	សាលាក្រៅ	០០៩អ	ក្រុមហ៊ុន អិម អេស្យូ ភី ឌីវីលឡូបមិន
១៨	ត្បូងឃ្មុំ	ភូមិត្របែក ភូមិផ្កាវ ភូមិស្រម៉ ភូមិវ័យ្យ ភូមិទឹកជ្រៅ	ទឹកជ្រៅ	តំបែរ	៣០៨អ	លោកស្រី កិន ថៃ (គម្រោងទី២)
		ភូមិពន្លាក ភូមិចារធំ ភូមិកូនត្រុំ ភូមិជាបជើង ភូមិជាចធំ	ចុងជាច			
		ភូមិគោកស្រុក	គោកស្រុក			
		ភូមិចំបក់	នាងទើត			
		ភូមិអណ្តូងពេជ្រ ភូមិឈូងតាសៅ ភូមិទួលសំព័រ ភូមិដីធាង ភូមិដង្កា ភូមិរំពាត់១ ភូមិរំពាត់២ ភូមិរំពាត់៣ ភូមិខ្នាចជុំ ភូមិតាកែវ	សេដា	តំបែរ	៣៣៩អ	លោក ថូរី នី (គម្រោងទី៣)
		ភូមិរំលេច	តំបែរ			
		ភូមិផ្កាដូង ភូមិស្រះ ភូមិមូសស្វាយ ភូមិរួមវិញ	ឈូក	ក្រូចឆ្មារ		
សរុប		២៣៥ភូមិ	៩៧ឃុំ	៣៧ស្រុក		
សរុបរួម		៨៨២ភូមិ	៣២២ឃុំ	៩៩ស្រុក		

សំគាល់៖ ក្នុងចំណោម ៨៨២ភូមិ ដែលបានអនុវត្តក្រោមថវិកាផ្តល់ដោយអគ្គិសនីកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ីម៉ង់ គឺមាន ៨ភូមិ ត្រួតគ្នា។

ឧបសម្ព័ន្ធទី៩

**ផែនទីបង្ហាញពីខេត្តដែលបានអនុវត្តកម្មវិធីជួយទុនសម្រាប់ពង្រីក និងកែលម្អការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ជនបទ
ក្រោមថវិកាផ្តល់ដោយអគ្គិសនីកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ីម៉ង់ ក្នុងឆ្នាំ២០១៩**



ឧបសម្ព័ន្ធទី១០

ព័ត៌មានសង្ខេបស្តីពីចុះកិច្ចសន្យាតាមខេត្តនីមួយៗ ក្រោមថវិកាផ្តល់ដោយអគ្គិសនីកម្ពុជា ក្រោមកម្មវិធីផ្តល់ចរន្តអគ្គិសនី ដល់គ្រួសារក្រីក្រមានបណ្ណសមធម៌ ក្នុងឆ្នាំ២០១៩

ខេត្ត	តំបន់ធ្វើសេវាកម្ម	អាជ្ញាបណ្ណលេខ	អ្នកកាន់អាជ្ញាបណ្ណ	ប្រភពផ្គត់ផ្គង់អគ្គិសនី
បាត់ដំបង	ផ្នែកខ្លះនៃឃុំចែងមានជ័យ ស្រុកបាណន់	៣៣០អ	លោក ឡុញ សុវណ្ណ	អគ្គិសនីកម្ពុជា
កំពង់ចាម	ផ្នែកខ្លះនៃស្រុកចំការលើ	០៣៨អ	សហគ្រាសថ្នល់បែកចំការលើ អេឡិកទ្រីស៊ីធី (គម្រោងទី៤)	សហគ្រាស អេឡិកទ្រីស៊ីធី ស្តង់-ចំការលើ
	ផ្នែកខ្លះនៃស្រុកបាធាយ	២៨៨អ	លោក យិន គឹមលី	អគ្គិសនីកម្ពុជា
	ផ្នែកខ្លះនៃឃុំបាធាយ ស្រុកបាធាយ	៤០០អ	លោក ហុង សេងគ្រី* (គម្រោងទី៣)	អគ្គិសនីកម្ពុជា
កំពង់ឆ្នាំង	ផ្នែកខ្លះនៃស្រុកកំពង់ត្រឡាច	៤០០អ	លោក ហុង សេងគ្រី* (គម្រោងទី៣)	អគ្គិសនីកម្ពុជា
កំពង់ធំ	ផ្នែកខ្លះនៃស្រុកសណ្តាន់	១៩៩អ	សហគ្រាស ស៊ឹម ឡៃអ៊ី អេឡិកទ្រីស៊ីធី (គម្រោងទី៣)	អគ្គិសនីកម្ពុជា
			សហគ្រាស ស៊ឹម ឡៃអ៊ី អេឡិកទ្រីស៊ីធី (គម្រោងទី៤)	អគ្គិសនីកម្ពុជា
	ផ្នែកខ្លះនៃស្រុកប្រាសាទសំបូរ និងស្រុកសណ្តាន់	៣២៦អ	សហគ្រាស វណ្ណា ឡៃហ៊ុម អេឡិកទ្រីស៊ីធី (គម្រោងទី៤)	អគ្គិសនីកម្ពុជា
			សហគ្រាស វណ្ណា ឡៃហ៊ុម អេឡិកទ្រីស៊ីធី (គម្រោងទី៥)	អគ្គិសនីកម្ពុជា
	ផ្នែកខ្លះនៃឃុំសាលាវិស័យ និងឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក	៣២៧អ	លោក កើត ចន្ទី	ក្រុមហ៊ុន ប៊ីស៊ីដេវ៉ែ ឌីវឡូបមេន
	ផ្នែកខ្លះនៃស្រុកបារាយណ៍	៣៦៧អ	លោក សៀន សុផល (គម្រោងទី៦)	ក្រុមហ៊ុន ប៊ីស៊ីដេវ៉ែ ឌីវឡូបមេន
លោក សៀន សុផល (គម្រោងទី៧)			ក្រុមហ៊ុនប៊ីស៊ីដេវ៉ែ ឌីវឡូបមេន	
កំពត	ផ្នែកខ្លះនៃស្រុកជុំគីរី	១៩៧អ	សហគ្រាស អេឡិកទ្រីស៊ីធី អង្គរកា*	អគ្គិសនីកម្ពុជា
កណ្តាល	ផ្នែកខ្លះនៃស្រុកស្អាង	១៧៩អ	សហគ្រាសអគ្គិសនី ញឹក ម៉ី* (គម្រោងទី២)	ក្រុមហ៊ុន អិលអិមខេ
ក្រចេះ	ផ្នែកខ្លះនៃស្រុកសំបូរ	៣៤៦អ	លោកស្រី ជា សុខខេង	អគ្គិសនីកម្ពុជា

	ផ្នែកខ្លះនៃស្រុកព្រែកប្រសព្វ និងស្រុកសំបូរ	៣៥៣អ	លោក សុខ ហេងសាំង	អគ្គិសនីកម្ពុជា
ព្រះវិហារ	ផ្នែកខ្លះនៃស្រុកសង្កមថ្មី ស្រុករវៀង ស្រុកត្បែងមានជ័យ ស្រុកជ័យសែន និងក្រុងព្រះវិហារ	៣២៩អ	លោកស្រី ទៀង បូនីកា	ក្រុមហ៊ុន ប៊ីស៊ីដេវ៉ា ឌីវឡូបមេន
ពោធិ៍សាត់	ផ្នែកខ្លះនៃស្រុកបាកាន	០៣៣អ	សហគ្រាស ឈូ ងួន អេឡិកទ្រីស៊ីធី (គម្រោងទី២)	អគ្គិសនីកម្ពុជា
			សហគ្រាស ឈូ ងួន អេឡិកទ្រីស៊ីធី (គម្រោងទី៣)	អគ្គិសនីកម្ពុជា
	ផ្នែកខ្លះនៃស្រុកបាកាន ស្រុកភ្នំក្រវាញ និងក្រុងពោធិ៍សាត់	០៣៤អ	សហគ្រាស យេនយូឡាយ អេឡិកទ្រីស៊ីធី (គម្រោងទី៣)	អគ្គិសនីកម្ពុជា
	ផ្នែកខ្លះនៃស្រុកភ្នំក្រវាញ និងក្រុងពោធិ៍សាត់	១២៤អ	សហគ្រាស អិ ឡេស៊ានក្រវាញ អេឡិកទ្រីស៊ីធី (គម្រោងទី៣)	អគ្គិសនីកម្ពុជា
សៀមរាប	ផ្នែកខ្លះនៃស្រុកជីក្រែង និងស្រុកសុទ្រនិគម	១២៩អ	លោក ចាន់ សុខ (គម្រោងទី៤)	ក្រុមហ៊ុន ខេធីស៊ី ខេប៊ិល
	ផ្នែកខ្លះនៃឃុំកន្ទួត ស្រុកស្វាយលើ ស្រុកបន្ទាយស្រី ស្រុកវ៉ារិន	២៤០អ	លោកស្រី ឡុង គឹមហេង * (គម្រោងទី៣)	អគ្គិសនីកម្ពុជា
	ផ្នែកខ្លះនៃស្រុកវ៉ារិន	៣៥៩អ	ក្រុមហ៊ុន អគ្គិសនី វ៉ារិន អង្គរ	អគ្គិសនីកម្ពុជា
តាកែវ	ផ្នែកខ្លះនៃស្រុកបាទី និងស្រុកព្រែកប្បាស	១៧៩អ	សហគ្រាសអគ្គិសនី ញឹក ម៉ឺ * (គម្រោងទី២)	ក្រុមហ៊ុន អិលអិមខេ
	ផ្នែកខ្លះនៃស្រុកត្រាំកក់	១៩៧អ	សហគ្រាស អេឡិកទ្រីស៊ីធី អង្គរកា *	អគ្គិសនីកម្ពុជា
ឧត្តរមានជ័យ	ផ្នែកខ្លះនៃស្រុកអន្លង់វែង	២៤០អ	លោកស្រី ឡុង គឹមហេង * (គម្រោងទី៣)	អគ្គិសនីកម្ពុជា

សំគាល់៖ * តំបន់ធ្វើសេវាកម្មស្ថិតក្នុងខេត្តចំនួន២។

ឧបសម្ព័ន្ធទី១១

**ព័ត៌មានសង្ខេបស្តីពីចំនួនគ្រួសារជនបទគ្រោងតភ្ជាប់ចរន្តអគ្គិសនីជាប់កិច្ចសន្យា ចំនួនគ្រួសារជនបទបានតភ្ជាប់ចរន្តថ្មី និងស្ថានភាពបច្ចុប្បន្ន
ក្រោមកម្មវិធីផ្តល់ចរន្តអគ្គិសនីដល់គ្រួសារក្រីក្រមានបណ្ណសមធម៌ ក្នុងឆ្នាំ២០១៩**

ខេត្ត	អាជ្ញាបណ្ណលេខ	អ្នកកាន់អាជ្ញាបណ្ណ	ចំនួនគ្រួសារ ជនបទគ្រោង តភ្ជាប់ចរន្តថ្មី ជាប់កិច្ចសន្យា (គ្រួសារ)	ចំនួនគ្រួសារ ជនបទ បានតភ្ជាប់ ចរន្តថ្មី (គ្រួសារ)	សំគាល់
បាត់ដំបង	៣៣០អ	លោក ឡុញ សុវណ្ណ	78	35	បានទទួលថវិកា
កំពង់ចាម	០៣៨អ	សហគ្រាស ថ្មល់បែកចំការលើ អេឡិកទ្រីស៊ីធី (គម្រោងទី៤)	100	100	បានទទួលថវិកា
	២៨៨អ	លោក យិន គឹមលី	362	100	កំពុងអនុវត្ត
កំពង់ឆ្នាំង	៤០០អ	លោក ហុង សេងគ្រី* (គម្រោងទី៣)	100	79	បានទទួលថវិកា
	៤២១អ	លោកស្រី លីវ សុខហួង (គម្រោងទី២)	-	100	បានទទួលថវិកា
កំពង់ធំ	១៩៩អ	សហគ្រាស សឹម ឡៃអ៊ី អេឡិកទ្រីស៊ីធី (គម្រោងទី៣)	100	100	បានទទួលថវិកា
		សហគ្រាស សឹម ឡៃអ៊ី អេឡិកទ្រីស៊ីធី (គម្រោងទី៤)	10	10	បានទទួលថវិកា
	៣២៦អ	សហគ្រាស វណ្ណា ឡៃហ៊ឹម អេឡិកទ្រីស៊ីធី (គម្រោងទី៤)	100	100	បានទទួលថវិកា
		សហគ្រាស វណ្ណា ឡៃហ៊ឹម អេឡិកទ្រីស៊ីធី (គម្រោងទី៥)	60	60	បានទទួលថវិកា
	៣២៧អ	លោក កើត ចន្ទី	80	75	បានទទួលថវិកា និងបិទគម្រោង
	៣៦៧អ	លោក សៀន សុផល (គម្រោងទី៦)	100	100	បានទទួលថវិកា
លោក សៀន សុផល (គម្រោងទី៧)		131	131	បានទទួលថវិកា	
ក្រចេះ	៣៤៦អ	លោកស្រី ជា សុខខេង	100	-	កំពុងអនុវត្ត

	៣៥៣អ	លោក សុខ ហេងសាំង	100	100	បានទទួលថវិកា
ព្រះវិហារ	៣២៩អ	លោកស្រី ទៀង បូនីកា	80	39	បានទទួលថវិកា និងបិទគម្រោង
ពោធិ៍សាត់	០៣៣អ	សហគ្រាស ឈូ ងួន អេឡិកទ្រីស៊ីធី (គម្រោងទី២)	50	50	បានទទួលថវិកា
		សហគ្រាស ឈូ ងួន អេឡិកទ្រីស៊ីធី (គម្រោងទី៣)	40	32	បានទទួលថវិកា និងបិទគម្រោង
	០៣៤អ	សហគ្រាស យេនយូឡាយ អេឡិកទ្រីស៊ីធី (គម្រោងទី២)	-	197	បានទទួលថវិកា និងបិទគម្រោង
		សហគ្រាស យេនយូឡាយ អេឡិកទ្រីស៊ីធី (គម្រោងទី៣)	26	26	បានទទួលថវិកា
	០៥២អ	សហគ្រាស ណារ៉េត លីមីតធីត អភិវឌ្ឍន៍អគ្គិសនី (គម្រោងទី២)	-	81	បានទទួលថវិកា និងបិទគម្រោង
	១២៤អ	សហគ្រាស អិ ឡែស៊ានក្រវាញ អេឡិកទ្រីស៊ីធី (គម្រោងទី២)	-	27	បានទទួលថវិកា និងបិទគម្រោង
		សហគ្រាស អិ ឡែស៊ានក្រវាញ អេឡិកទ្រីស៊ីធី (គម្រោងទី៣)	40	26	បានទទួលថវិកា និងបិទគម្រោង
	១២៥អ	ក្រុមហ៊ុន អេសវីធី អេឡិកទ្រីស៊ីធី ខូអិលធីឌី	-	26	បានទទួលថវិកា និងបិទគម្រោង
	៣៨២អ	លោកស្រី គឹម ស៊ីផល	-	154	បានទទួលថវិកា និងបិទគម្រោង
	៣៨៣អ	លោកស្រី យឹម ហៀង	-	90	បានទទួលថវិកា និងបិទគម្រោង
សៀមរាប	១២៩អ	លោក ចាន់ សុខ (គម្រោងទី៤)	106	81	បានទទួលថវិកា និងបិទគម្រោង
	២៤០អ	លោកស្រី ឡុង គឹមហេង (គម្រោងទី៣)	80	80	បានទទួលថវិកា
	៣៥៩អ	ក្រុមហ៊ុនអគ្គិសនី វ៉ាន អង្គរ	100	-	បិទគម្រោង
តាកែវ	១៧៩អ	សហគ្រាសអគ្គិសនី ញឹក ម៉ី* (គម្រោងទី២)	48	-	កំពុងអនុវត្ត
	១៩៧អ	សហគ្រាស អេឡិកទ្រីស៊ីធី អង្គរកា*	120	120	បានទទួលថវិកា
សរុប			2,111	2,019	

ឧបសម្ព័ន្ធទី១២

បញ្ជីឈ្មោះភូមិតាមខេត្តនីមួយៗដែលគ្របដណ្តប់ តាមខេត្តនីមួយៗ ក្រោមកម្មវិធីផ្តល់ចរន្តអគ្គិសនីដល់គ្រួសារក្រីក្រមានប័ណ្ណសមធម៌ ក្នុងឆ្នាំ២០១៩

លរ	ខេត្ត/រាជធានី	ភូមិ	ឃុំ	ស្រុក	លេខអាជ្ញាបណ្ណ	អ្នកកាន់អាជ្ញាបណ្ណ
១	បាត់ដំបង	ភូមិចង្កូស្វាយ ភូមិរុង ភូមិបុរៈខ្មែរ ភូមិចែង ភូមិជីវ ភូមិកំពង់គល់ថ្មី	ចែងមានជ័យ	បាណន់	៣៣០អ	លោក ឡុញ សុវណ្ណ
		ភូមិសំបួរមាស	ស្ទឹង			
២	កំពង់ចាម	ភូមិឈូក ភូមិនាងលើក ភូមិតាសែន ភូមិរំចេក	តាប្រុក	ចំការលើ	០៣៨អ	សហគ្រាសថ្នល់បែកចំការលើ អេឡិកទ្រីស៊ីធី (គម្រោងទី៤)
៣	កំពង់ឆ្នាំង	ភូមិស្ទឹងស្នួត ភូមិកៀនឃ្លាំង ភូមិក្អែកពង ភូមិបែកបាន ភូមិបាក់ភ្នំ ភូមិក្បាលកោះ ភូមិខ្លាគ្រហឹម ភូមិស្តីបន្លិច	អំពិលទឹក	កំពង់ ត្រឡាច	៤០០អ	លោក ហុងសេងគ្រី (គម្រោងទី៣)
		ភូមិវាលស្បូវ ភូមិសំរិទ្ធិជ័យ ភូមិត្រែកកន្លង	កំពង់ត្រឡាច			
		ភូមិក្នុង	ស្វាយរំពារ	កំពង់លែង	៤២១អ	លោកស្រី លីវ សុខហុង (គម្រោងទី២)
		ភូមិកំពង់បាចិន ភូមិដំណាក់កោះ ភូមិថ្មី ភូមិពាមទន្លា ភូមិពោធិ៍ ភូមិសំរោង	ពោធិ៍			
		ភូមិកំពង់បឹង	កំពង់ហៅ			
		ភូមិជ្រលង	ដារ			
		ភូមិត្រងីល ភូមិត្របែក ភូមិត្រពាំងមាស ភូមិទំនប់ ភូមិធ្លក ភូមិលិច	ត្រងីល ច្រណូក			
៤	កំពង់ធំ	ភូមិស្រែចង់ ភូមិជរ ភូមិសណ្តាន់ ភូមិបាជ័យ ភូមិក្រសាំង ភូមិខ្មែរ ភូមិប្រាសាទអណ្តែត	សណ្តាន់	សណ្តាន់	១៩៩អ	សហគ្រាស ស៊ឹម ឡែអ៊ី អេឡិកទ្រីស៊ីធី (គម្រោងទី៣)
		ភូមិទាំងក្រសៅ ភូមិក្របីព្រៃ ភូមិក្រាំងដើម ភូមិដងទទឹង ភូមិរៀង ភូមិស្វាយ	ងន			
		ភូមិត្របែក ភូមិចេកមួយស្នួង ភូមិជាំផល ភូមិថ្មី	មានជ័យ			

		កូមិឈូក	សណ្តាន់	សណ្តាន់	១៩៩អ	សហគ្រាស ស៊ឹម ឡឺអ៊ី អេឡិកទ្រីស៊ីធី (គម្រោងទី៤)
		កូមិជីនាង កូមិទឹកអណ្តូង	តាំងក្រសៅ	ប្រាសាទ សំបូរ		
		កូមិទំនប់ កូមិបេង	ស្រីង			
		កូមិខ្យវ កូមិបញ្ចាលា កូមិចំរះ កូមិទួលចារ	គោល			
		កូមិក្របៅ កូមិកំពឹងតាគង់	ឈូក			
		កូមិពោធិ៍ទ្រេត	សំបូរ			
		កូមិសំបូរ កូមិច្រម៉ាស់ កូមិកូនក្អែក	សំបូរ	ប្រាសាទ សំបូរ	៣២៦អ	សហគ្រាស វណ្ណា ឡឺហ៊ឹម អេឡិកទ្រីស៊ីធី (គម្រោងទី៤)
		កូមិជាំ	តាំងក្រសៅ			
		កូមិវាលវែង កូមិអន្លង់ស្បែង កូមិឈូកស្ទឹង	ឈូក			
		កូមិត្នោតជួរ កូមិបេង កូមិថ្មី	ស្រីង			
		កូមិសាលាវិស័យ កូមិត្រពាំងថ្ម កូមិគគីរ កូមិភ្នាន់ទៀង កូមិខ្នាក់ កូមិអូរក្រូច	សាលាវិស័យ	ប្រសាទប ល័ង្ក	៣២៧អ	លោក កើត ចន្ទី
		កូមិទួលគ្រើល	ទួលគ្រើល			
		កូមិពន្លៃ កូមិសំពៅលូន	ចើងជើង	បារាយណ៍	៣៦៧អ	លោក សៀន សុផល (គម្រោងទី៦)
		កូមិបាក់ស្នាលើ កូមិត្រពាំងទូក	បាក់ស្នា			
		កូមិអន្លង់ថ្ម កូមិអន្លង់វែង	គគីរធំ			
		កូមិអូរចំរះ កូមិត្រពាំងទូក	បាក់ស្នា	បារាយណ៍	៣៦៧អ	លោក សៀន សុផល (គម្រោងទី៧)
		កូមិកំពង់ស្តេច កូមិលាប កូមិចារ កូមិលាវ	ក្រវ៉ា			
		កូមិប្រនាគ	ចើងជើង			
		កូមិទូកពីរ កូមិអន្លង់វែង កូមិពោន	គគីរធំ			
៥	កំពត	កូមិស្រែចែង កូមិខ្ពបរុន	ស្រែចែង	ជុំគីរី	១៩៧អ	សហគ្រាសអេឡិកទ្រីស៊ីធីអង្គរកា *
៦	ក្រចេះ	កូមិថ្មរាប	ព្រែកប្រសព្វ	ព្រែក	៣៥៣អ	លោក សុខ ហេងស៊ាង

		កូមិព្រែកប្រលូង កូមិព្រែករកា កូមិសោបក្រោម កូមិសោបលើ កូមិកែង កូមិបឹងចែង កូមិព្រែកដឹក កូមិកំពង់ដរ កូមិការព័	សោប	ប្រសព្វ				
		កូមិខ្សាច់ទប់ កូមិជ្រោយបន្ទាយ	ជ្រោយបន្ទាយ					
		កូមិកោះសំ	សំបូរ	សំបូរ				
		កូមិព្រែកគ្រៀង	វឌ្ឍនៈ					
៧	ព្រះវិហារ	កូមិប្រធាតុ កូមិដារ	ចំរើន	សង្គមថ្មី	៣២៩អ	លោកស្រី ទៀង បូនីកា		
		កូមិគោក កូមិស្ពាន	ស្ពាន	ជ័យសែន				
		កូមិទួលឈូក	តស៊ូ					
		កូមិចេក កូមិស្រែធុង	រមណីយ	រៀង				
		កូមិស្វាយប៉ាត	រំដោះ					
៨	ពោធិ៍សាត់	កូមិព្រៃផ្លៅ កូមិចំការលើ កូមិរុង កូមិត្រាចក្រោល	បឹងខ្នារ	បាកាន	០៣៣អ	សហគ្រាស ឈូ ងួន អេឡិកទ្រីស៊ីធី (គម្រោងទី២)		
		កូមិតាម៉ុ កូមិចិនតាយ កូមិត្រាង កូមិសំរោងព្រៃខៀវ កូមិម៉	មេទឹក					
		កូមិទួលអង្រ្កង កូមិខ្នារទទឹង កូមិផ្ទះស្នា	ខ្នារទទឹង					
				កូមិខ្នាចរមាស កូមិព្រះម្លូ កូមិព្រៃស្វាយ កូមិត្រាចក្រោល កូមិសាករ	បឹងខ្នារ	បាកាន	០៣៣អ	សហគ្រាស ឈូ ងួន អេឡិកទ្រីស៊ីធី (គម្រោងទី៣)
				កូមិក្តាត កូមិតាម៉ុ កូមិត្រាង កូមិម៉ កូមិសំរោងព្រៃខៀវ កូមិអង្កាញ់	មេទឹក			
				កូមិកោះក្របី កូមិខ្នារទទឹង កូមិផ្ទះស្នា កូមិកំប្រាក់កូន	ខ្នារទទឹង			
				កូមិសាមគ្គី កូមិខ្នារ កូមិទួលខ្មែរ កូមិអណ្តូងក្រសាំង កូមិធ្លោះ តាចាប កូមិចំបក់មាស កូមិបាក់ព្រីង កូមិញៅ កូមិស្តុកស្វាយ កូមិជើងភ្លើង កូមិអាវ៉ែន កូមិអន្លង់មាន កូមិអណ្តូងសំបូរ	ស្នាមព្រះ	បាកាន	០៣៤អ	សហគ្រាស យេនយូឡាយ អេឡិកទ្រីស៊ីធី (គម្រោងទី២)
				កូមិបឹងឈូក កូមិបត់កណ្តាល កូមិទួលធ្នូ កូមិព្រះអំពិល កូមិស្វាយជ្រំ កូមិអូរ កូមិបត់ត្រាច កូមិដូងជ្រំ កូមិឫស្សីតាម៉ាន់	បឹងបត់ កណ្តាល			

	<p>កូមិសំរោង កូមិត្រាំសេ:</p> <p>កូមិប្តូរស្រងៃ កូមិក្តីឈ្នួល កូមិស្រែល្វា កូមិកោះស្វាយ កូមិចំការអូរ កូមិថ្មី កូមិត្រពាំងជង កូមិបឹងប្រើយ កូមិបាកាន កូមិក្រោលក្របី កូមិ អូររំចេក កូមិពិតត្រង់ កូមិស្ទឹងកំបុត កូមិកាប់ក្រឡាញ់ កូមិព្រះចំបក់</p>	ត្រពាំងជង			
	កូមិខ្នារ	លលកស	ពោធិ៍សាត់		
	កូមិឆ្ពោះតាចាប កូមិខ្នារ កូមិទួលខ្មែរ កូមិក្រពើពោទី កូមិសាមគ្គី កូមិស្តុកស្វាយ	ស្នាមព្រះ	បាកាន	០៣៤អ	សហគ្រាស យេនយូឡាយ អេឡិកទ្រីស៊ីធី (គម្រោងទី៣)
	កូមិទួលធ្នូ កូមិបឹងឈូក កូមិបត់ត្រាច	បឹងបត់ កណ្តាល			
	កូមិកោះកែវ កូមិស្រែល្វា កូមិត្រពាំងជង កូមិកណ្តឹងមាស កូមិពិត ត្រង់ កូមិប្តូរស្រងៃ កូមិស្វាយទោល	ត្រពាំងជង			
	កូមិសាលាគំរូ	ព្រៃញី	ពោធិ៍សាត់	០៥២អ	សហគ្រាស ណារ៉េត លីមីតធីត អភិវឌ្ឍន៍អគ្គិសនី (គម្រោងទី២)
	កូមិទួលម្កាក់ កូមិស្ទឹងតូច	រលាប			
	កូមិជំរំសៀម កូមិកោះ	លលកស			
	កូមិស្ថានីយ៍ កូមិអូរស្តៅ	ស្វាយអាត់			
	កូមិអង្រ្កង កូមិរៀង	សំរោង	ភ្នំក្រវាញ	១២៤អ	សហគ្រាស អាឡែស៊ានក្រវាញ អេឡិកទ្រីស៊ីធី (គម្រោងទី២)
	កូមិវាល កូមិអូរហេង	សំរោង	ភ្នំក្រវាញ	១២៤អ	សហគ្រាស អាឡែស៊ានក្រវាញ អេឡិកទ្រីស៊ីធី (គម្រោងទី៣)
	កូមិព្រៃស្មាច់	រកាត			
	កូមិក្សេត្របូរី កូមិគល់ទទឹង កូមិស្រែពពាយ កូមិសន្តែ	សន្តែ			

		កូមិថ្មី	ភ្នាក់ងារ	ក្រគរ	១២៥អ	ក្រុមហ៊ុន អេសអិដ អេឡិកទ្រីស៊ីដី ខុអិលធីឌី (ទូទាត់លើកទី២ចុងក្រោយ)	
		កូមិមាត់ព្រៃ កូមិកំពង់ក្រឡ កូមិចេកចៅ	កំពង់ពោធិ៍				
		កូមិកញ្ជើបាយដាច កូមិក្បាលរមាស កូមិបឹងឈូក កូមិផ្ទះគរ កូមិព្រែកឈើត្រាវ	អន្លង់វិល	កណ្តៀង	៣៨២អ		លោកស្រី គឹម ស៊ីផល (ទូទាត់លើកទី៤)
		កូមិបង្គោល កូមិស្យា កូមិឈើទាល កូមិផ្ទះស្រែ កូមិរោងម៉ាស៊ីន	ស្វាយល្អង				
		កូមិផ្លូវល្អង កូមិពោធិ៍អណ្តែត កូមិព្រែកត្របែក	កញ្ជរ				
		កូមិបន្ទាយត្រោក កូមិត្រង កូមិចំការតាប៉ូ កូមិចំរះ កូមិពោធិ៍ កូមិត្រឹងខ្ពស់ កូមិវាល កូមិសារៀង	ស្រែស្តុក				
		កូមិត្រពាំងថ្ម កូមិកំពង់សំបួរ កូមិព្រៃស្រគុំ កូមិស្យា កូមិវត្តលៀប	ស្យា				
		កូមិរាំងទិល	រាំងទិល				
		កូមិជំរីស កូមិគៀន កូមិស្តុកជុំ	កោះជុំ				
		កូមិត្រាំពែរ	ស្នាមព្រះ				
កូមិក្បាលទាហ៊ាន កូមិកប៉ាស់ កូមិកប៉ាស់លើ កូមិកណ្តាល កូមិឈើទេព កូមិបំណាក់ កូមិដង្កៀបក្តាម កូមិទៀនព្រៃ កូមិចាមថ្មី កូមិទួលរំត្បង	ឈើតុំ	ក្រគរ	៣៨៣អ			លោកស្រី យឹម ហៀង (ទូទាត់លើកទី២ចុងក្រោយ)	
កូមិបឹងស្តុក កូមិកំរែង កូមិទួលអណ្តែត កូមិអូរចាន់	ស្វាយស						
៩	សៀមរាប	កូមិថ្មលំដាប់ កូមិកន្សែង កូមិអូរ កូមិជំរីឆ្លង កូមិព្រៃប្រស់	សង្វើយ	ដីក្រែង	១២៩អ	លោក ចាន់ សុខ (គម្រោងទី៤)	
		កូមិបឹង កូមិស្ពានតូច កូមិទទឹងថ្ងៃ កូមិក្រូច កូមិសំរោងកញ្ជក កូមិឫស្សីលក	ឫស្សីលក				
		កូមិបាក់អង្រៀត	គោកធ្លកក្រោម				

		កូមិស្រែណួយ កូមិវត្ត កូមិខ្នារផ្ទាល កូមិព្រៃខ្នុរ កូមិលំរុនថ្មី កូមិល្វាក្រាំង	ស្រែណួយ	វ៉ារិន	២៤០អ	លោកស្រី ឡុង គឹមហេង * (គម្រោងទី៣)
		កូមិគោកវត្ត	វ៉ារិន	បន្ទាយស្រី		
		កូមិទួលគ្រួស កូមិយុនព្រហ្ម កូមិយុនរាម	យុនរាម			
		កូមិតាពេន	ត្បែង	ស្វាយលើ		
		កូមិខ្នារក្រៅ	កន្ទួត			
១០	តាកែវ	កូមិសំបួរ កូមិព្រៃតាដុក កូមិប៉ែនមាស កូមិត្រពាំងឈូក កូមិតាស្នួន កូមិតាសោម កូមិតាប៉ែន កូមិបានទាប កូមិក្របីព្រៃ កូមិកោះព្រៃ កូមិស្ទឹង កូមិសុក្រំ កូមិទួលខ្ពង កូមិត្រពាំងដងទឹក កូមិត្រពាំងខ្មៅ កូមិត្រពាំងក្លូ កូមិត្រពាំងក្រឡាញ់ កូមិភ្នំតជុំ កូមិព្រៃតាខាប កូមិខ្ពស់ស្វាយ កូមិត្រពាំងចក កូមិពាក់បង្កោង កូមិត្រពាំងប្រិយ កូមិត្រពាំងតាសោម កូមិត្រពាំងឈូក កូមិត្រពាំង ខន កូមិត្រពាំងកោះ	សំរោង អូរសារាយ គុស ត្រពាំងក្រញូង ត្រពាំងធំខាងជើង ត្រពាំងធំខាងត្បូង	ត្រាំកក់	១៩៧អ	សហគ្រាសអេឡិកទ្រីស៊ីជី អង្គរកា *
១១	ឧត្តរមានជ័យ	កូមិស្រឡៅស្រោង	លំទង	អន្លង់វែង	២៤០អ	លោកស្រី ឡុង គឹមហេង * (គម្រោងទី៣)
សរុប		៣០៣កូមិ	៧៦ឃុំ	២៤ស្រុក		

ឧបសម្ព័ន្ធទី១៣

ផែនទីបង្ហាញពីខេត្តដែលបានអនុវត្តកម្មវិធីផ្តល់ចរន្តអគ្គិសនីដល់គ្រួសារក្រីក្រមានប័ណ្ណសមធម៌ ក្នុងឆ្នាំ២០១៩

